



របាយការណ៍ ប្រចាំឆ្នាំ ២០១៥

តារាង មាតិកា

សេចក្តីសង្ខេបសំខាន់ៗ

- ៣. ទស្សនវិស័យ និងបេសកកម្ម
- ៦. វិវឌ្ឍន៍សំខាន់ៗ
- ៧. វិសាលភាពប្រតិបត្តិការ
- ៨. សមិទ្ធផលសំខាន់ៗរយៈពេល ៥ឆ្នាំ

មាតិកា

- ១៣. ប្រវត្តិ
- ១៤. របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល
- ១៦. របាយការណ៍ប្រធាននាយកប្រតិបត្តិ
- ១៨. អភិបាលកិច្ចគ្រឹះស្ថាន
- ១៩. រចនាសម្ព័ន្ធគ្រឹះស្ថាន
- ២០. ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់
- ៣២. គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល
- ៣៤. គណៈកម្មាធិការប្រតិបត្តិ
- ៣៨. គណៈគ្រប់គ្រង
- ៤៨. គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង
- ៥០. អតិថិជន អេ អឹម ខេ
- ៥៤. ករណីសិក្សាអតិថិជន
- ៥៦. ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម
- ៥៨. របកគំហើញសំខាន់ៗក្នុងការអនុវត្តការងារសង្គម
- ៦០. ផលិតផល និងសេវាកម្ម
- ៦៥. បរិយាកាសប្រកួតប្រជែងនៅប្រទេសកម្ពុជា
- ៦៦. ការគ្រប់គ្រងហានិភ័យ
- ៧០. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ
 - a. របាយការណ៍ក្រុមប្រឹក្សាភិបាល
 - b. របាយការណ៍សវនករឯករាជ្យ
 - c. តារាងតុល្យការ
 - d. របាយការណ៍លទ្ធផល
 - e. របាយការណ៍បម្រែបម្រួលមូលធន
 - f. របាយការណ៍លំហូរសាច់ប្រាក់
 - g. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
- ១២៣. ទំនាក់ទំនងយើង

សេចក្តីសង្ខេប សំខាន់ៗ

-
៣. ទស្សនវិស័យ និងបេសកកម្ម
 ៦. វិវឌ្ឍន៍សំខាន់ៗ
 ៧. វិសាលភាពប្រតិបត្តិការ
 ៨. សមិទ្ធផលសំខាន់ៗរយៈពេល ៥ឆ្នាំ
-

ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។

បេសកកម្ម

ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ។

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជាដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- អេ អឹម ខេ ប្តេជ្ញាធ្វើការអភិវឌ្ឍ ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារដើម្បីធានាឲ្យបាននូវការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល៖ យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលគេមិនសូវយកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។

ការជៀសវាងពីបំណុលវណ្ណក៖ យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាពនៃការបង់សងត្រឡប់របស់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវណ្ណកតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព៖ យើងនឹងផ្តល់នូវព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឲ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

ក្រុមសីលធម៌បុគ្គលិក៖ យើងនឹងធានាឲ្យមាននូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់ និងការគោរពចំពោះ អតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស៖ (ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាពក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

ការអនុវត្តសមស្របក្នុងការទារបំណុល៖ ការអនុវត្តក្នុងការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់៖ យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន៖ ព័ត៌មានឯកជនរបស់អតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចកាល លើកលែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការការងារសង្គម។

វិវឌ្ឍន៍សំខាន់ៗ

បរិយាយ	២០០៥	២០១០	២០១៥
ចំនួនការិយាល័យ	៥	៧៨	១៤៦
ចំនួនភូមិ	៩១២	៨.០៣២	១២.៣៩៤
ចំនួនភូមិប្រតិបត្តិការសរុប ទូទាំងប្រទេស	៧%	៥៧%	៨៨%
ចំនួនបុគ្គលិកសរុប	១០៨	៨៤៤	២.១២៦
ចំនួនអតិថិជនសកម្មសរុប	៣៦.០៨៧	២៥១.៣៤២	៤៤៥.២៥១
ចំនួនគណនីអតិថិជនសរុប	៣៦.៩៨៦	២៥៦.៩៧៥	៤៩៥.៤៣៩
ចំនួនអតិថិជនកម្ចីសកម្ម (មិនរាប់បញ្ចូលកម្ចីបុគ្គលិក កម្ចីសង្គ្រោះបន្ទាន់ គណនីស្នូន)	៣៦.០៨៧	២៥០.៩០៧	៣២៦.១២១
ចំនួនគណនីអតិថិជនកម្ចីសកម្ម (មិនរាប់បញ្ចូលកម្ចីបុគ្គលិក)	៣៦.២២១	២៥៣.២៤១	៣៣៣.៧១១
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក មិនរាប់បញ្ចូល ប្រាក់កម្ចីបុគ្គលិក)	\$ ២.៤៤៤.១០៦	\$ ៣១.៣២៩.៨៥៧	\$ ១២៥.៨៧២.៣៤៥
ចំនួនអតិថិជនប្រាក់សន្សំសរុប (មិនរាប់បញ្ចូលប្រាក់សន្សំបុគ្គលិក, គណនីស្នូន)	៧៦៥	២.៧៨១	១៣៦.៩៣៣
ចំនួនគណនីអតិថិជនប្រាក់សន្សំសរុប (មិនរាប់បញ្ចូលគណនីសន្សំបុគ្គលិក)	៧៦៥	៣.៧៣៤	១៦១.៧២៨
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$ ៤.៦៧៧	\$ ១.១៤២.៤០៩	\$ ៦៣.៩៩៣.២២០
ចំនួនប្រតិបត្តិការផ្ទេរប្រាក់	-	-	៩៥៩.០០២
សមតុល្យផ្ទេរប្រាក់ (ដុល្លារអាមេរិក)	-	-	\$ ៣០០.៥៦៥.៩៧០
ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM / CDM)	-	-	៥៤

បរិយាយ	២០០៥	២០១០	២០១៥
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	-	-	១២៧.០៥៧
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ ១៣.៩៨០	\$ ៩៣៥.២៣៩	\$ ៥.០១៦.១៧៤
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១០៣,៤%	១១៣,១%	១១៩,៦%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	០,៥%	២,៣%	៣,៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្មបានកែសម្រួល (មិនរាប់បញ្ចូល B2B)	០,៥%	២,៧%	៣,៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	០,៦%	៧,៦%	១៩,២%
ទិន្នផលលើប្រាក់កម្ចី	៣៦,០%	៣៥,៣%	៣៣,៩%
អនុបាតថ្លៃដើមប្រតិបត្តិការ	៣៦,៩%	២១,៥%	១៩,៥%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	១២,៦%	១០,៦%	៩,៤%
អនុបាតបំណុលធៀបមូលធន	០,៣	២,១	៤,៣
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	០,០៥%	១,៥៧%	០,៤១%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	០,៩៥%	១,១៤%	០,៤២%
ភាគរយនៃកម្ចីក្រោម ៥០០ដុល្លារអាមេរិក	៩៩,០%	៩៨,៥%	៨៨,១%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ៦៨	\$ ១២៤	\$ ៣៧៧
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$ ៦	\$ ៣០៦	\$ ៣៩៦
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	៨៦,០%	៨៦,០%	៨២,១%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	៩០,០%	៩២,០%	៩២,៥%
អត្រាចាកចេញរបស់អតិថិជនកម្ចី	១៥%	២៣%	២៤%

វិសាលភាពប្រតិបត្តិការ

អេ អឹម ខេ មានប្រតិបត្តិការ

គ្របដណ្តប់

៩៨%

នៃចំនួនឃុំសរុបនៅ

ទូទាំងប្រទេស

ដែលមានវិសាលភាព
ប្រតិបត្តិការក្នុងភូមិចំនួន

១២,៣៩៤



៨៨%

នៃចំនួនភូមិទាំងអស់
ក្នុងប្រទេស

អេ អឹម ខេ

៣៣៣,៧១១
គណនីប្រាក់កម្ចី



គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដែលឈានមុខគេ
ផ្នែកវិសាលភាពប្រតិបត្តិការ

១៦១,៧២៨
គណនីប្រាក់សន្សំ

សមិទ្ធផលសំខាន់ៗរយៈពេល ៥ឆ្នាំ


I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ	២០១១	២០១២	២០១៣	២០១៤	២០១៥
ចំនួនសាខា	២២	២៤	២៧	២៨	៣១
ចំនួនអនុសាខា	៧៦	៨៩	១០១	១១១	១១៥
ចំនួនភូមិ	៩.១៥២	១០.១១៦	១១.៣៥៨	១២.០៧៥	១២.៣៩៤
• ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	៦៥%	៧២%	៨១%	៨៦%	៨៨%
ចំនួនបុគ្គលិកសរុប	៩៧៣	១.១៨៧	១.៤៤៤	១.៧៤០	២.១២៦
• មន្ត្រីគណនេយ្យប្រតិបត្តិការសរុប	៥២%	៥០%	៤៨%	៤៦%	៤១%
ចំនួនអតិថិជនសកម្មសរុប	២៨០.១៩៥	៣១២.៩៨៩	៣៧១.៩២១	៤១០.១៤២	៤៤៥.២៥១
ចំនួនគណនីអតិថិជនសរុប	២៨៩.៩១២	៣២៨.៥០៤	៣៩២.៩៦០	៤៤២.៨៩៤	៤៩៥.៤៣៩
ចំនួនអតិថិជនកម្ចីសកម្ម (មិនរាប់បញ្ចូលកម្ចីបុគ្គលិក កម្ចីសង្គ្រោះបន្ទាន់ គណនីស្នូន)	២៧៥.២៥១	២៩១.៨៥៩	៣២៣.៨២៨	៣២៩.៧៦០	៣២៦.១២១
ចំនួនគណនីអតិថិជនកម្ចីសកម្ម (មិនរាប់បញ្ចូលកម្ចីបុគ្គលិក)	២៨០.៩៣៥	២៩៧.០៦០	៣២៩.១៩០	៣៣៤.៨៣៣	៣៣៣.៧១១
• គណនីកម្ចីជាក្រុម	៩៣%	៩១%	៩០%	៨៦%	៨១%
• គណនីកម្ចីឯកត្តជន	៧%	៩%	១០%	១៤%	១៩%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក មិនរាប់បញ្ចូលប្រាក់កម្ចីបុគ្គលិក)	\$ ៤៧.២៤៨.៥៩៩	\$ ៦១.៣៦៧.៤៧៥	\$ ៧៧.៨៧៨.៧១៦	\$ ៩៤.៥៧៥.៥១៥	\$ ១២៥.៨៧២.៣៤៥
• កម្ចីជាក្រុម	៨៣%	៧៧%	៧៥%	៦៥%	៦៥%
• កម្ចីឯកត្តជន	១៧%	២៣%	២៥%	៣៥%	៣៥%
ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីគណនេយ្យ	៥៧០	៥៣២	៤៨៣	៤៣៧	៤០៩
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)	\$ ៩៥.៨៨៤	\$ ១០៩.៨១១	\$ ១១៤.៣៤៦	\$ ១២២.៥៩៨	\$ ១៥៤.៣៧២
ចំនួនអតិថិជនប្រាក់សន្សំសរុប (មិនរាប់បញ្ចូលគណនីសន្សំបុគ្គលិក គណនីស្នូន)	៨.៩២៤	២៩.៩១០	៥៨.៦៤២	៩៥.២៨១	១៣៦.៩៣៣
ចំនួនគណនីអតិថិជនប្រាក់សន្សំសរុប (មិនរាប់បញ្ចូលគណនីសន្សំបុគ្គលិក)	៨.៩៧៧	៣១.៤៤៤	៦៣.៧៧០	១០៨.០៦១	១៦១.៧២៨

I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ	២០១១	២០១២	២០១៣	២០១៤	២០១៥
ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី	៣.៩៨០	៨.៧៨០	១០.៥៤៩	១៤.៨៩៩	១៧.៨០៣
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$ ៤.១៨២.៣៧០	\$ ៨.២២០.៣២២	\$ ១៨.៣១៥.០២៣	\$ ៣៨.៧១៧.៤៥៥	\$ ៦៣.៩៩៣.២២០
ចំនួនប្រតិបត្តិការរដ្ឋប្រាក់	១.៧០០	១០៥.៧០០	១៦៥.១០៧	៣១២.៤៦០	៩៥៩.០០២
សមតុល្យរដ្ឋប្រាក់ (ដុល្លារអាមេរិក)	\$ ៤២៨.៦៨១	\$ ៣០.២០៧.៤៥១	\$ ៧៥.០៨៥.៧៨៤	\$ ១៣៤.៣៣៧.៨៦៦	\$ ៣០០.៥៦៥.៩៧០
ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)	-	-	-	២០.	៥៤.
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	-	-	-	៩.៨៨៦	១២៧.០៥៧

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ	២០១១	២០១២	២០១៣	២០១៤	២០១៥
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ ១.៧៦៦.៩៣៥	\$ ២.៨៨៦.៩៩៨	\$ ៣.៣០៩.១១៥	\$ ៤.០០៣.៣៣៩	\$ ៥.០១៦.១៧៤
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១១៨,៥%	១២១,៤%	១១៩,៤%	១១៩,៩%	១១៩,៦%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	៣,១%	៣,៩%	៣,៦%	៣,៦%	៣,៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្មបានកែសម្រួល (មិនរួមបញ្ចូល B2B)	៣,៩%	៤,៥%	៤,០%	៣,៧%	៣,៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	១៣,៩%	១៩,០%	១៨,០%	១៨,៣%	១៩,២%
ទិន្នផលលើប្រាក់កម្ចី	៣៥,២%	៣៥,៧%	៣៥,០%	៣៣,៨%	៣៣,៩%
អនុបាតថ្លៃដើមប្រតិបត្តិការ	១៩,៣%	១៨,៩%	១៨,៧%	១៨,៧%	១៩,៥%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	១០,១%	១០,៤%	១០,៤%	៩,៩%	៩,៤%
អនុបាតបំណុលធៀបមូលធន	២,៨	៣,២	៣,៤	៣,៧	៤,៣
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	០,១០%	០,១២%	០,១៦%	០,១៥%	០,៤១%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	១,៣៧%	០,៣៩%	០,៤១%	០,៣៩%	០,៤២%


III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម	២០១១	២០១២	២០១៣	២០១៤	២០១៥
សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់កម្ចី					
ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	២៦,០%	២៩,៥%	៣៥,០%	៣៨,៧%	៤៧,០%
ភាគរយនៃប្រាក់កម្ចីក្រោម ៥០០ដុល្លារអាមេរិក	៩៨,៣%	៩៤,៦%	៩៤,២%	៩២,៤%	៨៨,១%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ១៦៨	\$ ២០៧	\$ ២៣៧	\$ ២៨២	\$ ៣៧៧
• អតិថិជនកម្ចីជាក្រុម	\$ ១៥៣	\$ ១៧៨	\$ ២០១	\$ ២១៧	\$ ៣០៤
• អតិថិជនកម្ចីជាឯកត្តជន	\$ ៣៩៧	\$ ៥២៦	\$ ៥៨៩	\$ ៧០២	\$ ៧១៨
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$ ២១៣	\$ ២៦០	\$ ៣០៧	\$ ៣៦៨	\$ ៤៧៥
• អតិថិជនកម្ចីជាក្រុម	\$ ១៨៧	\$ ២១៧	\$ ២៥៦	\$ ២៨៣	\$ ៣៦៧
• អតិថិជនកម្ចីឯកត្តជន	\$ ៥៧១	\$ ៧០៣	\$ ៧៣៥	\$ ៨៨០	\$ ៩៤៥
សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់សន្សំ					
មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	៥៦,៨%	៦៩,៧%	៧២,៦%	៧៧,៧%	៧៩,២%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	៩២,៥%	៩៤,៥%	៩៣,៨%	៩១,៦%	៩២,១%
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$ ៤៦៦	\$ ២៦១	\$ ២៨៧	\$ ៣៥៨	\$ ៣៩៦
សមិទ្ធផលសំខាន់ៗ ផ្នែកផ្ទេរប្រាក់					
ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	១.៣៣៥	៥០.២៤៩	៨៤.៣៦៧	១៤៥.៦០១	៥៦៩.៨០២
មធ្យមសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	៣០,៨%	៤២,៣%	៥១,៧%	៤៨,៨%	៣១,១%
សមិទ្ធផលសំខាន់ៗ ផ្នែកសង្គមផ្សេងៗទៀត					
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	៨៧,៥%	៨៧,៣%	៨៥,៣%	៨៣,២%	៨២,១%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	៩៤,០%	៩១,០%	៩៧,០%	៩៧,០%	៩២,៥%
អត្រាចាកចេញរបស់អតិថិជនកម្ចី	២១%	១៨%	២៣%	២៤%	២៤%
ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (<១ឆ្នាំ)					
ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ (ការប៉ាន់ស្មាន)	៥៥%	៤៥%	៤៨%	៤២%	N/A
ភាគរយចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ	N/A	២៩%	៣៧%	៣៧%	៣២%
ចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ	N/A	១៦.០៧៥	៣៣.៥១០	៣១.៣៧៨	២៣.៨០២

ចំនួនគណនីប្រាក់កម្ចីសកម្ម



ផលបត្រប្រាក់កម្ចី

ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoA)



កម្ចីតាមទំហំ (ឆ្នាំ ២០១១ - ២០១៥)



មាតិកា

- ១៣. ប្រវត្តិ
- ១៤. របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល
- ១៦. របាយការណ៍ប្រធាននាយកប្រតិបត្តិ
- ១៨. អភិបាលកិច្ចគ្រឹះស្ថាន
- ១៩. រចនាសម្ព័ន្ធគ្រឹះស្ថាន
- ២០. ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់
- ៣២. គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល
- ៣៤. គណៈកម្មាធិការប្រតិបត្តិ
- ៣៨. គណៈគ្រប់គ្រង
- ៤៨. គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង
- ៥០. អតិថិជន អេ អឹម ខេ
- ៥៤. ករណីសិក្សាអតិថិជន
- ៥៦. ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម
- ៥៨. របកគំហើញសំខាន់ៗក្នុងការអនុវត្តការងារសង្គម
- ៦០. ផលិតផល និងសេវាកម្ម
- ៦៥. បរិយាកាសប្រកួតប្រជែងនៅប្រទេសកម្ពុជា
- ៦៦. ការគ្រប់គ្រងហានិភ័យ
- ៧០. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ
 - a. របាយការណ៍ក្រុមប្រឹក្សាភិបាល
 - b. របាយការណ៍សវនករឯករាជ្យ
 - c. តារាងតុល្យការ
 - d. របាយការណ៍លទ្ធផល
 - e. របាយការណ៍បម្រែបម្រួលមូលធន
 - f. របាយការណ៍លំហូរសាច់ប្រាក់
 - g. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
- ១២៣. ទំនាក់ទំនងយើង

ប្រវត្តិ

ការចាប់កំណើតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ីវីវីត្តមកពីការធ្វើអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ដោយសារប្រតិបត្តិការមានការរីកចម្រើនក្នុងឆ្នាំ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់ដោយឡែកដែលបានប្រែក្លាយទៅជា អេ អឹម ខេ។ នៅត្រីមាស២០០៣ អេ អឹម ខេ បានធ្វើប្រតិបត្តិការដោយឯករាជ្យពីអង្គការ Concern ហើយបន្ទាប់មកទទួលបានអាជ្ញាប័ណ្ណធានាគារជាតិនៃកម្ពុជានៅឆ្នាំ២០០៤។

នៅឆ្នាំ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួននិងទទួលបានប្រាក់កម្ចីពីប្រភពខាងក្រៅព្រមទាំងបង្កើតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំជាបន្តបន្ទាប់ អេ អឹម ខេ ទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះសេវាប្រាក់កម្ចីដ៏សំខាន់ ពង្រីកបណ្តាញសាខាប្រតិបត្តិការនៅទូទាំងប្រទេស។

នៅឆ្នាំ២០១០ កំណែទម្រង់យុទ្ធសាស្ត្រត្រូវបានចាប់ផ្តើមអនុវត្តដោយបានធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីឥណទានជនបទតែមួយមុខទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្ត្រនេះត្រូវបានត្រួតពិនិត្យត្រាយពីតម្រូវការក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជាច្រើនប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណងធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។

ការទទួលបានអាជ្ញាប័ណ្ណទទួលបានប្រាក់បញ្ញើពីសាធារណជន (MDI License) ក្នុងឆ្នាំ២០១០ បានដើរតួនាទីយ៉ាងសំខាន់ចំពោះដំណើរការនេះ បានជំរុញឲ្យ អេ អឹម ខេ ផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនទៀត។ ផលិតផលសន្សំ បានដាក់ឲ្យដំណើរការនៅគ្រប់សាខាទូទាំងប្រទេសត្រឹមពាក់កណ្តាលឆ្នាំ ២០១១ ជាមួយនឹងសេវាផ្ទេរប្រាក់ក្នុងស្រុក ដែលបានដាក់ឲ្យដំណើរការផងដែរនៅ

ខែកក្កដា ឆ្នាំ២០១១។ សេវាកម្មទាំងពីរនេះត្រូវបានពង្រីកទៅគ្រប់សាខា និងអនុសាខាទាំង ១១៣ របស់ អេ អឹម ខេ ក្នុងអំឡុងឆ្នាំ ២០១២។ អេ អឹម ខេ ក៏បានចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំ ពីសេវាធានាគារចល័តឆ្នាំ ២០១១ ដល់ ២០១២។

នៅក្នុងឆ្នាំ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាបណ្តាញប្រតិបត្តិការបន្ថែម ចំពោះអតិថិជនរបស់ខ្លួន ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវាប្រាក់សន្សំរបស់ខ្លួនផងដែរ។ អេ អឹម ខេ ក៏បានបន្ថែមម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ចំនួន ៣៤គ្រឿងបន្ថែមទៀតនៅតាមការិយាល័យសាខា និងតំបន់សក្តានុពលមួយចំនួននាបណ្តាចំឆ្នាំ២០១៥ ដែលចំនួនសរុបទាំងអស់ ៥៤គ្រឿង។

តាមរយៈប្រវត្តិរបស់ខ្លួន អេ អឹម ខេ បានប្តេជ្ញាចិត្តក្នុងការបំពេញការងារសង្គមឲ្យបានពេញលេញ។ អេ អឹម ខេ បានបង្កើតក្របខ័ណ្ឌការគ្រប់គ្រងការងារសង្គមមួយដ៏ទូលំទូលាយ ដើម្បីធានាថាគ្រឹះស្ថាននៅតែផ្តោតលើបេសកកម្មរបស់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន។ បច្ចុប្បន្ន អេ អឹម ខេ មានបុគ្គលិកសរុបចំនួន ២.១២៦នាក់ ផ្តល់សេវាដល់អតិថិជនចំនួន ៤៤៥.២៥១នាក់ ក្នុងភូមិចំនួន ១២.៣៩៤ ទូទាំងប្រទេស។ វិសាលភាពនៃប្រតិបត្តិការនេះស្មើនឹង ៨៨% នៃចំនួនភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា។



របាយការណ៍ ប្រធានក្រុម ប្រឹក្សាភិបាល

កម្ពុជា បានរីករាយនឹងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចមួយឆ្នាំទៀតក្នុងឆ្នាំ២០១៥។ សេដ្ឋកិច្ចមានការរីកចម្រើនប្រហែលជា ៦,៩% (ធនាគារពិភពលោក ២០១៤: ៧,១%) ហើយហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុជាតិបន្តរីកចម្រើន ផ្នែកឥណទានឯកជនក្នុងស្រុក ត្រូវបានប៉ាន់ប្រមាណកើនឡើងលើសលប់ជាង ៥០% នៃផលិតផលក្នុងស្រុកសរុប (ធនាគារពិភពលោក ២០១៤: ៤៧%)។ ស្ថានប័នជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជាបានបន្តគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុតាមរយៈ ក្របខ័ណ្ឌផ្លូវច្បាប់បង្កាជាមុនរបស់ខ្លួន។

លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល

អេ អឹម ខេ បានបន្តផែនការរបស់ខ្លួនក្នុងការបង្កើតផលិតផល និងសេវាកម្ម ឲ្យបានច្រើនប្រភេទក្នុងអំឡុងឆ្នាំនេះ។ សមិទ្ធផលចំបង គឺការសន្យាបង្កើត ឲ្យមានសេវាធានារ៉ាប់រងសុខភាព និងការដាក់ឲ្យសាកល្បងសេវាធានារ៉ាប់រង អាកាសធាតុសម្រាប់កសិករខ្នាតតូច។ នៅពេលដែលយើងនិយាយពីភាពជាដៃគូ ដ៏មានសក្តានុពលដើម្បីផ្តល់សេវាដល់អ្នកនៅតំបន់ដាច់ស្រយាល គឺអាចកើតឡើង បានមកពីការអភិវឌ្ឍរវាងក្រុមហ៊ុនធានារ៉ាប់រង ដែលជាក្រុមហ៊ុនវិនិយោគមាន ការប្តេជ្ញាចិត្តខ្ពស់ និង អេ អឹម ខេ ដើម្បីបង្កើតឲ្យមានសេវាធានារ៉ាប់រងនៅឆ្នាំ បន្ទាប់។ យើងរំពឹងថានឹងមានការអភិវឌ្ឍជាវិជ្ជមាន និងលេចចេញជារូបរាង ក្នុងឆ្នាំ២០១៦ ខាងមុខនេះ។

យើងរក្សាបានចំណែកទីផ្សារនៅក្នុងផ្នែកអាជីវកម្មឥណទាន មានការកើន ឡើងចំនួនអតិថិជនសន្សំប្រាក់ និងបានធ្វើឲ្យកាន់តែល្អចំពោះសេវាផ្ទេរប្រាក់ក្នុង ស្រុក ដោយបានប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានដែលបានជាប់ឈ្មោះជា “អ្នកផ្តល់សេវា ហិរញ្ញវត្ថុដ៏សម្បូរបែប” ជារៀងរហូត។ នេះគឺជាគោលគំនិតយ៉ាងសំខាន់សម្គាល់ពី ផែនការយុទ្ធសាស្ត្រប្រាំឆ្នាំថ្មីដែលបានធ្វើបទបង្ហាញដោយគណៈគ្រប់គ្រង ហើយ បានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅចុងឆ្នាំ២០១៥។ ជាការប៉ាន់ប្រមាណមួយ ដែលថា ប្រតិបត្តិការរបស់យើងនឹងរក្សាបានការរីកចម្រើនជាបន្តបន្ទាប់ក្នុង រយៈពេលប្រាំឆ្នាំខាងមុខនេះ ក្នុងនោះការរីកចម្រើនយ៉ាងខ្លាំងផ្នែកប្រាក់សន្សំ ធានា រ៉ាប់រង ព្រមទាំងសេវាទូទាត់ជាដើម។

តម្រូវការបច្ចេកវិទ្យា គឺជាកត្តាសំខាន់ណាស់នៅក្នុងគោលដៅក្លាយខ្លួនជា ជម្រើសផ្នែកផលិតផល និងបណ្តាញប្រតិបត្តិការដ៏សម្បូរបែបសម្រាប់អតិថិជន។ ជាលទ្ធផល ការធ្វើឲ្យកាន់តែប្រសើរឡើងផ្នែកប្រតិបត្តិការ និងបច្ចេកទេស បានចាប់ផ្តើមហើយ និងក៏បានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៥ នេះផងដែរ។ ការធ្វើឲ្យកាន់តែប្រសើរឡើងនេះរួមមានទាំង ការពង្រីកបណ្តាញភ្នាក់ងារ បច្ចេកវិទ្យា ថ្មីសម្រាប់ប្រព័ន្ធសេវាទូទាត់ ព្រមទាំងការធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធស្នូល ធនាគារទាំងមូលផងដែរ។ សកម្មភាពទាំងនេះ ជុំវិញឲ្យ អេ អឹម ខេ កាន់តែរក្សាបានជា ជម្រើសដែលមានហានិភ័យទាប និងកាន់តែគួរឲ្យទុកចិត្តសម្រាប់អតិថិជនទាំងអស់។

ជាមួយបណ្តាញប្រតិបត្តិការដែលមានជាង ១៤០ការិយាល័យ ភ្នាក់ងារជាង ២.៥០០កន្លែង និងមន្ត្រីឥណទាន ១.០០០នាក់ អេ អឹម ខេ មិនដែលនៅឆ្ងាយពី អតិថិជនរបស់ខ្លួនឡើយ។ បណ្តាញប្រតិបត្តិការនេះ មានសារៈប្រយោជន៍ចំពោះ លក្ខខណ្ឌសមស្រប និងទាន់ពេលវេលាផ្នែកសេវាហិរញ្ញវត្ថុ។ យើងអាចនិយាយ បានថា ការផ្តល់សេវានេះទៅកាន់តំបន់ដាច់ស្រយាលមួយភាគធំនៃប្រទេសកម្ពុជា ព្រមទាំងបង្កើនអាជីវកម្មនៅទីប្រជុំជនជាយក្រុងផងដែរ។ ជាមួយបណ្តាញភ្នាក់ងារ និង មន្ត្រីឥណទាន យើងបង្កើតយ៉ាងហោចណាស់ឲ្យមានកន្លែងទំនាក់ទំនងមួយ ក្នុងចំណោម ៨៥០គ្រួសារ នៅក្នុងប្រទេសកម្ពុជា។

អំឡុងឆ្នាំនេះដែរ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ខ្លួន បាន ជួបប្រជុំជាទៀងទាត់ និងផ្តល់ការណែនាំដល់គណៈគ្រប់គ្រងយ៉ាងមមាញឹក ប៉ុន្តែ ជាឆ្នាំដែលទទួលបានលទ្ធផលជាច្រើន។ រហូតដល់ចុងឆ្នាំនេះ ខ្ញុំសូមជម្រាបលា លោកស្រី Hannah Siedek ជាសមាជិកក្រុមប្រឹក្សាភិបាល។ លោកស្រី Hannah តំណាងឲ្យម្ចាស់ភាគហ៊ុន Proparco បានផ្តល់នូវទស្សនវិស័យ ដ៏ល្អៗ អំឡុងពេលបំពេញតួនាទីរយៈពេលខ្លី នៅ អេ អឹម ខេ ហើយសូមសំដែង នូវការដឹងគុណលោកស្រីចំពោះការគាំទ្រនេះ។ នៅកម្រិតគណៈគ្រប់គ្រង យើង សូមស្វាគមន៍សមាជិកថ្មីនៅក្នុងគណៈកម្មាធិការប្រតិបត្តិ គឺកញ្ញា ពុត ផល្លី ជាប្រធាននាយិកាប្រតិបត្តិហានិភ័យ និងលោក សុខ កុសល ជាប្រធាននាយក ប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន។ យើងខ្ញុំសូមជូនពរអ្នកទាំងពីរទទួលបានជោគជ័យ ក្នុងការងារនៅ អេ អឹម ខេ ជារៀងរហូត។

អំឡុងឆ្នាំ២០១៦ យើងរំពឹងថានឹងមានដំណើរដ៏វែងឆ្ងាយ ដែលត្រូវសម្រេចឲ្យ បានក្នុងការបង្កើតបណ្តាញផលិតផលបន្ថែមលើសេវាធានារ៉ាប់រង កម្ចី សេវាទូទាត់ និងសន្សំ។ ខ្ញុំសូមថ្លែងអំណរអរគុណដល់ម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានជួយ ធ្វើឲ្យការងាររបស់យើងទទួលបានជោគជ័យ និងនៅជាមួយគ្នាជានិច្ច ដូចជា ភាគទុនិក ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ បុគ្គលិក និងជាពិសេស គណៈគ្រប់គ្រង អេ អឹម ខេ។ ជានិច្ចជាកាល ខ្ញុំសូមសំដែងនូវការស្វ័យសរសើរ លោក គា បូរាណ ចំពោះភាពជាអ្នកដឹកនាំដ៏គំរូដល់គ្រឹះស្ថានក្នុងអំឡុងឆ្នាំនេះ។



របាយការណ៍ ប្រធាននាយក ប្រតិបត្តិ

ដូចការរំពឹងទុក សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើន និងអភិវឌ្ឍទៅមុខជានិច្ចក្នុងឆ្នាំ២០១៥ ដែលបង្កើតឲ្យមានស្ថេរភាព និងការទស្សនាជាមុនបានក្នុងវិស័យហិរញ្ញវត្ថុ។ ជាលទ្ធផល ឧស្សាហកម្មហិរញ្ញវត្ថុ និងធនាគារទាំងអស់បានបន្តរីកចម្រើនបានយ៉ាងល្អ ក្រោមការគ្រប់គ្រងប្រកបដោយបរិសកម្មពីធនាគារជាតិនៃកម្ពុជា។

អេ អឹម ខេ បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន និងបង្កើតឲ្យមានផ្លូវដើរមួយយ៉ាងម៉ៅតាមតំបន់ដាច់ស្រយាល នៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ។ គិតត្រឹមចុងឆ្នាំ២០១៥ អេ អឹម ខេ មានប្រតិបត្តិការនៅក្នុងភូមិចំនួន ១២.៣៩៤ ប្រហាក់ប្រហែលនឹង ៨៨% នៃចំនួនភូមិសរុបមានប្រតិបត្តិការស្ទើរតែគ្រប់ឃុំទាំងអស់រហូតដល់ ៩៨% នៃចំនួនឃុំសរុប និងមានប្រតិបត្តិការនៅគ្រប់ស្រុក ខេត្ត និងក្រុងទាំងអស់ ១០០% នៅប្រទេសកម្ពុជា។ ដូចនេះខ្ញុំមានក្តីសោមនស្ស ជំរាបជូនថា អេ អឹម ខេ បានបន្តរក្សាបានតំណែងរបស់ខ្លួន ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដែលឈានមុនគេទៅកាន់ក្រុមគ្រួសារនៅតាមទីជនបទ។

អេ អឹម ខេ បានបន្តរីកចម្រើនចំពោះគោលដៅរបស់ខ្លួន ដើម្បីក្លាយជា “អ្នកផ្តល់សេវាហិរញ្ញវត្ថុដ៏សម្រួលបែប” តាមរយៈការផ្តល់បណ្តាញផលិតផលច្រើនប្រភេទដល់អតិថិជនរបស់ខ្លួន ដូចជា កម្មវិធីសន្សំធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងៗទៀត តាមរយៈបណ្តាញប្រតិបត្តិ

លោក គា បូរាណ
ប្រធាននាយកប្រតិបត្តិ

ការបស់ខ្លួន ការផ្តល់សេវាដល់ផ្ទះអតិថិជនពីបុគ្គលិក ការិយាល័យសាខា/អនុសាខា ភ្នាក់ងារចល័ត និងម៉ាស៊ីនដក/ដាក់ប្រាក់ (ATMs/CDMs)។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ អេ អឹម ខេ មានបុគ្គលិកចំនួន ២.១២៦នាក់ នៅតាម សាខា និងអនុសាខាទូទាំងប្រទេសកម្ពុជា។ អេ អឹម ខេ បានបន្ថែមម៉ាស៊ីនដកប្រាក់/ ដាក់ប្រាក់ (ATMs/CDMs) ពីចំនួន ២០ កើនដល់ ៥៤ម៉ាស៊ីន ចាប់តាំងពីដើមឆ្នាំមកម៉្លោះ ហើយចំនួនភ្នាក់ងារក៏បានបន្តកើនឡើងជិតដល់ចំនួន ២.៥០០កន្លែងផងដែរ។

ចំនួនអតិថិជនកម្ចីនូវតែបន្តរក្សាបានដូចឆ្នាំមុនដែរ ប៉ុន្តែចំនួនអ្នកដាក់សន្សំ បានកើនឡើង ៥០% ក្នុងឆ្នាំនេះ។ ចំនួនគណនីអតិថិជនបានកើនឡើងពី ៤៥២.៨៩៤ ដល់ ៤៩៥.៤៣៩ គណនីដែលស្មើនឹង ១២%។ អេ អឹម ខេ បន្តផ្តោតការងាររបស់ ខ្លួនទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ នៅក្នុងគ្រប់បណ្តាញផលិតផល របស់ខ្លួន។ តាមការរកឃើញរបស់ការស្រាវជ្រាវផ្ទៃក្នុង មានអតិថិជនកម្ចីប្រហែល ៣២% ក្នុងចំណោមអតិថិជនកម្ចីទាំងអស់ ជាអ្នកក្រីក្របំផុត។

ផលបំត្រប្រាក់កម្ចីបានកើនឡើងមកត្រឹម ៣៣,២០% និងមានសាច់ប្រាក់ចំនួន ១២៥,៩ លានដុល្លារអាមេរិក ហើយគុណភាពផលបំត្រប្រាក់កម្ចី នៅរក្សាបាន យ៉ាងល្អប្រសើរ ដែលក្នុងនោះផលបំត្រប្រាក់កម្ចីដែលមានហានិភ័យ ៣០ថ្ងៃ មាន ត្រឹមតែ ០,៤១% ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ។ អនុបាតនៃការលុប កម្ចីចោលសម្រាប់ឆ្នាំនេះមានចំនួន ០,៤២% (រួមមាន ០,៣៦% នៃការលប់បំណុល ចោលនោះបណ្តាលមកពីអតិថិជនទទួលមរណភាព)។ សមតុល្យប្រាក់កម្ចីជា មធ្យមរបស់ អេ អឹម ខេ នៅរក្សាបានទាបជាងគេបង្អស់នៅក្នុងទីផ្សារដែល មានចំនួនត្រឹមតែ ៣៨២ដុល្លារអាមេរិក តែប៉ុណ្ណោះ និងប្រហែលជា ៧០% នៃអតិថិជនទាំងនោះមានទំហំកម្ចីជាមធ្យម ៣០០ដុល្លារអាមេរិក។ លើសពីនេះទៀត ៧៧% នៃប្រាក់កម្ចីទាំងអស់ជាប្រាក់រៀលខ្មែរ។ អាត្រាចាកចេញរបស់អតិថិជន មានចំនួន ២៤% (ប្រើប្រាស់នូវគណនីរបស់ MIX Market)។

អាជីវកម្មប្រាក់សន្សំ អេ អឹម ខេ បន្តរីកចម្រើនយ៉ាងល្អក្នុងឆ្នាំ២០១៥ ។ ចំនួន គណនីសន្សំបានកើនឡើងពីចំនួន ១០៨.០៦១ នៅចុងឆ្នាំ២០១៤ ទៅ ១៦១.៧២៨ គណនី ។ សមតុល្យបានសន្សំបានកើនឡើងចំនួន៦៥% ពី ៣៨,៧លានដុល្លារ- អាមេរិក ក្នុង២០១៤ ទៅ ៦៣,៩ លានដុល្លារអាមេរិក។ សមតុល្យប្រាក់សន្សំ ជាមធ្យមក្នុងមួយគណនីនៅតែមានចំនួនទាបត្រឹម ៣៩៦ដុល្លារអាមេរិក ក្នុងនោះ ៩២,១% នៃអ្នកដាក់ប្រាក់សន្សំទាំងអស់ មានសមតុល្យប្រាក់សន្សំតិចជាង ៣០០ ដុល្លារអាមេរិក។ បន្ថែមលើពីនេះ អេ អឹម ខេ បន្តលើកកម្ពស់ប្រាក់សន្សំ

ជាប្រាក់រៀលខ្មែរ ដែលមានច្រើនជាង ៦៥% នៃចំនួនសមតុល្យសន្សំសរុប។ នេះជាសោចនាករបង្ហាញពីការទាក់ទាញអ្នកដាក់ប្រាក់សន្សំតូចតាច។

ជាមួយនឹងការជោគជ័យក្នុងការដាក់ឱ្យសាកល្បង សេវាធានារ៉ាប់រងខ្នាតតូចលើ សុខភាព និងគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ ដោយសហការណ៍ជាមួយក្រុមហ៊ុនធានារ៉ាប់រង Forte អេ អឹម ខេ បានចាប់ផ្តើមដាក់ឱ្យដំណើរការសេវាកម្មនេះពេញលេញនៅ ទូទាំងប្រទេសជាមួយនឹងប្រាក់ធានាទាបត្រឹមតែ ៦,២៥ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ មនុស្សម្នាក់ក្នុងមួយឆ្នាំ។ អំឡុងឆ្នាំ២០១៥ អេ អឹម ខេ បានលក់គោលនយោបាយ ធានារ៉ាប់រងចំនួន ១២៧.៧២៣ ទៅកាន់អតិថិជនកម្ចីរបស់ខ្លួន។ ជាការគួរឱ្យកត់សម្គាល់ អ្នកប្រើគោលនយោបាយធានារ៉ាប់រងនេះមាន ៨២% ជាអតិថិជនកម្ចីជាក្រុមនេះបង្ហាញ ឱ្យឃើញថា ផលិតផលនេះសាកសមនឹងក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។ អនុបាតផ្តល់ប្រាក់សំណងមានប្រហែលជា ៣១% នៃប្រាក់ធានារ៉ាប់រងប្រមូលបានក្នុង ឆ្នាំ២០១៥។ អំឡុងឆ្នាំនេះដែរ អេ អឹម ខេ បានបោះមួយជំហានទៅមុខទៀត ក្នុងការដាក់ ឱ្យសាកល្បងសេវាធានារ៉ាប់រងអាកាសធាតុ សម្រាប់កសិករខ្នាតតូច ក្នុងគោលបំណង ផ្តល់ការគាំពារលើអាកាសធាតុដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរកសិកម្ម។ អេ អឹម ខេ បន្តរីកចម្រើនស្របច្រើន ដើម្បីផ្តល់ការគាំពារដល់អតិថិជនរបស់ខ្លួននៅឆ្នាំបន្ទាប់។

អេ អឹម ខេ បន្តរីកចម្រើន និងផ្តល់ភាពសម្បូរបែបផ្នែកអាជីវកម្មឥណទានរបស់ខ្លួន ដោយផ្តល់នូវផលិតផលច្រើនប្រភេទដល់ចំណែកទីផ្សារផ្សេងៗគ្នា និងពង្រីកប្រតិបត្តិការ របស់ខ្លួនទៅកាន់ភូមិថ្មីៗជាច្រើនក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៦។ ចំណែកអាជីវកម្ម ប្រាក់សន្សំ យើងនឹងបន្តផ្តោតលើក្រុមអ្នកសន្សំប្រាក់ខ្នាតតូចនៅតាមតំបន់ជនបទ ព្រមទាំងសេវាផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងៗទៀត។ យើងក៏បាន និងកំពុងវិនិយោគ យ៉ាងច្រើនលើបច្ចេកវិទ្យា ធនធានមនុស្ស កេរ្តិ៍ឈ្មោះ និងធ្វើការកែលម្អផលិតផល និង សេវាកម្មដែលមានស្រាប់ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងចំពោះបទពិសោធន៍របស់ អតិថិជននៅគ្រប់កម្រិតទាំងអស់។

ជំនួសមុខឱ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងនូវអំណរអរគុណ ដល់ភាគទុនិក ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក គណៈកម្មាធិការ ចំពោះការដឹកនាំ ការគាំទ្រ និងចង្អុលបង្ហាញពេញមួយឆ្នាំ។ ខ្ញុំសូម អរគុណផងដែរ ដល់សហការីទាំងគណៈគ្រប់គ្រង និងបុគ្គលិកចំពោះការខិតខំបំពេញ ការងារយ៉ាងសកម្ម ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដ៏ល្អបំផុត ដល់អតិថិជនរបស់យើង។ ជាចុងក្រោយ ខ្ញុំសូមសំដែងនូវការរំលឹកដល់ស្នាក់នៅស្នេហា យ៉ាងខ្ពង់ខ្ពស់ដល់ម្ចាស់ភាគហ៊ុនទាំងអស់ និងជាពិសេសដល់ធនាគារជាតិនៃ កម្ពុជា សម្រាប់ការបន្តគាំទ្រ អេ អឹម ខេ និងបង្កើតឱ្យមានវិស័យហិរញ្ញវត្ថុមួយដ៏ល្អ។

អភិបាលកិច្ចគ្រឹះស្ថាន

គិតត្រឹមចុងឆ្នាំ២០១៥ អេ អឹម ខេ មានភាគទុនិកដូចជា ៖

១. Agora Microfinance N.V. (AMNV)
២. Rural Impulse Fund II S.A., SICAV-FIS (RIF II)
៣. Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO)
៤. Cambodia-Laos Development Fund S.C.A.,SICAV-SIF (CLDF)
៥. សមាគមបុគ្គលិក អេ អឹម ខេ

ភាគទុនិក អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើផ្នែកកម្មវិធីហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគធនាគារ។


ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការប្រតិបត្តិ មានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ (COO) ប្រធាននាយកប្រតិបត្តិអាជីវកម្ម (CBO) ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO) និងប្រធាននាយិកាប្រតិបត្តិហានិភ័យ។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ហើយគណៈគ្រប់គ្រងបន្ទាប់មាននាយក/នាយិកាប្រតិបត្តិនាយកដ្ឋានជាច្រើន។

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួនប្រាំ ដូចជា៖

១. គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
៣. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល
៤. គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច
៥. គណៈកម្មាធិការការងារសង្គម

គណៈកម្មការបួនដំបូងមានតួនាទីអភិបាលកិច្ចជាទូទៅ។ គណៈកម្មាធិការការងារសង្គមផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលស្តីពីការប្រព្រឹត្តិទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌទូទៅដល់ភាពក្រីក្រ ផលិតផលសមស្រប ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងអស់។

រចនាសម្ព័ន្ធត្រឹះស្ថាន





**ក្រុមប្រឹក្សាភិបាល និង
គណៈកម្មាធិការប្រឹក្សាយោបល់**



លោក TANMAY CHETAN

*ប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈ
កម្មាធិការផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច និងជាសមាជិកគណៈ
កម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ*

លោក Tanmay ជាស្ថាបនិករូមនៃក្រុមហ៊ុន Agora Group ដែលជាកន្លែងលោកគ្រប់គ្រងការវិនិយោគទុនមូលធនរបស់បណ្តាក្រុមហ៊ុននៅទ្វីបអាស៊ី និងអាហ្វ្រិក។ លោក Tanmay មានបទពិសោធន៍លើវិស័យជាច្រើនដូចជា ការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សា និងប្រតិបត្តិការ រួមទាំងនៅ អេ អឹម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងជំនួញ ពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាលា Harvard Kennedy ។



លោក គា បូរណ

ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ

លោក បូរណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងឆ្នាំ២០១២ ។ លោកបូរណ បានចូលបម្រើការនៅ អេ អឹម ខេ រយៈពេលជាង ១០ ឆ្នាំហើយ ពេលគឺចាប់តាំងពីឆ្នាំ២០០៤ មក លោកបានកាន់តំណែងគ្រប់គ្រងជាច្រើន ដើម្បី ចូលរួមអភិវឌ្ឍគ្រឹះស្ថាន ដូចជាប្រធានផ្នែក ហិរញ្ញវត្ថុប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែល លោកបម្រើការងារជាមួយ អេ អឹម ខេ លោកបាន ធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីនាយកហិរញ្ញវត្ថុ។ លោកបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានសញ្ញាបត្រជាគណនេយ្យករ អាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងត្រូវ បានគេទទួលយកជាសមាជិក ក្នុងសមាគម គណនេយ្យករអាជីព “ACCA” ក្នុងឆ្នាំ២០០៨ ផងដែរ។

លោក ADRIAN GRAHAM

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការ
សវនកម្ម និងហិរញ្ញវត្ថុ និងជាសមាជិក
គណៈកម្មាធិការហានិភ័យ

លោក Adrian បានប្រសូតឡើងនៅ
ទីក្រុង Bulawayo ប្រទេសហ្វីលីពីន
លោកបាននាំយកបទពិសោធន៍ផ្នែក
ហិរញ្ញវត្ថុរយៈពេល១៩ឆ្នាំ ដល់ក្រុម



ប្រឹក្សាភិបាល អេ អឹម ខេ ។ លោក
បានចាប់ផ្តើមអាជីពជាមួយនឹងក្រុមហ៊ុន
PricewaterhouseCoopers លើ
សេវាសវនកម្ម និងប្រឹក្សាយោបល់។
លោកបានបម្រើការងារនៅក្នុងអង្គការ
មិនមែនរដ្ឋាភិបាលអស់រយៈពេល ៨ឆ្នាំ
ចុងក្រោយនេះ ដែលរួមមាន ៥ ឆ្នាំជាអ្នក
ត្រួតពិនិត្យហិរញ្ញវត្ថុ និងបន្ទាប់មកជា
នាយកហិរញ្ញវត្ថុរបស់អង្គការ Concern
Worldwide។ បច្ចុប្បន្នលោក Adrian
ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុរបស់
អង្គការ UNICEF អូស្ត្រាលី។

លោក PETE POWER

ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការ ការងារសង្គម និងជាសមាជិក
គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

បច្ចុប្បន្ន លោក Pete គឺជានាយកផ្នែក
យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មនៅ
Gorta-Self Help Africa (GSHA)
ដែលទើបសមាហរណកម្មថ្មីៗនេះ។ GSHA
ផ្តោតសំខាន់លើវិស័យកសិកម្ម និងការ
អភិវឌ្ឍសហគ្រាសខ្នាតតូចក្នុងទ្វីបអាហ្វ្រិក។
មុនពេលសមាហរណកម្ម លោក Pete គឺជា
ប្រធាននាយកប្រតិបត្តិនៃ Gorta ដែលជា
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដ៏ចំណាស់
ជាងគេមួយរបស់ប្រទេសអៀរឡង់។
លោក Pete បានចូលរួមយ៉ាងសកម្មជាមួយ
អេ អឹម ខេ តាំងពីថ្ងៃកើតឡើងដំបូង និងមាន
តំណែងនៅក្រុមប្រឹក្សាភិបាល ចាប់តាំងពីឆ្នាំ
២០០៦ ហើយក៏ជាអតីតប្រធាននាយក
ប្រតិបត្តិ អេ អឹម ខេ ពីឆ្នាំ២០១០-២០១២ ។
លោក Pete បានចាប់ផ្តើមអាជីពរបស់លោក
ជាគណនេយ្យករ និងបានបម្រើការងារជា
អ្នកប្រឹក្សាយោបល់លើការគ្រប់គ្រង
នៅក្រុមហ៊ុន Arthur Andersen
ក្នុងសហរដ្ឋអាមេរិក និងប្រទេស
ចិន។ បន្ទាប់មកលោកបាន



ដឹកនាំយ៉ាងជោគជ័យខាងបច្ចេកវិទ្យាក្នុង
សហរដ្ឋអាមេរិកមុនពេលដែលផ្លាស់ប្តូរមក
កាន់វិស័យអភិវឌ្ឍន៍ក្នុងឆ្នាំ២០០៥ ។ លោក
Pete ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ
ទំនាក់ទំនងអន្តរជាតិ និងទស្សនវិជ្ជាពី
សកលវិទ្យាល័យ Scranton សហរដ្ឋអាមេរិក
បន្ទាប់មកទទួលបានអនុបណ្ឌិតផ្នែកសមា-
ហរណកម្មអឺរ៉ុបពីសាកលវិទ្យាល័យ
Limerick នៅប្រទេសអៀរឡង់ និង
អនុបណ្ឌិតផ្នែកគ្រប់គ្រងជំនួញពីសាកល
វិទ្យាល័យ Tulane (សហរដ្ឋអាមេរិក)។



លោក ទិព្វ ច័ន្ទវិបុល

ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច

លោកបណ្ឌិត ទិព្វ ច័ន្ទវិបុល គឺជាដៃគូ គ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Tip & Partners។ លោកជាមេធាវីដែល ទទួល បានអាជ្ញាប័ណ្ណដើម្បីប្រកបរបរ ផ្នែកច្បាប់ក្នុងប្រទេសកម្ពុជា។ លោក ទទួលបានសញ្ញាបត្របណ្ឌិតពីសាកល វិទ្យាល័យ California Coast អនុបណ្ឌិត ពីសាកលវិទ្យាល័យ Massachusetts ក្រុង Lowell និងបរិញ្ញាបត្រពីសាកល វិទ្យាល័យ University Maine នៅ Preque Isle។ លោកបណ្ឌិត ទិព្វ បំពេញការងារក្នុងប្រតិបត្តិការខ្នាតតូច និងធំជាមួយ អតិថិជនជាបុគ្គល និង ក្រុមហ៊ុន។ លោកបណ្ឌិត ទិព្វ បានបម្រើ ការងារជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ នៅវិទ្យាស្ថានជាតិ និង អន្តរជាតិជាច្រើន រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍ អាស៊ី និង ក្រុមហ៊ុនធំៗដទៃទៀតក្នុង ប្រទេសកម្ពុជា។ លោកបណ្ឌិត ទិព្វ គឺជាសមាជិកសកម្មម្នាក់នៅក្នុងវិស័យ ច្បាប់ និងសហគមន៍ពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ។

លោកស្រី REBECCA MCKENZIE

ក្រុមប្រឹក្សាភិបាល ប្រធានគណៈ កម្មាធិការទ្រព្យសកម្ម និងបំណុល និង ជាសមាជិកគណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច

លោកស្រី Rebecca ជាស្ថាបនិករួម និងជា នាយិកាគ្រប់គ្រងនៅ Agora Microfinance N.V និងជានាយិកាផ្នែកប្រតិបត្តិការរបស់ Agora Microfinance Partners LLP ផងដែរ។ លោកស្រី Rebecca មានបទពិសោធន៍ជាង១៥ឆ្នាំ លើវិស័យ ធនាគារ ទីផ្សារមូលបត្រ និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុងបទពិសោធន៍វិស័យធនាគារលោកស្រី បានកាន់តំណែងផ្សេងៗគ្នានៅធនាគារ Depfa Bank Plc ធនាគារ Credit Suisse First Boston ធនាគារ Paribas និងក្រុមហ៊ុន UBS។ លោកស្រី Rebecca ទទួលបានសញ្ញាបត្រផ្នែក ហិរញ្ញវត្ថុក្រុមហ៊ុនពីសាលាពាណិជ្ជកម្មទីក្រុង ឡុងដ៍និង បរិញ្ញាបត្រសិវិល្លៈ ស្តីពីការសិក្សា ពីទ្វីបអឺរ៉ុបពីសាកលវិទ្យាល័យ Scripps រដ្ឋ California ។



លោក JOSHUA MORRIS

ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច



លោក Joshua Morris គឺជាដៃគូស្ថាបនិក និងជានាយកគ្រប់គ្រង Emerging Markets Investments (EMI) ក្រុមហ៊ុនសិង្ហបុរី ដែលបានចុះបញ្ជីជាអាជីវកម្មប្រឹក្សាយោបល់លើការវិនិយោគ មានការិយាល័យនៅក្នុងប្រទេសកម្ពុជា។ លោកគឺជាសហស្ថានិកក្រុមហ៊ុនមេរបស់ EMI ដែលប្រហាក់ប្រហែលថា Emerging Markets Group Holding ដែលបានដំណើរការអាជីវកម្មរបស់ខ្លួនជាលើកដំបូង និងប្រឹក្សាយោបល់ពីទីផ្សារដែលអាចរួមបញ្ចូលគ្នារបស់ខ្លួន។ លោក Joshua គឺជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគដែលមានតួនាទីឃ្នាំមើលទៅលើប្រតិបត្តិការរបស់ EMC និង EMI ។ មុនពេលផ្លាស់ប្តូរមកកម្ពុជា លោក Joshua បានកាន់តំណែងគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារ និងការផ្តួចផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន និងអាជីវកម្មអេឡិចត្រូនិចដែលបានចុះបញ្ជីនៅ NASDAQ ។ មុនពេលកាន់តួនាទីគ្រប់គ្រងទាំងនេះ លោក Joshua បានចំណាយពេលប្រាំឆ្នាំលើផ្នែកប្រឹក្សាយោបល់ ការគ្រប់គ្រងក្នុងវិស័យធានារ៉ាប់រង និងសុខមាលភាពក្នុងសហរដ្ឋអាមេរិក។ លោក Joshua បានទទួលបានអនុបណ្ឌិតពីសាលាពាណិជ្ជកម្ម Harvard (១៩៩៨) និង Cum Laude បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ Harvard (១៩៩២)។

លោកស្រី DINA PONS

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការ
ហានិភ័យ ប្រធានគណៈកម្មាធិការការងារ
សង្គម និងជាសមាជិកគណៈកម្មាធិការ
ទ្រព្យសកម្ម និងបំណុល

លោកស្រី Dina ជានាយិកាប្រចាំតំបន់អាស៊ីបូព៌ារបស់ Incofin និងជាប្រធានផ្នែកការងារសង្គម នៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ លោកស្រីក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃការងារពិសេសផ្នែកការងារសង្គម (SPTF) និងជាសហប្រធាននៃក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី Dina គ្រប់គ្រងផលប៉ុន្តែប្រាក់កម្ចីដែលមានទឹកប្រាក់សរុបចំនួន ៨០លានដុល្លារ ផ្តល់ដល់ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុជាង ១២ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលដែលលោកស្រី ចូលរួមជាមួយ Incofin លោកស្រី Dina រស់នៅក្នុងប្រទេសហ្វីលីពីនជាកន្លែងដែលលោកស្រីបម្រើការងារជាអ្នកវិភាគជាន់ខ្ពស់នៅទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេសមីក្រូហិរញ្ញវត្ថុ PlanetRating។ លោកស្រីក៏ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលជាកន្លែងលោកស្រីចូលរួមជាផ្នែកមួយនៃក្រុមស្ថាបនិក

ដែលបានបង្កើតក្រុមហ៊ុន Micro Cred Nanchong នៅក្នុងខេត្តស៊ីលីយ៉ូន។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតំបន់ជនបទរបស់ចិនជាច្រើនផងដែរ។ លោកស្រី Dina អាចនិយាយភាសាបារាំងអង់គ្លេស និងអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ ហើយក៏យល់ដឹងពីភាសាចិន កុកដីបានយ៉ាងល្អផងដែរ។ លោកស្រី Dina បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពី Sciences Po Paris និងពី London School of Economics។



លោក EDWIN ZIMMERMANN

*សមាជិកគណៈកម្មាធិការផ្តល់តម្លៃការ
ការតែងតាំង និងអភិបាលកិច្ច*

លោក Edwin មានតួនាទីជាអ្នកគ្រប់គ្រងសាច់ប្រាក់ផ្នែកឯកជន នៅក្រុមហ៊ុនគ្រប់គ្រងវិនិយោគទុន Incofin ដែលពីមុននេះ លោកមានបទពិសោធន៍លើវិស័យវិនិយោគទុនជាង ប្រាំបីឆ្នាំនៅក្រុមហ៊ុនមូលនិធិបណ្តាក់ទុនពីររួមគ្នា។ លោកបាននឹងកំពុងបំពេញតួនាទីក្នុងក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនជាង ១០ ក្នុងវិស័យផ្សេងៗគ្នាជាច្រើនដូចជា សេវាហិរញ្ញវត្ថុ វិទ្យាសាស្ត្រជីវិត បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

លោក Edwin បានទទួលសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគ្រប់គ្រង (វិស្វករពាណិជ្ជកម្ម) ព្រមទាំងទទួលបានបន្ថែមសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចអនុវត្ត (Applied Economics) ពីសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្សិក។

លោកស្រី HENG SEIDA

*សមាជិកគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ*

លោកស្រី Seida ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករអាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយបានការទទួលស្គាល់ជាសវនករផ្ទៃក្នុងអាជីពពីសហរដ្ឋអាមេរិក។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រី មានបទពិសោធន៍ ជាងដប់ឆ្នាំក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ ជំនាញរបស់លោកស្រីមានដូចជា គណនេយ្យ សវនកម្ម (ទាំងក្នុងប្រទេស និងក្រៅប្រទេស) ការបង្កើត និងពិនិត្យលើវិធានសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គោលនយោបាយ និងនីតិវិធីនានា។ បច្ចុប្បន្ន លោកស្រី គឺជាដៃគូគ្រប់គ្រងម្នាក់នៃក្រុមហ៊ុនគណនេយ្យ Fii & Associates។ ពីមុន លោកស្រីធ្លាប់ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុជាមួយធនាគារពិភពលោកអស់រយៈពេលប្រាំឆ្នាំ និងជាប្រធានសវនករនៅក្នុងក្រុមហ៊ុនសវនកម្មដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួន អស់រយៈពេលប្រាំមួយឆ្នាំលើការងារសវនកម្ម និងសេវាប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោកស្រី OLGA TORRES

សមាជិកគណៈកម្មាធិការការងារសង្គម



បច្ចុប្បន្ននេះ លោកស្រី Olga ជាផ្នែកមួយ
នៃ Agora Group និងជាប្រធាននាយក
ប្រតិបត្តិនៃ Agora Microfinance
Zambia។ លោកស្រីមានបទពិសោធន៍
ជាង ១៥ឆ្នាំ លើវិស័យហិរញ្ញវត្ថុ និង
ហិរញ្ញវត្ថុជនបទ ក្នុងតួនាទីជាអ្នកគ្រប់គ្រង
អ្នកផ្តល់ប្រឹក្សាយោបល់ និងជាអ្នក
ស្រាវជ្រាវ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩
លោកស្រី Olga គឺជាអ្នកគ្រប់គ្រង និងជា
ទីប្រឹក្សានៅ អេ អឹម ខេ ហើយលោកស្រី
បានដឹកនាំការងារលើការវិភាគទិន្នន័យ
អតិថិជន និងភ្ជាប់ទំនាក់ទំនងរវាង
លទ្ធផលទៅនឹងការសម្រេចចិត្ត។
លោកស្រី Olga ទទួលបានសញ្ញាបត្រ
បណ្ឌិតពី Universidad Compluense
និងអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិពី
សាកលវិទ្យាល័យ Columbia
(SIPA) ផងដែរ។

លោកស្រី FRANCES SINHA

សមាជិកគណៈកម្មាធិការការងារសង្គម



លោកស្រី Frances គឺជាស្ថាបនិករូមនៃ
ក្រុមប្រឹក្សាយោបល់ពីការអភិវឌ្ឍប្រព័ន្ធ
ជនបទ EDA និងជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់
ឯកទេស M-CRIL។ លោកស្រីបានបញ្ចប់
ការសិក្សាពីសាកលវិទ្យាល័យ Oxford
និងសាលាសេដ្ឋកិច្ចនៃ ទីក្រុងឡុងត្រកព
អង់គ្លេស។ លោកស្រីបានរស់នៅប្រទេស
ឥណ្ឌាជាង២៥ ឆ្នាំហើយ។ លោកស្រី
មានបទពិសោធន៍យ៉ាងច្រើន លើវិស័យ
មីក្រូហិរញ្ញវត្ថុ និងការលើកតម្កើងជីវភាព
ប្រជាពលរដ្ឋហើយបានចូលរួមចំណែក
ការងារសកលដោយបង្កើតឲ្យមានការងារ
សង្គមក្នុងវិស័យមីក្រូហិរញ្ញវត្ថុតាមរយៈ
បង្កើតឲ្យមានការផ្តល់ចំណាត់ថ្នាក់សង្គម
និងការធ្វើរបាយការណ៍ពីការអនុវត្តការងារ
សង្គម។ បច្ចុប្បន្ននេះ លោកស្រីកំពុងដឹកនាំ
ក្រុមការងារ ដើម្បីស្រាវជ្រាវពីការជះឥទ្ធិពល
ការគ្រប់គ្រងការងារសង្គម និងការវាយតម្លៃ
ការការពារអតិថិជនក្នុងប្រទេសឥណ្ឌា
និងក្នុងតំបន់។



លោក MICHAEL GOH

សមាជិកគណៈកម្មាធិការហានិភ័យ

ក្នុងអាជីពរបស់លោក Michael មានបទពិសោធន៍យ៉ាងច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង ២០ឆ្នាំ ។ លោកមានតួនាទីអភិបាលកិច្ច ERM ការអនុម័តកម្ម និងប្រតិបត្តិការគ្រប់គ្រងហានិភ័យសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកធ្លាប់បានកាន់តំណែងជាមន្ត្រីប្រតិបត្តិ ជាច្រើនដូចជាប្រធាននាយកប្រតិបត្តិហានិភ័យនៃក្រុមហ៊ុន AIG Group និង CRO-Standard Chartered Bank’s Global JV ផ្នែកដំណោះស្រាយសេវាទូទាត់ ជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់ជាន់ខ្ពស់នៃធនាគារវិនិយោគ CAI Investment Bank ប្រធាននាយកប្រតិបត្តិឥណទាន និងនាយកហានិភ័យនៅធនាគារពាណិជ្ជ ទីក្រុងហុងកុង។ លោកជាម្ចាស់រួមទុននៃការវិនិយោគសាច់ប្រាក់ឯកជនដូចជា ការលក់ និងការចុះបញ្ជីក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។

ក្រុមហ៊ុនរបស់លោកមានផ្តល់សេវាកម្មដូចជា ប្រឹក្សាយោបល់គ្រប់គ្រងហានិភ័យនិងសេវាបណ្តុះបណ្តាលជំនាញឯកទេស។ លោក Michael ជាគណនេយ្យករអាជីពហើយលោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីទីក្រុង NewYork។ លោក គឺជាសមាជិកនៃក្រុមប្រឹក្សាភិបាលនិងក្រុមប្រឹក្សាភិបាលនៅសមាគមន៍គ្រប់គ្រងហានិភ័យ។ មុនពេលដែលលោកបានចូលរួមជាមួយ អេ អឹម ខេ លោកគឺជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាលហានិភ័យឯករាជ្យ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាហានិភ័យនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីក្នុងកម្ពុជា។ លោកគឺជាគ្រូបង្គោលសម្រាប់គម្រោងហានិភ័យប្រតិបត្តិតាមនៅធនាគារសកល HSBC និងជាគ្រូដែលមានអាជ្ញាប័ណ្ណបណ្តុះបណ្តាលសហគ្រាសនានារបស់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់សកលក្នុងតំបន់អាស៊ី







គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)

គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវ សម្រាប់ការធានាសុច្ឆន្ទៈភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នៅក្នុងការរាយការណ៍ និងការផ្តល់ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងធនាគារជាតិនៃកម្ពុជាត្រូវមានភាពច្បាស់លាស់ ត្រឹមត្រូវ និងគួរឱ្យទុកចិត្តបាន។ គណៈកម្មាធិការនេះក៏មានភារកិច្ចអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោមនេះផងដែរ៖

- ត្រួតពិនិត្យនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីស្នើសុំការអនុម័តការតែងតាំងសវនករខាងក្រៅ ពីភាគទុនិក
- ពិនិត្យ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ សម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត
- ពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន
- តាមដាន និងត្រួតពិនិត្យប្រសិទ្ធភាពរបស់មុខងារ សវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង)
- តាមដាន និងពិនិត្យរករាជ្យភាព វត្ថុបំណង និងប្រសិទ្ធភាពរបស់សវនករខាងក្រៅ

គណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (BRC)

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ មានការជឿជាក់យ៉ាងម៉តមាំថា ការគ្រប់គ្រងហានិភ័យពិតជាមានសារៈសំខាន់ណាស់ធ្វើឱ្យ អេ អឹម ខេ ទទួលបានជោគជ័យ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើមួយ។ ទស្សនៈវិទ្យារបស់យើង គឺធានាថាហានិភ័យទាំងឡាយដែលយើងមាន អាចជួយឱ្យយើងសម្រេចបាននូវផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរបស់គ្រឹះស្ថានដោយរក្សាបាននៅក្នុងកម្រិតដែលអាចទទួលយកបាន ដែលអាចឱ្យយើងការពារដើមទុន និង អាចថ្លឹងថ្លែងបានយ៉ាងត្រឹមត្រូវរវាងហានិភ័យ និងប្រាក់ចំណេញ។

ក្នុងឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ បានបោះជំហានគួរឱ្យកត់សំគាល់ ដើម្បីពង្រឹងវប្បធម៌ហានិភ័យ និងអភិបាលកិច្ចនៅ អេ អឹម ខេ ដើម្បីធានាថាការគ្រប់គ្រងហានិភ័យរបស់យើង គឺអាចឆ្លើយតបទៅនឹងផែនការកំណើនសម្រាប់នាពេលបច្ចុប្បន្ន និងអនាគត។ ក្រុមប្រឹក្សាភិបាលកំណត់នូវកម្រិតហានិភ័យទទួលយក និងគោលការណ៍ហានិភ័យ។ គណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (BRC) មានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យគ្រឹះស្ថានរួមមានហានិភ័យខាងក្នុង និងខាងក្រៅមានដូចជា ប្រតិបត្តិការហិរញ្ញវត្ថុ ឥណទាន ការប្រតិបត្តិតាម និងកេរ្តិ៍ឈ្មោះជាដើម ក្នុងចំណោមគ្រឹះស្ថានផ្សេងទៀត ។

- តួនាទីរបស់គណៈកម្មាធិការហានិភ័យនេះរួមមាន៖
- ពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថាន
 - ពិនិត្យ ប្រវត្តិហានិភ័យរបស់គ្រឹះស្ថាន
 - រាយការណ៍ពីហានិភ័យកម្រិតខ្ពស់ ឬមធ្យមសង្ស័យទាំងអស់ទៅកាន់ក្រុមប្រឹក្សាភិបាល។
 - ពិនិត្យគោលនយោបាយហានិភ័យ និងប្រតិបត្តិតាម និងធ្វើការបញ្ជាក់សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល។
 - ពិនិត្យកម្រិតហានិភ័យដែលអាចទទួលយក និងកម្រិតហានិភ័យផ្សេងទៀត និងធ្វើការបញ្ជាក់ ដើម្បីស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល។
 - ពិនិត្យរបាយការណ៍ស្តីពីហានិភ័យ និងប្រតិបត្តិតាមយ៉ាងទៀងទាត់
 - អនុម័តលើការរៀបចំរបាយការណ៍ហានិភ័យ និងប្រតិបត្តិតាម

គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់ គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ ទទួលបានលើកទឹកចិត្តស្មើគ្នា ចំពោះការ រួមចំណែករបស់ពួកគេក្នុងការបំពេញការងារឲ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់ និង សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិផងដែរ។ គណៈកម្មាធិការនេះក៏មាន ភារកិច្ចណែនាំសមាជិកថ្មីៗ រៀបសេចក្តីសង្ខេប ដើម្បីឲ្យក្រុមប្រឹក្សាភិបាលទទួល បានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាព ដល់ក្រុមប្រឹក្សាភិបាល ពីតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងការទទួលខុសត្រូវរបស់ ពួកគេ ឧទាហរណ៍ដូចជា កត្តាព្រឹត្តិផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ច គ្រឹះស្ថានគណៈកម្មាធិការនេះ ធានាថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបាន យ៉ាងល្អបំផុត ដោយធានាបាននូវប្រសិទ្ធភាពទាំងមូលនៃក្រុមប្រឹក្សាភិបាល និងអនុវត្ត ឬសម្របសម្រួលការវាយតម្លៃខ្លួនឯង និងការវាយតម្លៃគ្នាទៅវិញទៅមក ក្នុងក្រុមប្រឹក្សាភិបាលនៅអំឡុងពេលជាក់លាក់ណាមួយ។

គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការផ្តល់យោបល់ដល់ក្រុម ប្រឹក្សាភិបាលលើការងាររបស់ អេ អឹម ខេ ដែលទាក់ទងនឹងសង្គម។ វិធីសាស្ត្រ នៃការវិភាគ និងការវាយការណ៍ ព្រមទាំងក្របខណ្ឌទាក់ទងនឹងការងារសង្គម។ គណៈកម្មាធិការនេះមានភារកិច្ច ក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាដល់ក្រុម ប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ទៅលើបញ្ហានៃការងារសង្គមដែលបាន កើតឡើង និងការអភិវឌ្ឍជាសកល ព្រមទាំងការសម្រេចចិត្តថាតើលទ្ធផល ទទួលបានពីការស្រាវជ្រាវពីអតិថិជនត្រឹមត្រូវបានដល់កម្រិតណា។

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (BOARD ALCO)

គណៈកម្មាធិការនេះ ត្រួតពិនិត្យយុទ្ធសាស្ត្រនៃការគ្រប់គ្រងតារាងតុល្យ ការរបស់គ្រឹះស្ថានដល់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការ ជាអ្នកផ្តល់មតិ យោបល់ និងគំនិតយុទ្ធសាស្ត្រ ចំពោះដំណើរការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល ហើយដើរតួនាទីជាអង្គការអនុម័តប្រភពទុនហានិភ័យ និងគោល នយោបាយគ្រប់គ្រងទ្រព្យសកម្ម និងបំណុល។

ទ្រព្យសកម្ម និងបំណុល អេ អឹម ខេ ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការ មួយក្នុងការបង្កើនតម្លៃរបស់ភាគទុនិកដល់កម្រិតអតិបរមា ដើម្បីពង្រឹងការ រីកចម្រើន និងប្រាក់ចំណេញ ប្រកបដោយនិរន្តរភាព ធ្វើឲ្យកាន់តែប្រសើរឡើង នូវការគ្រប់គ្រងដើមទុន និងការការពារគ្រឹះស្ថានពីហានិភ័យហិរញ្ញវត្ថុសកម្រិត ណាមួយ ដែលកើតចេញពីបំណាស់ប្តូរនៅក្នុងបរិយាកាសទីផ្សារ។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលបានគិតគូរពីការគ្រប់គ្រងបំណុល ការប្រមូលមូលនិធិ និងដើមទុន អត្រាប្តូរប្រាក់បរទេស និងហានិភ័យដែលបណ្តាល មកពីភាគីផ្សេងទៀត ការផ្លាស់ប្តូរផ្នែកផលិតផល និងការរៀបចំគម្រោងថវិការ ប្រចាំឆ្នាំ។

គណៈកម្មាធិការ ប្រតិបត្តិ





លោក គា បូរណ

ប្រធាននាយកប្រតិបត្តិ (CEO)

លោក បូរណ បានចូលកាន់តំណែងជា
ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ នៅ
ខែ កក្កដា ឆ្នាំ២០១២។ លោកបានចូល
បម្រើការងារនៅ អេ អឹម ខេ រយៈពេល
ជាងដប់ឆ្នាំដោយបានកាន់តំណែងជា
ច្រើន និងត្រូវបានទិញទិញអ្នកដឹកនាំ ដោយធ្វើ
ការអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែក
ហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
(CFO) និងអនុប្រធាននាយកប្រតិបត្តិ។
មុនពេលដែលលោកចូលរួមជាមួយ
អេ អឹម ខេ លោកបានបម្រើការងារនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុង
តួនាទីនាយកហិរញ្ញវត្ថុ។ លោក បូរណ
បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គណនេយ្យ និង
ហិរញ្ញវត្ថុ។ គាត់ទទួលបានសញ្ញាប័ត្រ
គណនេយ្យករអាជីព (ACCA) និងបាន
ទទួលជាសមាជិកនៅក្នុងសមាគម
គណនេយ្យករអាជីព (Association of
Chartered Certified Accountants)
ឆ្នាំ២០០៨ ផងដែរ។



លោក ហួត សុខា

ប្រធាននាយកប្រតិបត្តិអាជីវកម្ម (CBO)

លោក សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ
ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុង
ឆ្នាំ២០១២ ។ លោកមានបទពិសោធន៍ជាង
ដប់ប្រាំឆ្នាំ ផ្នែកពាណិជ្ជកម្មអន្តរជាតិ
មីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកធ្លាប់បម្រើ
ការងារជាប្រធានផ្នែកលក់ ប្រធានផ្នែក
ទំនាក់ទំនង និងទីផ្សារ ប្រធានផ្នែកទំនាក់ទំនង
អាជីវកម្ម និងជានាយកអភិវឌ្ឍន៍ផលិតផល
និងទីផ្សារផងដែរ។ លោក សុខា បម្រើការងារ
ជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍
ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់
សន្សំនៅក្នុងតំបន់ជនបទក្នុងប្រទេសកម្ពុជា
ឲ្យធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោង
មីក្រូហិរញ្ញវត្ថុដែលគ្រប់គ្រងដោយអង្គការ
GRET/CEDAC ផងដែរ។ លោក សុខា
បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារនៅ
សាកលវិទ្យាល័យ MUV និងអនុបណ្ឌិតពី
សាកលវិទ្យាល័យ Charts Stuart របស់
ប្រទេសអូស្ត្រាលី។ លោកបានសិក្សាថ្នាក់
ក្រោយខ្ពស់សិក្សា ពីកម្មវិធីអភិវឌ្ឍន៍
ហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ NAROPA
សហរដ្ឋអាមេរិកផងដែរ។



លោក ណាង តាំង

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO)

លោក តាំង បានចូលបម្រើការងារនៅ អេ អឹម ខេ ឆ្នាំ ២០១២។ លោកមាន បទពិសោធន៍ប្រាំបីឆ្នាំលើវិស័យធនាគារ ដែលមានតួនាទីជាច្រើន រួមមានប្រធាន ផ្នែកជំនួយគ្រប់គ្រងគណនេយ្យ ប្រធាន ផ្នែករៀបចំថវិកា និងត្រួតពិនិត្យ និងជា នាយករង នាយកដ្ឋានហិរញ្ញវត្ថុ។ លោក តាំង ក៏បានចូលរួមបណ្តុះបណ្តាល ជំនាញជាច្រើនទាំងក្នុងប្រទេស និង ក្រៅប្រទេសដូចជា CAS, IFRS, ALM, ពន្ធអាករ ការគ្រប់គ្រងរតនាភិបាល ការគ្រប់គ្រងហានិភ័យ Basel និងកិច្ច ព្រមព្រៀង ISDA។ លោក តាំង បញ្ចប់ថ្នាក់បរិញ្ញាបត្រ គណនេយ្យ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកល វិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយ បច្ចុប្បន្នលោកកំពុងបន្តការសិក្សា កម្មវិធីគណនេយ្យករអាជីព (ACCA) នៅក្រោមអាហារូបករណ៍របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសាលា ពាណិជ្ជកម្ម CamEd។



លោក ម៉ឹម ជឿន

ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ (COO)

លោក ជឿន បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកប្រតិបត្តិការនៅក្នុងឆ្នាំ២០០៤ មុនពេលដែលលោកត្រូវបាន តែងតាំងជា ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ (COO) ឆ្នាំ២០១២ ។ ក្នុងនាមជាប្រធាននាយក ប្រតិបត្តិ ប្រតិបត្តិការ លោក ជឿន មានភារកិច្ច ទទួលខុសត្រូវលើសកម្មភាពប្រតិបត្តិការ ឥណទានទាំងអស់។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកបានធ្វើការនៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមួយផ្សេងទៀតរយៈពេលជាង ប្រាំមួយឆ្នាំ ក្នុងមុខតំណែងជាច្រើនដូចជា សវនករផ្ទៃក្នុង ប្រធានសាខា និងជាប្រធាន ជំនួយប្រតិបត្តិការ។ លោក ជឿន ទទួលបាន បរិញ្ញាបត្រពីរ គឺបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកល វិទ្យាល័យជាតិគ្រប់គ្រង។ លោកបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង ធនាគារ ពីសាកលវិទ្យាល័យវៀតណាម។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលលើ ជំនាញមីក្រូហិរញ្ញវត្ថុអន្តរជាតិនៅឯ វិទ្យាស្ថាន Boulder ក្នុងក្រុងគូរីន ប្រទេសអ៊ីតាលីផងដែរ។



លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO)

លោក កុសល បានចូលបំពេញការងារនៅ អេ អឹម ខេ ក្នុងខែមេសា ឆ្នាំ២០១៥ ក្នុងតំណែងជា ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ លោក កុសលមានបទពិសោធន៍ជាងដប់បួនឆ្នាំ លើវិស័យព័ត៌មានវិទ្យាដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មាន រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយ ដែលពោរពេញទៅការប្រកួបប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយជោគជ័យ។ លោក កុសលបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM ។



កញ្ញា ពុត ផល្លី

ប្រធាននាយិកាប្រតិបត្តិហានិភ័យ (CRO)

កញ្ញា ផល្លី ចាប់ផ្តើមបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយិកាប្រតិបត្តិហានិភ័យ នៅខែកញ្ញា ឆ្នាំ ២០១៥។ កញ្ញាមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស និងបានកាន់តួនាទីជាច្រើនរួមមាន ផ្នែកទំនាក់ទំនងធនាគារ ឥណទានហានិភ័យ អភិវឌ្ឍន៍ផលិតផល ហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងបណ្តាញប្រតិបត្តិការធនាគារ និងការគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់អតិថិជន។ មុននឹងចូលរួមជាមួយ អេ អឹម ខេ កញ្ញា ផល្លី ជាសមាជិកនាយកប្រតិបត្តិម្នាក់នៅក្នុងធនាគារអន្តរជាតិមួយនៅបរទេស។ កញ្ញា ផល្លី ទទួលបានទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង។

គណៈ គ្រប់គ្រង



អ្នកស្រី ឡុង ចន្ទា

នាយិកាប្រតិបត្តិធនាគារភិបាល



អ្នកស្រី ចន្ទា បានចូលបម្រើការងារជំនួយនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់នៅឆ្នាំ២០០៥ បន្ទាប់មកត្រូវបានតែងតាំងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០០៧ ។ អ្នកស្រីត្រូវបានប្តូរទៅគ្រប់គ្រងនាយកដ្ឋានធនាគារភិបាលនៅឆ្នាំ២០០៨។ មុនចូលបម្រើការនៅ អេ អឹម ខេ អ្នកស្រី ចន្ទា ធ្លាប់បម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងនាយកដ្ឋានត្រួតពិនិត្យ។ អ្នកស្រី ចន្ទា ទទួលបានបរិញ្ញាបត្រគណនេយ្យពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងកំពុងសិក្សាកម្មវិធី ACCA ។

អ្នកស្រី រឿង រីនី

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ



អ្នកស្រី រីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និងគណនេយ្យករនៅឆ្នាំ២០០៣ នៅពេល អេ អឹម ខេ ត្រូវបានបង្កើតឡើង។ អ្នកស្រី ត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ២០០៨ និងបន្ទាប់មកបានក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០១១ ។ ពីមុនអ្នកស្រី ជាគណនេយ្យករនៅក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួនអ្នកស្រីបានពាំនាំនូវបទពិសោធន៍ទាំងនោះមកជួយ អេ អឹម ខេ តាមរយៈការគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីធានាព័ត៌មានគណនេយ្យប្រកបដោយគុណភាព។ អ្នកស្រី រីនីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ និងជាសមាជិកនៅក្នុងសមាគមគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants)។



អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្សនៅ ឆ្នាំ២០១៣។ អ្នកស្រី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាល នៅឆ្នាំ ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាលនៅ ឆ្នាំ ២០១២។ អ្នកស្រី មានបទពិសោធន៍ជាងដប់ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នា ជាច្រើន រួមមានក្រុមឯកជន មីក្រូហិរញ្ញវត្ថុ អង្គការជាតិ និង អន្តរជាតិ។ អ្នកស្រីទទួលខុសត្រូវជាអ្នកប្រឹក្សាគ្រូបណ្តុះបណ្តាល អ្នកសម្របសម្រួលឲ្យវគ្គបណ្តុះបណ្តាល ឥណទានខ្នាតតូច គោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានក្នុងកម្មវិធីអភិវឌ្ឍន៍បណ្តុះបណ្តាល ការបញ្ជ្រាបយេនឌ័រ ភាពជាអ្នកដឹកនាំ កម្មវិធីអភិវឌ្ឍន៍គ្រប់គ្រងអាជីវកម្មតូចតាច និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល។ អ្នកស្រី ពិសាខ ទទួលបានសញ្ញាប័ត្រផ្នែកទីផ្សារ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ។



អ្នកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិស្រាវជ្រាវ

អ្នកស្រី សុភី បានចូលបម្រើការងារនៅ អេ អឹម ខេ រយៈពេលជិតដប់ឆ្នាំ ដោយចាប់ផ្តើមពីតួនាទីជាមន្ត្រីបណ្តុះបណ្តាលស្រាវជ្រាវ និងទីផ្សារ និងបានកាន់តំណែងជាច្រើនទៀតមុនពេលតែងតាំងជានាយិកាប្រតិបត្តិស្រាវជ្រាវ ក្នុងឆ្នាំ២០១២។ នៅក្នុងតួនាទីបច្ចុប្បន្ន អ្នកស្រីមានភារកិច្ចក្នុងការធានាគុណភាពខ្ពស់នៃការស្រាវជ្រាវទីផ្សារ និងសង្គមដើម្បីបំពេញតម្រូវការរបស់ អេ អឹម ខេ។ អ្នកស្រីបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ Khon Ken ប្រទេសថៃ។



អ្នកស្រី ម៉ៅ សុយ៉ឿន

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ
និងធនាគារចល័ត

អ្នកស្រី សុយ៉ឿន បានចូលបម្រើការនៅ
អេ អឹម ខេ ជានាយិកាប្រតិបត្តិអភិវឌ្ឍន៍
ផលិតផល ក្នុងឆ្នាំ២០១៣។ អ្នកស្រី មាន
បទពិសោធន៍ជាងដប់ឆ្នាំ ផ្នែកសេវាទូទាត់
ធនាគារអេឡិចត្រូនិច។ កាលពីមុនអ្នកស្រី
ធ្លាប់បម្រើការងារនៅធនាគារពាណិជ្ជក្នុង
តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុ និង
ប្រតិបត្តិការ ប្រធាននាយកដ្ឋានបណ្ណ និង
កាតព្វកិច្ច ជាបន្តបន្ទាប់។ អ្នកស្រី
សុយ៉ឿន ទទួលបានបរិញ្ញាបត្រផ្នែក
គណនេយ្យ និងហិរញ្ញវត្ថុពីវិទ្យាស្ថាន
ជាតិគ្រប់គ្រង។



លោក ហៀង ប្រេម ចន្រ្ទាបុត្ត

នាយកប្រតិបត្តិ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្រ្ទាបុត្ត បានចូលបម្រើការងារ
នៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៤ ជាមន្ត្រី
បច្ចេកវិទ្យាព័ត៌មាន ដែលធ្វើការស្រាវជ្រាវ
អភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ លោកត្រូវបាន
តែងតាំងជាវិស្វករអភិវឌ្ឍន៍បច្ចេកវិទ្យា
ជាន់ខ្ពស់នៅឆ្នាំ២០០៧ និងបានក្លាយ
ជាប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យានៅ
ឆ្នាំ២០០៨ ។ នៅឆ្នាំ២០១១ លោក ចន្រ្ទាបុត្ត
ត្រូវបានតែងតាំងជានាយកប្រតិបត្តិ
គ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យា។
លោក ចន្រ្ទាបុត្ត ទទួលបានបរិញ្ញាបត្រផ្នែក
គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បរិញ្ញាបត្រ
ភាសាអង់គ្លេស និងបរិញ្ញាបត្រជាន់ខ្ពស់
បច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ
Sikkim Manipal ប្រទេសឥណ្ឌា។



លោក ណេង គីណាល់

នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

លោក គីណាល់ បានចូលបម្រើការងារនៅ អេ អឹម ខេ ជា នាយកប្រតិបត្តិទីផ្សារ និង ទំនាក់ទំនង ក្នុងឆ្នាំ២០០៨។ ពីមុនលោក ធ្លាប់បម្រើការងារនៅក្រុមហ៊ុនឯកជន ដោយកាន់មុខតំណែងជាច្រើនរយៈពេល ជាងដប់បួនឆ្នាំដូចជា សាស្ត្រាចារ្យ ប្រធាន ផ្នែកទីផ្សារ ប្រធានគម្រោង នាយកគាំទ្រ ប្រតិបត្តិការ និងប្រធានគ្រប់គ្រងរួម (GM)។ លោក គីណាល់ បញ្ចប់ថ្នាក់បរិញ្ញាបត្រ ច្បាប់សាធារណៈ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងអនុបណ្ឌិតគ្រប់គ្រងពីសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។



លោក ហៀក ថាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជា មន្ត្រីសវនកម្មផ្ទៃក្នុងនៅ ឆ្នាំ២០០៦ និងត្រូវបានតែងតាំងជាប្រធាន ក្រុមសវនករផ្ទៃក្នុងនៅឆ្នាំ២០០៨ ។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅ ឆ្នាំ២០១២ ។ លោក ថាវុធ បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និង គណនេយ្យពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យនៅវិទ្យាស្ថានរ៉ាន់ដា គណនេយ្យ។



លោក សួន ពិសី

នាយកប្រតិបត្តិឥណទាន

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធាន ភូមិភាគ។ លោកមានបទពិសោធន៍ ដប់ឆ្នាំ ផ្នែកមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើ ការងារនៅ អេ អឹម ខេ លោកមានបទពិសោធន៍ ជាច្រើនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃ ទៀតដែលបានកាន់តួនាទីដូចជា ភ្នាក់ងារ ឥណទាន បេឡាធិការ ប្រធានគ្រប់គ្រង ស្រុក សវនករជាន់ខ្ពស់ និងជាប្រធាន សាខា។ លោកបានចូលរួមក្នុងវគ្គបណ្តុះ បណ្តាលផ្នែកមីក្រូហិរញ្ញវត្ថុជាច្រើន។ លោក ពិសី ត្រូវបានតែងតាំងជានាយក ប្រតិបត្តិឥណទាននៅឆ្នាំ២០១២ ។ លោក ពិសី ទទួលបានបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ ហៀលប្រាយនៅរាជធានីភ្នំពេញ។



លោក ជា រតនា

នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញ

មុនពេលទទួលបានតួនាទីជានាយក ប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រង បណ្តាញ លោក រតនា បានបម្រើការងារ នៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រង ធនាគារចល័ត នៅឆ្នាំ២០១០ ។ លោក មានបទពិសោធន៍ជាមួយក្រុមហ៊ុន ជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។ លោក រតនា បានទទួល សញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្ម អន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង។



លោក គួច សុបញ្ញា

នាយកប្រតិបត្តិលទ្ធកម្ម និងអចលនទ្រព្យ

លោក បញ្ញា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិ លទ្ធកម្ម និងអចលនទ្រព្យក្នុងឆ្នាំ២០១៣។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកមាន បទពិសោធន៍ជាមួយក្រុមហ៊ុនពហុជាតិ ជាច្រើន ដែលមានតំណែងជាមន្ត្រីគាំទ្រ គ្រប់គ្រងមន្ត្រីគាំទ្ររដ្ឋបាល ដឹកនាំការ គាំទ្ររដ្ឋបាល និងប្រតិបត្តិការ ប្រធានផ្នែក គាំទ្រប្រតិបត្តិការ និងជាប្រធានរដ្ឋបាល។ លោក បញ្ញា បានទទួលបរិញ្ញាបត្រផ្នែក គ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ។



លោក ហ៊ិន ម៉េងហុង

នាយកប្រតិបត្តិសន្សំ និងសេវាកម្ម

លោក ម៉េងហុង បានចូលបម្រើការងារ នៅ អេ អឹម ខេ ជាប្រធានផ្នែកសន្សំក្នុង ឆ្នាំ២០១២ ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍ ការងាររយៈពេលប្រាំមួយឆ្នាំ នៅតាម ក្រុមហ៊ុននិងអង្គការផ្សេងៗគ្នា ដែលមាន តួនាទីជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រធានផ្នែកទីផ្សារជនបទ ធានារ៉ាប់រង ខ្នាតតូច និងមន្ត្រីឯកទេសអាជីវកម្ម ធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបាន តែងតាំងជានាយកប្រតិបត្តិសន្សំ និងសេវាកម្ម នៅខែមករា ឆ្នាំ២០១៥។ លោក ម៉េងហុង ទទួលបានបរិញ្ញាបត្រ ផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពី សាកលវិទ្យាល័យនីតុន។



លោក អង លាភហេង

នាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូល

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់តួនាទីផ្សេងៗគ្នា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការ គ្រូបង្គោលតាមសហគមន៍ គ្រូបង្គោលទូទៅ និងប្រធានផ្នែកបណ្តុះបណ្តាលប្រព័ន្ធ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំង ជានាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០១៥ ។ លោក លាភហេង ទទួលបានសញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យហៀលប្រាយ ក្នុងរាជធានីភ្នំពេញ។



លោក ជាង វណ្ណ

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណ បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់តួនាទីផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត ដូចជា មន្ត្រីឥណទាន មន្ត្រីធានារ៉ាប់រងគុណភាព ប្រធានសាខាខេត្ត គ្រូបណ្តុះបណ្តាលនិងប្រធានផ្នែកអភិវឌ្ឍន៍និងបណ្តុះបណ្តាល។ លោកបានរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងក្នុងស្រុក និងក្រៅប្រទេស។ លោក ត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាល ក្នុងឆ្នាំ២០១៥។ លោក វណ្ណ បានទទួលបរិញ្ញាបត្រ ផ្នែកអភិវឌ្ឍសេដ្ឋកិច្ចនិងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ។



អ្នកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលបម្រើការនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នក សម្របសម្រួលប្រតិបត្តិការធនាគារចល័ត។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់បំពេញតួនាទី ជាប្រធានផ្នែក ជំនួយការបច្ចេកវិទ្យាព័ត៌មាន នៅរោងចក្រ កាត់ដេរមួយជាងប្រាំពីរឆ្នាំ។ អ្នកស្រី ត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់គ្រង មណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និង ជានាយិកាប្រតិបត្តិមណ្ឌលព័ត៌មានក្នុង ឆ្នាំ២០១៥។ អ្នកស្រី ចរិយា បានទទួល សញ្ញាប័ត្រមធ្យមផ្នែកគណនេយ្យពី វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ នំរតុនកម្ពុជា។

គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

នៅឆ្នាំ២០១៥ អេ អឹម ខេ បានឆ្លងកាត់ការត្រួតពិនិត្យឡើងវិញលើអភិបាលកិច្ចដ៏ពេញលេញ និងការគ្រប់គ្រងហានិភ័យ ដែលនាំឱ្យមានការផ្លាស់ប្តូរលើអភិបាលកិច្ចរបស់ អេ អឹម ខេ ដោយរួមបញ្ចូលទាំងការបង្កើត និងពង្រឹងកម្រិតគណៈកម្មាធិការគ្រប់គ្រងនានា។ នៅពេលដែលគណៈកម្មាធិការខ្លះបានដំណើរការរួចមកហើយ ការត្រួតពិនិត្យហានិភ័យបានគូសបញ្ជាក់ពីតម្រូវការនីមួយៗនៃគណៈកម្មាធិការទាំងនេះ ដើម្បីបង្កើនភាពជាម្ចាស់ទៅលើហានិភ័យជាក់លាក់ ដែលផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់ខ្លួន ដោយសារពួកគេជាខ្សែបន្ទាត់ទីមួយនៃការការពារហានិភ័យ។ ការផ្លាស់ប្តូរទាំងនោះបានធ្វើការប្រមើលឃើញពីហានិភ័យច្បាស់លាស់នៅក្នុង អេ អឹម ខេ និងបានជួយពង្រឹងដល់មុខងារគ្រប់គ្រងហានិភ័យ ដែលជាខ្សែបន្ទាត់ទីពីរនៃការការពារនេះ។ ដើម្បីជួយសម្របសម្រួលការងាររបស់គណៈកម្មាធិការហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាលគណៈកម្មាធិការកម្រិតគណៈគ្រប់គ្រងត្រូវបានបង្កើតឡើង និងពង្រឹងប្រសិទ្ធភាពការងារដូចខាងក្រោម៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងប្រជុំប្រចាំខែ) ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ មានប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។ គណៈកម្មាធិការ ត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗជាច្រើនរួមមាន យុទ្ធសាស្ត្រការអនុវត្ត ការគ្រប់គ្រងការងារ និងប្រភេទហានិភ័យផ្សេងៗទៀត ដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួមទាំងហានិភ័យកេរ្តិ៍ឈ្មោះផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ កម្រិតគណៈគ្រប់គ្រង (MRC)

តួនាទីរបស់គណៈកម្មាធិការហានិភ័យកម្រិតគណៈគ្រប់គ្រង គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមរបស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុក៏ដូចជាការគ្រប់គ្រងការអនុលោមតាមបទប្បញ្ញត្តិ

និងគោលនយោបាយ និងនីតិវិធីស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រកម្ម (AML/CFT) ។ គណៈកម្មាធិការហានិភ័យកម្រិតគណៈគ្រប់គ្រង ជាវេទិកាសម្រាប់សមាជិកទាំងអស់ ដើម្បីវាយតម្លៃផលប៉ះពាល់ហានិភ័យពីការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រទៅតាមមុខងារនីមួយៗ របស់ពួកគេនៅ អេ អឹម ខេ។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល កម្រិតគណៈគ្រប់គ្រង (ALCO)

ការទទួលខុសត្រូវដំបូងរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលនេះ គឺគ្រប់គ្រងតាមតារាងតុល្យការ និងមិនតាមតារាងតុល្យការ។ គណៈកម្មាធិការនេះធានាលើអត្រាការប្រាក់ ការដល់កាលកំណត់ រូបិយវត្ថុ សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀត ដែលអាចកើតឡើងចំពោះភាពមិនស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលដែលត្រូវបានរាយការណ៍ និងត្រូវបានវិភាគព្រមទាំងត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ អេ អឹម ខេ បានពង្រឹងការអនុវត្តរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលកម្រិតគណៈគ្រប់គ្រងនេះ រួមមានការកំណត់សូចនាករហានិភ័យសំខាន់ៗ ការវិភាគគម្លាត និងអនុបាតនៃការដកប្រាក់សន្សំចេញជាក់ស្តែងរបស់អតិថិជន និងអនុបាតសាច់ប្រាក់ងាយស្រួលសំខាន់ៗផ្សេងទៀត។ អេ អឹម ខេ បានចាប់ផ្តើមធ្វើការវិភាគលើឥរិយាសន្សំ និងត្រួតពិនិត្យលើស្ថានភាពតានតឹងនៃសាច់ប្រាក់ងាយស្រួល ដើម្បីសាកល្បងការពាក់ព័ន្ធនៃផែនការផ្តល់មូលនិធិបម្រុងបន្ទាន់។

គណៈកម្មាធិការឥណទាន (CRC)

គណៈកម្មាធិការឥណទានត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមានពេលផ្តល់ប្រាក់កម្ចី រួមមានការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលបត្រប្រាក់កម្ចី។ គណៈកម្មាធិការនេះ កំណត់កម្រិតទំហំផលបត្រប្រាក់កម្ចី (តាមរយៈផលបត្រប្រាក់កម្ចីអតិថិជន វិស័យ ឬផលិតផល) វិភាគនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី និងចាត់វិធានការបង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់
ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ និងហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅ
អេ អឹម ខេ។ ការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់រយៈពេលខ្លី និង

រយៈពេលវែងត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ និងឆ្លើយតប
ទៅនឹងកំណើនសមស្របរបស់គ្រឹះស្ថាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគ
ប្រព័ន្ធនេះ ត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ ទាំងអស់ និង
តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាបាននូវភាពជឿជាក់ និង
សុវត្ថិភាពទិន្នន័យ។



អតិថិជន អែ អឹម ខេ

ប្រាក់កម្ចី	រយៈពេលកម្ចី	ថ្លៃសេវា	អត្រាការប្រាក់ក្នុង១ខែ
1,000,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	3%
500,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.8%
200,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	3%

ប្រាក់កម្ចី	រយៈពេលកម្ចី	ថ្លៃសេវា	អត្រាការប្រាក់ក្នុង១ខែ	
			បុរស	ស្ត្រី
1,000,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.7% - 2.8%	2.4% - 2.6%
500,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%
200,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%
100,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%
50,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%
25,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%
10,000	រហូតដល់ 12 ខែ	0.5% នៃទំហំកម្ចី	2.5% - 2.8%	2% - 2.6%



គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ នេះ អេ អឹម ខេ មានអតិថិជនកំពុងប្រើប្រាស់កម្មសរុបចំនួន ៣២៦.១២១នាក់ ហើយប្រមាណជា២៨%ជាប្រជាជនក្រីក្រដោយយោងទៅលើអត្តសញ្ញាណគ្រួសារក្រីក្ររបស់អតិថិជន។ ជារៀងរាល់ឆ្នាំ អេ អឹម ខេ បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន ក្នុងគោលបំណងស្វែងយល់ពីព័ត៌មានសេដ្ឋកិច្ចសង្គមរបស់អតិថិជនកម្ពុជា។ នៅក្នុងឆ្នាំ២០១៥ ការស្រាវជ្រាវបានរកឃើញថា៖

- អតិថិជន អេ អឹម ខេ ប្រមាណជា ៤២% គឺជាមេគ្រួសារហើយ ៥១% ទៀតគឺជាប្រពន្ធ ឬប្តីដែលជាមេគ្រួសារ។
- ប្រមាណជា ៨០% នៃអតិថិជនរបស់ អេ អឹម ខេ គឺជាស្ត្រី។
- អាយុជាមធ្យមរបស់អតិថិជនគឺ ៤២ ឆ្នាំ។
- ចំនួនសមាជិកក្នុងមួយគ្រួសារជាមធ្យមគឺ ៥នាក់ ដែលក្នុងនោះ៦០% គឺជាមនុស្សពេញវ័យ និង៤០% ជាកុមារ។
- ៨១% នៃអតិថិជនរបស់ អេ អឹម ខេ គឺមានគ្រួសារ (រៀបអាពាហ៍ពិពាហ៍) និង១៤% មេម៉ាយ/ពោះម៉ាយ។
- អតិថិជន អេ អឹម ខេ ៦៩% អាចចេះអាន និងសរសេរ។ ក្នុងចំណោមអតិថិជនដែលចេះអក្សរ គឺមានប្រមាណជា ៥០% បានបញ្ចប់ថ្នាក់បឋមសិក្សា ២២% បានបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ ជាមធ្យមការសិក្សារបស់អតិថិជន អេ អឹម ខេ មានរយៈពេល ៣.៨ឆ្នាំ ។
- អនុបាតអក្ខរកម្មក្នុងចំណោមអតិថិជនជាស្ត្រីទាបជាងបុរស ប្រហែលជា ៦៤% ធៀបនឹង ៨៨% ។ ដូចគ្នាផងដែរ រយៈពេលសិក្សានៅក្នុងសាលាជាមធ្យម គឺអតិថិជនបុរសខ្ពស់ជាងអតិថិជនស្ត្រីគឺ ៥.៨ឆ្នាំ ធៀបនឹង ៣.៣ឆ្នាំ។
- ប្រមាណជា ៨០% នៃកូនរបស់អតិថិជន អេ អឹម ខេ គឺស្ថិតនៅក្នុងវ័យត្រូវចូលសាលា ដែលក្នុងនោះប្រមាណជា ៧០% ក្នុងចំណោមពួកគេបានចូលរៀន និង៣០% ទៀតបោះបង់ការសិក្សា។ អត្រាបោះបង់ការសិក្សាក្នុងចំណោម


ក្មេងប្រុស និងស្រីមិនមានភាពខុសគ្នាខ្លាំងនោះទេពោលគឺ ៣១% ជាក្មេងស្រី ធៀបនឹង ៣០% ជាក្មេងប្រុស។

- អតិថិជន អេ អឹម ខេ ភាគច្រើនកំពុងរស់នៅក្នុងលំនៅដ្ឋានដែលមានលក្ខណៈពាក់កណ្តាលអចិន្ត្រៃយ៍ ដែលប្រមាណជា ៤៣% ក្នុងចំណោមពួកគេ មិនមានបង្គន់សម្រាប់ប្រើប្រាស់ ហើយប្រមាណជា ៥៨% មានបង្គន់ផ្ទាល់ខ្លួន ប្រើប្រាស់ដូចជា បង្គន់រណ្តៅ/បង្គន់ចាក់ទឹក ឬបង្គន់ចុចទឹក។


ដើម្បីវាយតម្លៃភាពងាយរងគ្រោះ គ្រួសារអតិថិជន អេ អឹម ខេ ត្រូវបានសួរពីភាពលំបាកនៅពេលដែលពួកគេមានការចំណាយខ្ពស់ ព្រមទាំងសួរសំនួរផ្សេងទៀត ពីសុវត្ថិភាពស្បៀងអាហាររបស់ពួកគេ។


- ជាលទ្ធផលអតិថិជន អេ អឹម ខេ ប្រមាណជា ២០% ប្រឈមនឹងភាពលំបាកខ្លាំងនៅពេលដែលគាត់មានបញ្ហាប្រឈមនឹងការចំណាយយ៉ាងច្រើន ហើយអតិថិជន ៥៧% ជួបប្រទះនឹងបញ្ហាមួយចំនួន ហើយអតិថិជនប្រហែលជា ២៣% មិនមានភាពលំបាកទាល់តែសោះចំពោះការចំណាយដែលមានទំហំធំនោះ។
- ក្នុងអំឡុងពេល ១២ខែចុងក្រោយនេះ គ្រួសារអតិថិជន អេ អឹម ខេ ប្រមាណជា ៩៥% មានសុវត្ថិភាពស្បៀង (៧៧% មានអាហារគ្រប់គ្រាន់សម្រាប់ទទួលទាន បើទោះបីជាពួកគាត់ មិនអាចហូបបានដូចអ្វីដែលពួកគាត់ចង់ហូបក៏ដោយ ហើយប្រហែលជា ១៨% មានអាហារទទួលទានគ្រប់គ្រាន់នូវរាល់ប្រភេទ អាហារដែលពួកគាត់ត្រូវការ ហើយអតិថិជនប្រមាណជា ៥% ដែលមានការខ្វះខាតអាហារទទួលទាន។

ពីរ៉ាមីតអាយុ អតិថិជន អេ អិម ខេ (ការសិក្សា)



លក្ខណៈសំណង់ផ្ទះរបស់ អតិថិជន អេ អិម ខេ





ក្នុងឈ្មោះសិក្សា អំពីជំនន



អ្នកស្រី មាយ ជ្រាប “អចិន្តជនកម្មវិធីវគ្គ” នៅក្នុងភូមិ អំពៅខ្មៅ ឃុំទួលទទឹង ដែលមានចំងាយប្រហែលជា ១៦គ.ម ពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅខេត្តព្រះសីហនុប្រមាណ ១៦គ.ម នៅភាគខាងត្បូងនៃស្រុកព្រៃនប់ ឃុំ
ទួលទទឹង និងបានទៅដល់ភូមិអំពៅខ្មៅ ជាកន្លែងដែលអ្នកភូមិកំព្រាកចំណូលតាម
រយៈការនសាទសមុទ្រ នេសាទទឹកសាប ធ្វើស្រែចំការ និងអាជីវកម្មខ្នាតតូចនានា។

អ្នកស្រី មាយ ជ្រាប ជាអ្នកភូមិម្នាក់ដែលមានអាយុ ៤៤ឆ្នាំ រស់នៅក្នុងផ្ទះតូច
មួយជាមួយគ្រួសាររបស់គាត់នៅតាមមាត់ព្រែក នៅភូមិអំពៅខ្មៅ គាត់បានចែក
រំលែកនូវបទពិសោធន៍ជីវិតជោគជ័យរបស់អ្នកស្រី។

នៅឆ្នាំ១៩៩៣ អ្នកស្រី ជ្រាប បានរៀបការជាមួយស្វាមីជាអ្នកនេសាទ ដែលបច្ចុប្បន្ន
អ្នកស្រីមានកូនដែលគួរឲ្យស្រលាញ់ចំនួន ៥នាក់ (ប្រុស៤នាក់និងស្រីម្នាក់)។ ចាប់តាំង
ពីរៀបការមកអ្នកស្រីជ្រាប បានជ្រើសរើសមុខរបរតូចមួយ ដោយអ្នកស្រីត្រូវ
ចំណាយពេលយ៉ាងហោចណាស់ ១ម៉ោង ក្នុងការធ្វើដំណើរដោយធ្វើជើងទៅមក
ជារៀងរាល់ថ្ងៃ។ អ្នកស្រីចាប់ផ្តើមអាជីវកម្មជារៀងរាល់ព្រឹកព្រលឹមពីម៉ោង៦
ដល់ម៉ោង៨ ដោយរែកអាហារ (បបរសំរាប់អាហារពេលព្រឹក) ដោយការដើរពីផ្ទះ
ទៅកន្លែងលក់នៅផ្សារក្នុងភូមិ។ ជាចុងក្រោយ អ្នកស្រីបានបើកហាងតូចមួយ
លក់អាហារពេលព្រឹកនៅមុខផ្ទះរបស់គាត់។

នៅឆ្នាំ២០០៨ ដើម្បីកំព្រាកចំណូលបន្ថែមក្នុងគ្រួសារ អ្នកស្រីជ្រាបបាន
សម្រេចចិត្តចូលរួមកម្មវិធីមីក្រូហិរញ្ញវត្ថុរបស់ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុមួយគត ដែលផ្តល់សេវាហិរញ្ញវត្ថុក្នុងតំបន់គាត់នាពេលនោះ។ ការជំរុញ
លើកទឹកចិត្តចំងរបស់អ្នកស្រី ជ្រាប គឺការរៀនសូត្រ និងចងបង្កើនប្រាក់ចំណូល
បន្ថែមទៀតសម្រាប់គ្រួសារ ដើម្បីធ្វើជីវភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ដូច្នោះ អ្នកស្រីបានធ្វើការសម្រេចចិត្តជាមួយនឹងស្វាមី ក្នុងការខ្ចីប្រាក់ពី អេ អឹម ខេ
ជាមួយនឹងទំហំកម្ចីដំបូងចំនួន ១០០.០០០រៀល (២៥ដុល្លារអាមេរិក) ដែលមាន
រយៈពេល ១២ខែ ដើម្បីទិញម៉ុងនេសាទត្រីដែលល្អសម្រាប់នេសាទត្រីទឹកសាប។

បន្ទាប់ពីអ្នកស្រីជោគជ័យក្នុងការខ្ចីប្រាក់វត្តមាន អ្នកស្រីបានខ្ចីប្រាក់បន្ត
ទៀតចំនួន ៨០០.០០០រៀល (២០០ដុល្លារអាមេរិក) សម្រាប់បើកហាងលក់បបរតូច
មួយនៅមុខផ្ទះ ជាកន្លែងដែលអ្នកស្រីគិតថាងាយស្រួលក្នុងការធ្វើអាជីវកម្ម។



បន្ទាប់មកអ្នកស្រីបានបន្តខ្ចីប្រាក់ចំនួន ១.២០០.០០០រៀល (៣០០ដុល្លារអាមេរិក) ដើម្បីទិញម៉ាស៊ីនទូក។ ជាមួយនឹងទូកដែលប្រើថាមពល គ្រួសារអ្នកស្រី បានបង្កើនប្រាក់ចំណូលបានច្រើនពីមុខរបរនេសាទប្រចាំថ្ងៃ ដែលជាលទ្ធផល បានកើនឡើងជិត ៥០%។

បន្ទាប់មក អ្នកស្រីបានចាប់ផ្តើមសន្សំប្រាក់ នៅ អេ អឹម ខេ ជាមួយគណនី សន្សំងាយស្រួល។ មន្ត្រីឥណទាន អេ អឹម ខេ តែងតែចុះមកភូមិជារៀងរាល់ខែ ហើយអ្នកស្រីបាន ដាក់ប្រាក់សន្សំប្រមាណ ៥០.០០០រៀល (១២,៥ ដុល្លារអាមេរិក) ជារៀងរាល់ខែ។ គោលបំណងរបស់អ្នកស្រី គឺមានគណនីសន្សំមួយសម្រាប់ការ សិក្សានៅមហាវិទ្យាល័យរបស់កូនប្រុសពៅគាត់ ដើម្បីអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងទទួលបានការងារមានប្រាក់ខែខ្ពស់។

បន្ថែមលើផលិតផលទាំង២នេះ អ្នកស្រីបានទិញសេវាធានារ៉ាប់រងខ្នាតតូច ពី អេ អឹម ខេ ក្នុងខែកក្កដា ឆ្នាំ២០១៥។ ទោះបីជាអ្នកស្រី និងស្វាមីមិនដែល ទទួលបានបទពិសោធន៍ក្នុងការទូទាត់ប្រាក់សំណងធានារ៉ាប់រងក៏ដោយ ក៏អ្នកស្រី មានអារម្មណ៍សប្បាយរីករាយ ដែលអ្នកស្រីនឹងក្រុមគ្រួសារអាចប្រើប្រាស់នូវសេវា បែបនេះបាន ដែលវាជាអ្វីដែលអ្នកស្រីគិតថា ជាខែលក្នុងការគាំពារអ្នកស្រី។

បច្ចុប្បន្ននេះ ក្នុងសកម្មភាពរកចំណូលសម្រាប់ទ្រទ្រង់ក្នុងគ្រួសារអ្នកស្រី ទទួលបានប្រាក់ចំណូលពីមុខរបរជាច្រើន រួមមានហាងអាហារពេលព្រឹកតូចមួយ ការនេសាទសមុទ្រ និងទឹកសាបក្នុងលក្ខណៈទ្រង់ទ្រាយតូច និងការធ្វើស្រែ។ ថ្មីៗនេះអ្នកស្រីទើបតែបានទិញដី១កន្លែងសម្រាប់ធ្វើស្រែ (ទំហំ ០,៥ហិ.ត) ក្នុងតម្លៃ ៤.០០០.០០០រៀល (១,០០០ដុល្លារអាមេរិក) ដោយប្រើប្រាក់សន្សំរបស់អ្នកស្រី រួមជាមួយប្រាក់កម្ចីចំនួន ១.៤០០.០០០រៀល (៣៥០ដុល្លារអាមេរិក) ពី អេ អឹម ខេ។ អ្នកស្រី សប្បាយរីករាយជាខ្លាំងនូវអ្វីដែលអ្នកស្រីទទួលបាន និងឱកាសដែល គ្រួសាររបស់អ្នកស្រីទទួលបាន និងអាចប្រើប្រាស់ គ្រប់សេវាកម្មហិរញ្ញវត្ថុពី អេ អឹម ខេ។ អ្នកស្រីបានបន្ថែមទៀតថា “ខ្ញុំមិនមានក្តីបារម្ភខ្លាំងនោះទេ ប្រសិនបើខ្ញុំ ឬស្វាមីរបស់ខ្ញុំ មានជំងឺពីព្រោះយើងនឹងទទួលបានការការពារពីសេវាធានារ៉ាប់រងខ្នាតតូចដែល យើងមាននេះ។ ខ្ញុំបានសន្សំប្រាក់ សម្រាប់ការសិក្សារបស់កូនប្រុសពៅខ្ញុំ ដើម្បីកុំឲ្យ កូនរបស់ខ្ញុំ មានមុខរបរនេសាទ ហើយឲ្យគាត់ មានការងារល្អប្រសើរ។ ខ្ញុំបានប្រើប្រាស់ សេវាកម្ចី ដើម្បីបង្កើនប្រាក់ចំនូលរបស់ខ្ញុំ ទិញដី... ខ្ញុំពិតជាសប្បាយរីករាយណាស់ និងអរគុណយ៉ាងខ្លាំងបំផុតចំពោះ អេ អឹម ខេ”។

នៅថ្ងៃអនាគត អ្នកស្រីសង្ឃឹមថា អ្នកស្រីអាចនឹងសាងសង់ផ្ទះថ្មីមួយ ពង្រីកមុខរបរ នេសាទទៅជាខ្នាតមធ្យម និងកូនប្រុសពៅរបស់អ្នកស្រីអាចបញ្ចប់ថ្នាក់បរិញ្ញាបត្របាន។

ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម

វិធីសាស្ត្រគ្រប់គ្រងការងារសង្គម

អេ អឹម ខេ គឺជាគ្រឹះស្ថានដែលផ្តោតទៅលើការអភិវឌ្ឍន៍សង្គម ដោយប្តេជ្ញាសម្រេចបាននូវបេសកកម្មរបស់ខ្លួនក្នុងការជួយប្រជាជនក្រីក្រភាគច្រើន ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយៈ ការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និងបិតថេរ។ អេ អឹម ខេ មានគោលដៅសំខាន់ៗពីរ ដែលត្រូវសម្រេចបាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ នៅពេលដែលប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុ និងឧបករណ៍ផ្សេងៗទៀត ត្រូវបានបង្កើតឡើងយ៉ាងល្អប្រសើរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាអ្នកនាំមុខគេ ផ្នែកគ្រប់គ្រងការងារសង្គម (SPM)។ អេ អឹម ខេ ប្តេជ្ញាថាការគ្រប់គ្រងការងារសង្គម ត្រូវបានយកចិត្តទុកដាក់ពីគ្រប់ផ្នែករបស់គ្រឹះស្ថាន ទាំងគណៈគ្រប់គ្រង/បុគ្គលិក និងកម្រិតក្រុមប្រឹក្សាភិបាល/អភិបាលកិច្ច។

កម្រិតគណៈគ្រប់គ្រង

នាយកដ្ឋានស្រាវជ្រាវ អេ អឹម ខេ ដឹកនាំ និងត្រួតពិនិត្យការអនុវត្តការងារសង្គមក្នុងគ្រឹះស្ថានទាំងមូល។ នាយកដ្ឋាននេះធ្វើការសិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗរបស់អតិថិជន និងបុគ្គលិក

អេ អឹម ខេ។ នាយកដ្ឋានស្រាវជ្រាវ សហការជាមួយនាយកដ្ឋានផ្សេងៗទៀតនៅ អេ អឹម ខេ ដើម្បីធ្វើឲ្យប្រាកដថា ការអនុវត្តស្តង់ដារការងារសង្គម និងការត្រួតពិនិត្យដែលមានប្រសិទ្ធភាព ត្រូវបានអនុវត្តប្រកបដោយជោគជ័យ។

កម្រិតក្រុមប្រឹក្សាភិបាល

លទ្ធផលនៃការសិក្សាស្រាវជ្រាវ ត្រូវបានរាយការណ៍ជូនគណៈគ្រប់គ្រង និងគណៈកម្មាធិការការងារសង្គម។ គណៈកម្មាធិការការងារសង្គមនេះ ជាអ្នកផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលពីលទ្ធផល និងពិភាក្សាលើរបកគំហើញសម្រាប់យុទ្ធសាស្ត្រអាជីវកម្ម។ គោលបំណងនៃការបង្ហាញលទ្ធផលនេះ ដើម្បីបង្ហាញទៅដល់ក្រុមប្រឹក្សាភិបាលក្នុងគោលបំណងរក្សាឲ្យបាននូវតុល្យភាពនៃការវិភាគពីលទ្ធផលការងារទាំងអស់របស់ អេ អឹម ខេ ក្នុងគ្រឹះស្ថាន ដើម្បីឲ្យការសម្រេចចិត្តផ្នែកអភិបាលកិច្ចស្របគ្នាទៅនឹងគោលបំណងទាំងពីររបស់គ្រឹះស្ថានគឺ ផ្នែកសង្គម និងហិរញ្ញវត្ថុ។



អេ អិម ខេ - ក្រុមខ័ណ្ឌរបាយការណ៍ការងារសង្គម

អំឡុងពេលនៃការវាយតម្លៃ: ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥		ការត្រួតពិនិត្យជាប្រចាំ			
ព័ត៌មានដែលបានបង្ហាញជូន: ខែវិច្ឆិកា ឆ្នាំ២០១៥	វិសាលភាពប្រតិបត្តិការ	ភាពសមស្របនៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	ការទទួលខុសត្រូវចំពោះបុគ្គលិក	
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> របាយការណ៍ស្តីពីការរៀនចូលទៅភាព ក្រីក្រក្នុងចំណោមអតិថិជនកម្ពុជា ២០១៥ របាយការណ៍ស្តីពីការរៀនចូលទៅភាពក្រីក្រក្នុងចំណោមអតិថិជនធនាគារថេលីត ព័ត៌មានអតិថិជន 	<ul style="list-style-type: none"> របាយការណ៍ស្តីពីភាពពេញចិត្តរបស់អតិថិជនកម្ពុជា របាយការណ៍ស្តីពីអតិថិជនដែលចាកចេញពី អេ អិម ខេ របាយការណ៍ស្តីពីអតិថិជនដែលឈប់ប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច 	<ul style="list-style-type: none"> របាយការណ៍ស្តីពីអតិថិជនដែលមានពហុកម្ម ឆ្នាំ២០១៥ របាយការណ៍ស្តីពីការបដិសេធកម្មី ២០១៥ របាយការណ៍ស្តីពីកម្រិតយល់ដឹងរបស់អតិថិជនលើផលិតផលកម្មី ខែតុលា ឆ្នាំ២០១៥ របាយការណ៍ស្តីពីកម្រិតយល់ដឹងរបស់អតិថិជនសន្សំ ខែតុលា ឆ្នាំ២០១៥ របាយការណ៍ស្តីពីការសារទុក្ខរបស់អតិថិជន ខែកញ្ញា ឆ្នាំ២០១៥ 	<ul style="list-style-type: none"> របាយការណ៍ស្តីពីការលាយបំបែកបុគ្គលិក របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក 	
សន្ទស្សន៍	<ul style="list-style-type: none"> ពិន្ទុសុខុមាលភាព (ការបែងចែកពិន្ទុសុខុមាលភាពជាបី និងជាបួនចំណែក) អត្តសញ្ញាណកម្មអ្នកក្រីក្រ សន្ទស្សន៍នៃការចាកចេញពីភាពក្រីក្រ 	<ul style="list-style-type: none"> ប្រភេទសេវាកម្ម គុណភាពសេវាកម្ម ភាពងាយស្រួលនៃការទទួលបានសេវាកម្ម អត្រាចាកចេញ ហេតុផលនានា ដែលនាំអោយអតិថិជនកម្ពុជាចាកចេញ 	<ul style="list-style-type: none"> ផលធៀបនៃពហុកម្ម ផលធៀបនៃការបដិសេធកម្មី ព្រមទាំងមូលហេតុនៃការបដិសេធកម្មី 	<ul style="list-style-type: none"> មូលហេតុនៃការលាយបំបែកបុគ្គលិក ព្រមទាំងការពន្យល់នានា ការអោយពិន្ទុទៅលើភាពពេញចិត្តតាមរយៈយេនឌ័រ 	
ឆ្នាំនៃការវាយតម្លៃ: ២០១៥ ការវាយតម្លៃការងារសង្គម - របាយការណ៍សង្ខេប		វិសាលភាពប្រតិបត្តិការ	ភាពសមស្របនៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	ការទទួលខុសត្រូវចំពោះបុគ្គលិក
វិធីសាស្ត្រ ដំណើរការ និងរបាយការណ៍/ប្រភពនៃព័ត៌មាន	តើលោកអ្នកពេញចិត្តជាមួយនិងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការដែលបានអនុវត្តដែរ ឬទេ ?				
	តើលទ្ធផលដែលបានបង្ហាញជូននេះសមស្របជាមួយនិងបេសកកម្មដែរ ឬអត់ ?				
	យោងទៅលើលទ្ធផលនេះ តើលោកអ្នកមានបានមើលឃើញទុកជាមុននូវបញ្ហា ដែលអាចកើតមានឡើងនៅថ្ងៃអនាគតដែរ ឬទេ ?				
	តើទិន្នន័យ ឬព័ត៌មាននេះមានភាពខ្វះខាតនៅកម្រិតគណៈគ្រប់គ្រង ? កម្រិតក្រុមប្រឹក្សាភិបាល ?	 	 	 	

របាយការណ៍ ដំណើរការការងារសង្គមនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកំណត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការការងារសង្គម

ហត្ថលេខា:

ប្រធានគណៈកម្មាធិការ ការងារសង្គម:

របកគំហើញសំខាន់ៗក្នុងការអនុវត្តការងារសង្គម

លទ្ធផលនៃការគ្រប់គ្រងការងារសង្គម ត្រូវបានបង្ហាញទៅគណៈកម្មាធិការការងារសង្គម (SPC) ដោយផ្អែកទៅលើចំណុចចម្បង ចំនួនប្រាំមានដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព កិច្ចការពារអតិថិជន និងការទទួលខុសត្រូវផ្នែកសង្គម (CSR)។

វិសាលភាពប្រតិបត្តិការ

អតិថិជនថ្មី អេ អឹម ខេ ក្រីក្រជាងប្រជាពលរដ្ឋទូទៅ ដែលបញ្ជាក់ពីការឆ្លើយតបទៅនឹងបេសកកម្មសង្គមរបស់ខ្លួន។ លទ្ធផលនៃការស្រាវជ្រាវ ក្នុងឆ្នាំ២០១៥ បានបញ្ជាក់ពីការកើនឡើងនៃភាពក្រីក្រខ្ពស់ (ដោយយោងតាម អត្តសញ្ញាណកម្មអ្នកក្រីក្រ) ដោយតួលេខបានបង្ហាញថា ក្នុងចំណោម ៣២% នៃអតិថិជនកម្ចីធនាគារភូមិថ្មី គឺជាអ្នកក្រ ខណៈពេលដែល អ្នកដែលមិនមែនជាអតិថិជន គឺមានអត្រាត្រឹមតែ ២១%។

ភាពសមស្របនៃផលិតផល

អេ អឹម ខេ ធ្វើការតាមដានគុណភាពផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងទៀងទាត់។ ជារៀងរាល់ឆ្នាំ នាយកដ្ឋានស្រាវជ្រាវធ្វើការស្រាវជ្រាវប្រចាំឆ្នាំ និងការស្រាវទៅតាមតម្រូវការរបស់ខ្លួន ដើម្បីស្វែងយល់ពីការពេញចិត្ត និងមិនពេញចិត្តរបស់អតិថិជនចំពោះផលិតផល និងសេវាកម្មសម្រាប់ការពង្រឹង និងអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើង។ ក្នុងឆ្នាំ២០១៥ ៩៣% នៃអតិថិជនសកម្មទាំងអស់ ផ្តល់មតិយោបល់វិជ្ជមានពី អេ អឹម ខេ។ លក្ខណៈពិសេសសាមញ្ញភាពច្រើនបំផុត ត្រូវបានអតិថិជនពេញចិត្តខ្លាំងគឺ ការផ្តល់សេវា “ដល់ផ្ទះ” របស់ អេ អឹម ខេ។


តម្លាភាព និង កិច្ចការពារអតិថិជន






អេ អឹម ខេ កំពុងតែអនុវត្តយ៉ាងពេញលេញនូវការអនុវត្តល្អបំផុត ក្នុងការអនុវត្ត ក្រមអនុវត្តនៅក្នុងកិច្ចការពារអតិថិជន។ អេ អឹម ខេ ផ្តល់ផលិតផលមួយក្នុងចំណោមការផ្តល់ផលិតផលសម្រាប់បែបបំផុតដូចជា ធានារ៉ាប់រងខ្នាតតូច (CPP1)។ អេ អឹម ខេ ប្រើរបាយការណ៍ត្រួតពិនិត្យរបស់ការិយាល័យឥណទាន (Credit Bureau) ដើម្បីផ្ទៀងផ្ទាត់កម្ចីត្រួតគ្នា (CPP2)។ អេ អឹម ខេ អនុវត្តតាមគោលការណ៍ណែនាំរបស់ធនាគារជាតិពីការផ្សព្វផ្សាយកំណត់តម្លៃ (CPP3) ចំណែកឯក្រមអនុវត្តត្រូវបានដាក់ឲ្យអនុវត្ត ហើយបុគ្គលិកទាំងអស់ ទទួលបានការបណ្តុះបណ្តាលពីក្រមអនុវត្តនេះ និងយល់ព្រមអនុវត្តក្រមនេះ អំឡុងពេលជ្រើសរើស (CPP5)។ នាយកដ្ឋានស្រាវជ្រាវ អេ អឹម ខេ ទទួលខុសត្រូវវាយតម្លៃការយល់ដឹងពីលក្ខណៈផលិតផលប្រចាំឆ្នាំផងដែរ។ អេ អឹម ខេ បានផ្តល់ប្រព័ន្ធទំនាក់ទំនងបន្ទាន់ដល់អតិថិជនរបស់ខ្លួនទាំងអស់ (CPP7) និងធ្វើរបាយការណ៍សរុបពីការត្អូញត្អែររបស់អតិថិជនប្រចាំត្រីមាស ទៅកាន់ក្រុមប្រឹក្សាភិបាល ។

ការទទួលខុសត្រូវចំពោះបុគ្គលិក

ពិន្ទុនៃការពេញចិត្តរបស់បុគ្គលិក ជាមួយក្នុងឆ្នាំ២០១៥ គឺ ៣,៧/៥ ដែលមាន ៩៥% នៃបុគ្គលិកសរុប មានការពេញចិត្ត។ កម្រិតនៃការពេញចិត្តខ្ពស់បំផុតរបស់បុគ្គលិកគឺ i) នីតិវិធីនៃការផ្តល់ប្រាក់ទូទាត់សម្រាប់ការព្យាបាលជំងឺ ii) គោលនយោបាយធនធានមនុស្ស និង iii) នីតិវិធីយប់សម្រាកប្រចាំឆ្នាំ។

វិសាលភាពនៃភាពក្រីក្រ ក្នុងចំណោមសំណាកធនាគារភូមិថ្មី (អត្តសញ្ញាណកម្មអ្នកក្រីក្រ)



-  % អតិថិជនក្រុមថ្មី ដែលទទួលបានតិចជាងបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ
-  % អ្នកមិនមែនអតិថិជន (សំណាកនៅក្នុងភូមិដែលមានអ្នកខ្ចីក្រុមថ្មី) ដែលទទួលបានតិចជាងបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ
-  % អតិថិជនក្រុមថ្មី ដែលជាអ្នកក្រ (យោងតាមអត្តសញ្ញាណកម្មអ្នកក្រីក្រ)
-  % អ្នកមិនមែនអតិថិជន (សំណាកនៅក្នុងភូមិដែលមានអ្នកខ្ចីក្រុមថ្មី) ដែលជាអ្នកក្រ (យោងតាមអត្តសញ្ញាណកម្មអ្នកក្រីក្រ)
-  % ចំនួនប្រជាជនសរុប (យោងតាមរបាយការណ៍របស់ធនាគារពិភពលោក) - ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៥ គឺទិន្នន័យព្យាករ

ផលិតផល និងសេវាកម្ម

បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន រួមមានប្រភេទផ្សេងៗនៃកម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវា ផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានាការអេឡិចត្រូនិច ជាច្រើន។

ក- ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីធនាគារភូមិ គឺជាប្រភេទផលិតផល ដែលប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីជាក្រុម។ វិធីសាស្ត្រនេះគឺ ផ្តល់អាទិភាពឲ្យអតិថិជន

ក្រុមក្នុងការជ្រើសរើសដោយខ្លួនឯងជាក្រុមធានារួម ដោយមានសមាជិកចាប់ពី ៣ ទៅ ៦នាក់ ដែលបង្កើតបានជាធនាគារភូមិ រួមមានម្តែក្រុម ឬមានសមាជិកក្រុម រហូតដល់មួយរយនាក់។ ប្រធានធនាគារភូមិ (VBP) ត្រូវបានបោះឆ្នោតជ្រើសរើស ដោយសមាជិកក្រុមរបស់ខ្លួនទាំងអស់ ដើម្បីធ្វើជាអ្នកតំណាងរបស់ធនាគារភូមិ។

អតិថិជនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការជ្រើសរើសផលិតផលណាមួយដែលល្អបំផុត ដោយអាស្រ័យលើលក្ខខណ្ឌរបស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវគ្គ - ធនាគារភូមិ	កម្ចីសងរំលស់ - ធនាគារភូមិ	កម្ចីសងបណ្តាក់ - ធនាគារភូមិ
អតិថិជនគោលដៅ	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់ទៀងទាត់	សមាជិកក្រុម ដែលមានលំហូរសាច់ប្រាក់តាមរដូវកាលនិងបានបញ្ចប់វគ្គទីមួយ ឬ ១២ ខែ
ប្រភេទរូបិយប័ណ្ណ	រៀល និង បាត	រៀល និង បាត	រៀល និង បាត
ទំហំកម្ចីអតិបរមា (ឬសមមូលគិតជាប្រាក់ប័ណ្ណដុល្លារ)	២.០០០.០០០ រៀល	២.០០០.០០០ រៀល	២.០០០.០០០ រៀល
រយៈពេលអតិបរមា	១២ ខែ	១២ ខែ	២៤ ខែ
អត្រាការប្រាក់ (គិតប្រចាំខែ)	២,៨០% - ៣,០០%	២,៦០% - ២,៨០%	២,៨០% - ៣,០០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់ជារៀងរាល់ខែ • ប្រាក់ដើមសងនៅចុងវគ្គ • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់រៀងរាល់ខែ • ការដកប្រាក់មានភាពបត់បែន និងបានច្រើនដងអំឡុងពេលកិច្ចសន្យា • មិនពិន័យចំពោះការមិនប្រើប្រាស់កម្ចី • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់

ខ- ផលិតផលកម្ចីងកត្តជន

ផលិតផលកម្ចីងកត្តជនបង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុន ឬពង្រីកអាជីវកម្មរបស់ពួកគេ។ កម្ចីងកត្តជននេះសម្រាប់ទាំងការប្រកបរបរអាជីវកម្ម និងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត

(ដូចជាកម្ចីកែលម្អគេហដ្ឋាន)។ អតិថិជនអាចជ្រើសរើសផលិតផលណាមួយ ក្នុងចំណោមផលិតផលនានាអាស្រ័យទៅលើតម្រូវការអាជីវកម្ម និងលំហូរសាច់ប្រាក់។ អតិថិជនអាចជ្រើសរើសផលិតផលមួយ ក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

ការបរិយាយ	កម្ចីពង្រីកអាជីវកម្ម	កម្ចីតាមរដូវកាល	កម្ចីបណ្តាក់តាមរដូវកាល	កម្ចីកែលម្អគេហដ្ឋាន	កម្ចីម៉ូតូ	កម្ចីងាយស្រួល
អតិថិជនគោលដៅ	សំរាប់អតិថិជនដែលត្រូវការប្រាក់ក្នុងការពង្រីកអាជីវកម្ម	សំរាប់អតិថិជនដែលត្រូវការប្រាក់ប្រកបរបរកសិកម្ម ឬប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្ម	សំរាប់អតិថិជនដែលជាម្ចាស់ដីចំការ/កសិដ្ឋានបង្កើនផល ហើយត្រូវការប្រាក់បង្វិលក្នុងគោលបំណងកសិកម្ម	សំរាប់អតិថិជនដែលត្រូវការប្រាក់ ដើម្បីកែលម្អគេហដ្ឋាន	សំរាប់អតិថិជនដែលត្រូវការកម្ចីសម្រាប់ទិញម៉ូតូថ្មី ឬម៉ូតូមួយទឹកដើម្បីប្រើប្រាស់ក្នុងគ្រួសារ	សំរាប់អតិថិជនដែលរស់នៅតាមតំបន់ទីប្រជុំជន ឬជ្រកក្រុងដែលមានប្រាក់ចំណូលទាប
ប្រភេទរូបិយប័ណ្ណ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ
ទំហំកម្ចីអតិបរមា	២០.០០០.០០០ រៀល	៦.០០០.០០០ រៀល	៦.០០០.០០០ រៀល	២០.០០០.០០០ រៀល	៨.០០០.០០០ រៀល	១.២០០.០០០ រៀល
រយៈពេលអតិបរមា	៣៦ ខែ	១២ ខែ	១២ ខែ	៣៦ ខែ	៣៦ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,០០% - ២,៨០%	២,០០% - ២,៨០%	២,០០% - ២,៨០%	២,០០% - ២,៨០%	២,០០% - ២,៨០%	២,៣០% - ៣,០០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • ការប្រាក់បង់រៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • ការប្រាក់បង់រៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ • មានភាពបត់បែន និងអាចដកប្រាក់យកទៅប្រើបានច្រើនដងក្នុងកំឡុងពេលជាប់កិច្ចសន្យាកម្ចី • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ប្រាក់ថេររៀងរាល់ខែ (ប្រាក់ដើម និងការប្រាក់) • ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់

ការបរិយាយ	កម្ចីសម្ភារៈកសិកម្ម	កម្ចីទឹក ភ្លើង	កម្ចីទូទៅ
អតិថិជនគោលដៅ	អតិថិជនដែលត្រូវការកម្ចីសម្រាប់ទិញសម្ភារៈកសិកម្ម សម្រាប់បម្រើឲ្យមុខរបរកសិកម្ម	អតិថិជនដែលមានប្រាក់ចំណូលទាប ហើយត្រូវការកម្ចីដើម្បីតទឹកភ្លើងទៅដល់កន្លែងអាជីវកម្ម ឬលំនៅស្ថានរបស់ខ្លួន	អតិថិជនចាស់ ឬ អតិថិជនថ្មី ដែលត្រូវការប្រាក់កម្ចីសំរាប់ប្រើប្រាស់ក្នុងគ្រួសារ ឬគោលបំណងទូទៅ
ប្រភេទរូបិយប័ណ្ណ	បាត និង ដុល្លារ	រៀល	រៀល បាត និង ដុល្លារ
ទំហំកម្ចីអតិបរមា	១២.០០០.០០០ រៀល	១.២០០.០០០ រៀល	២.០០០.០០០ រៀល
រយៈពេលអតិបរមា	៣៦ ខែ	១២ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,០០% - ២,៨០%	២,៨០%	២,៤០% - ២,៨០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<p>អតិថិជនអាចជ្រើសរើសវិធីសាស្ត្របង់សងត្រឡប់ណាមួយដែលល្អប្រសើរបំផុត អាស្រ័យលើលំហូរប្រាក់ចំណូលដូចខាងក្រោម៖</p> <ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ • បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<p>អតិថិជនអាចជ្រើសរើសវិធីសាស្ត្របង់សងត្រឡប់ណាមួយដែលល្អប្រសើរបំផុត អាស្រ័យលើលំហូរប្រាក់ចំណូលដូចខាងក្រោម៖</p> <ul style="list-style-type: none"> • បង់ការប្រាក់ និង ប្រាក់ដើមរៀងរាល់ខែ • បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ • បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ និងមានភាពបត់បែន និងអាចដកប្រាក់ យកទៅប្រើបានច្រើនដងក្នុងកំឡុងពេលជាប់កិច្ចសន្យាកម្ចី • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់

គ- កម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនកម្ចីធនាគារភូមិ និងអតិថិជនកម្ចីឯកត្តជន ក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អាក្រក់

ដែលបានកើតឡើងជាយថាហេតុ។ ផលិតផលកម្ចីសង្គ្រោះបន្ទាន់ តម្រូវឲ្យមានអ្នកធានាតែម្នាក់ប៉ុណ្ណោះ ដែលជាប្តី ឬ ប្រពន្ធ (ប្រសិនបើរៀបការរួច) នៅពេលដាក់ពាក្យស្នើសុំប្រភេទកម្ចីនេះ។

តារាងខាងក្រោមជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្ចីសង្គ្រោះបន្ទាន់៖

ការបរិយាយ	កម្ចីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	អតិថិជនឯកត្តជន ឬ ក្រុម ដែលមានប្រវត្តិបង់សង្គ្រោះ ហើយបានប្រើប្រាស់កម្ចីរយៈពេលយ៉ាងតិច ៦ខែ
ប្រភេទរូបិយប័ណ្ណ	រៀល និង បាត
ទំហំកម្ចីអតិបរមា	៤០០.០០០ រៀល
រយៈពេលផ្តល់កម្ចី	៤ ម៉ោង នៃម៉ោងធ្វើការបន្ទាប់ពីមានការស្នើសុំ
រយៈពេលអតិបរមា	១០ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,៥០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ • ប្រាក់ដើមបង់នៅចុង ឬ មុនវត្ត

ឃ- ផលិតផលប្រាក់សន្សំ

អេ អឹម ខេ បានបង្កើតគ្រួសារនៃផលិតផលប្រាក់សន្សំដែលមានភាពបត់បែន ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ បច្ចុប្បន្ន អេ អឹម ខេ ផ្តល់

នូវផលិតផលប្រាក់សន្សំប្រាំប្រភេទផ្សេងគ្នា រួមមានគណនីសន្សំងាយស្រួល គណនីសំណាង គណនីមានកាលកំណត់ គណនីអនាគត និងគណនីកូនឆ្លាត។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត	គណនីកូនឆ្លាត
អតិថិជនគោលដៅ	អតិថិជនសន្សំ ដែលត្រូវការ ផលិតផលសន្សំដែលមានភាព បត់បែនបានក្នុងការដាក់ និងដក ប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	អតិថិជនសន្សំ ដែលត្រូវការផលិតផល សន្សំដែលទទួលបានការប្រាក់ខ្ពស់ និងមានភាពបត់បែនក្នុងការដាក់ និង ដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។	អតិថិជនសន្សំ ដែលមានបំណង ដាក់ប្រាក់ក្នុងរយៈពេលជាក់លាក់ ណាមួយដើម្បីទទួលបានអត្រាការ ប្រាក់ខ្ពស់	អតិថិជនសន្សំ ដែលមាន បំណងសន្សំប្រាក់ជាទៀងទាត់ ក្នុងរយៈពេលណាមួយ	អតិថិជនសន្សំដែលសន្សំប្រាក់ សម្រាប់អនាគតរបស់កូន
ប្រភេទរូបិយប័ណ្ណ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ	រៀល បាត និង ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២.០០០.០០០ រៀល	១០០.០០០ រៀល	២០.០០០ រៀល	៤.០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	១ ខែ- ៣៦ខែ	៣ខែ-៣៦ខែ	មិនកំណត់
អត្រាការប្រាក់	៣,០០% - ៥,៥០% អាស្រ័យលើសមតុល្យក្នុងគណនី និងប្រភេទរូបិយវត្ថុដាក់សន្សំ	៣,៥០% - ៥,៧៥% អាស្រ័យលើសមតុល្យក្នុងគណនី និងប្រភេទរូបិយវត្ថុដាក់សន្សំ	៤,២៥% - ១២,០០% អាស្រ័យលើរយៈពេលសន្សំប្រាក់ និងលក្ខណៈនៃការដកការប្រាក់ ព្រមទាំងប្រភេទរូបិយវត្ថុ	៤,២៥% - ១០,០០% អាស្រ័យលើរយៈពេលសន្សំ និងប្រភេទរូបិយវត្ថុ	៤,០០% - ៥,០០% អាស្រ័យលើរយៈពេលសន្សំ និងប្រភេទរូបិយវត្ថុ

ង- សេវាផ្ទេរប្រាក់

អេ អឹម ខេ បានដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ក្នុងឆ្នាំ ២០១១ ដើម្បីសម្របសម្រួលការផ្ទេរប្រាក់នៅតាមសាខា និងអនុសាខា របស់ អេ អឹម ខេ ទាំងអស់ទូទាំងប្រទេស។ ជាមួយនឹងដំណើរការឯកសារដ៏សាមញ្ញ អតិថិជនទាំងអស់អាចធ្វើការផ្ទេរប្រាក់ ទៅកាន់សមាជិកគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលបានផលផ្សេងៗទៀតបានយ៉ាងងាយនៅទូទាំងប្រទេស។ ថ្លៃសេវាផ្ទេរប្រាក់ក្នុងប្រតិបត្តិការនីមួយៗ មានតម្លៃចាប់ពី ៤.០០០ ទៅ ៨.០០០ រៀល ឬ ០,១០% នៃទំហំទឹកប្រាក់ផ្ទេរ។

ច- សេវាធានារ៉ាប់រងខ្នាតតូច

យោងតាមការស្រាវជ្រាវផ្សាររបស់ អេ អឹម ខេ នៅក្នុងឆ្នាំ២០១១ បានបង្ហាញឱ្យឃើញថា មានអតិថិជនគោលដៅ ជាង៩០% បានសំដែងចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់។ ជាលទ្ធផល អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ (Forte) ដើម្បីដាក់សំណើសាកល្បងសេវាធានារ៉ាប់រងខ្នាតតូច (សុខភាព និងគ្រោះថ្នាក់)។ ជាមួយថ្លៃសេវាធានារ៉ាប់រងទាប (ត្រឹមតែ៦ដុល្លារ ក្នុងមួយឆ្នាំ) អតិថិជនរបស់ អេ អឹម ខេ អាចទិញសេវាធានារ៉ាប់រងនេះ ប្រកបដោយភាពជឿជាក់ និងមានសន្តិភាពផ្លូវចិត្ត ដែលក្រុមគ្រួសាររបស់ពួកគេ ដែលពួកគេមានមធ្យោបាយរក្សាបាននៅក្នុងជីវិតរបស់ពួកគេនៅពេលដែលពួកគេជួបប្រទះនូវហេតុការណ៍ចៃដន្យ អាក្រក់ណាមួយដែលបានកើតឡើងដោយមិនបានដឹងជាមុន។ សេវាធានារ៉ាប់រងខ្នាតតូចនេះ ត្រូវបានដាក់សាកល្បងនៅក្នុងខេត្តតាកែវ និងព្រៃវែង នៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលមានរយៈពេល ១០ខែ។ បច្ចុប្បន្ន អេ អឹម ខេ បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចនេះជាផ្លូវការទូទាំងប្រទេសត្រឹមឆ្នាំ ២០១៥។

ឆ- សេវាទូទាត់

អេ អឹម ខេ បានផ្តល់សេវាទូទាត់ទៅកាន់អតិថិជនរបស់ខ្លួន។ សេវាទូទាត់នេះជួយសម្រួលការទូទាត់ប្រាក់បានដូចជា អំណោយដែលផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាល ការទូទាត់រឹកយបត្រថ្លៃទឹក ភ្លើង ឬការទូទាត់រឹកយបត្រផ្សេងទៀត។ ថ្មីៗនេះសេវាទូទាត់ ត្រូវបានអនុវត្តសម្រាប់ការទូទាត់ជាសាច់ប្រាក់ ឬតាមរយៈគណនីនៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស។ ដើម្បីឱ្យដំណើរការនេះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន អេ អឹម ខេ នឹងពង្រីកសេវាទូទាត់របស់ខ្លួននៅតាមបណ្តាញភ្នាក់ងារ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៥ ។

ជ- សេវាធានាគារចល័ត

អេ អឹម ខេ ដាក់ឱ្យដំណើរការសេវាធានាគារចល័ត នៅចុងឆ្នាំ២០១១ ។ នេះជាបណ្តាញផ្តល់សេវាបន្ថែមទៀត សម្រាប់ក្រុមគ្រួសារនៅតាមតំបន់ជនបទដែលមានបំណងដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ឬប្រតិបត្តិការធានាគារតាមរយៈទូរស័ព្ទចល័តនៅតាមភ្នាក់ងារ អេ អឹម ខេ ក្នុងតំបន់របស់ពួកគេ។ ជាមួយបណ្តាញថ្មី អេ អឹម ខេ អាចឈានដល់អតិថិជនគោលដៅរបស់ខ្លួនបានកាន់តែច្រើនឡើង ដែលមិនទាន់បានទទួលសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ អេ អឹម ខេ ក៏បានពង្រីកបណ្តាញ ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs និង CDMs) ក្នុងឆ្នាំ២០១៤ ដើម្បីធ្វើឱ្យប្រសើរឡើង ចំពោះសាច់ប្រាក់សម្រាប់អ្នកសន្សំប្រាក់។ ត្រឹមចុងឆ្នាំ ២០១៥ អេ អឹម ខេ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ មានចំនួន ៥៤កន្លែង នៅទូទាំងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមាន ដកប្រាក់ ផ្ទេរប្រាក់ ពិនិត្យសមតុល្យសាច់ប្រាក់ របាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដក និងដាក់ប្រាក់ខុសពីរូបិយវត្ថុដើម។

បរិយាកាសប្រកួតប្រជែងនៅកម្ពុជា

បើទោះបីជាឆ្នាំនេះគឺជាឆ្នាំមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ទទួលបានកំណើនជាវិជ្ជមានលើគ្រប់ប្រភេទអាជីវកម្មទាំងអស់។ គុណភាពឥណទាននៅតែមានភាពល្អប្រសើរ ដោយប្រាក់កម្ចីដែលមានហានិភ័យ ៣០ថ្ងៃ ជាមធ្យមត្រឹមតែ ០,៦៧% សម្រាប់វិស័យទាំងមូល ដោយឡែកអនុប្រាក់កម្ចី ត្រូវបានលុបចេញពីបញ្ជីមានត្រឹមតែ ០,១៣២% ប៉ុណ្ណោះ។ និន្នាការផ្នែកវិស័យមីក្រូហិរញ្ញវត្ថុផ្សេងទៀតរួមមាន៖

- ចំនួនអតិថិជនកម្ចីកើន ១៣,៦៦% ស្មើនឹង ២.០២២.២៣៥ នាក់
- ផលបត្រប្រាក់កម្ចីកើនឡើងដល់ ៤៥,៥១ % ស្មើនឹងជាង ២.២៥១,៧២ លានដុល្លារអាមេរិក

- ចំនួនអតិថិជនសន្សំកើនដល់ ២៦,៣៨% ស្មើនឹង ១.៤១៨.៧៣២ នាក់
- សមតុល្យសន្សំកើនឡើងដល់ ៤៦,៩៣% ស្មើនឹង ១.៣១៧,៨២លានដុល្លារអាមេរិក

អេ អឹម ខេ នៅតែប្តេជ្ញាចិត្តចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមតាមរយៈការផ្តល់ទំហំប្រាក់កម្ចីជាមធ្យមទាបជាងគេបំផុត និងចំនួនអតិថិជនដ៏ច្រើនជាងគេបំផុតក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយនៅកម្ពុជា។ ខាងក្រោមនេះ គឺជាស្ថិតិរយៈពេលប្រាំបីឆ្នាំចុងក្រោយនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖

សមិទ្ធផល វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា						
ឆ្នាំ	ចំនួនអតិថិជនកម្ចី	ចំនួនប្រាក់កម្ចី (លាន ដុល្លារអាមេរិក)	ទំហំកម្ចីជាមធ្យម (ដុល្លារអាមេរិក)	ចំនួនអតិថិជនសន្សំ	ប្រាក់សន្សំ (លាន ដុល្លារអាមេរិក)	ទំហំប្រាក់សន្សំ ជាមធ្យម (ដុល្លារអាមេរិក)
២០០៨	៨២៥.២៣៨	២៧៧,០៦	៣៣៥,៧៣	១០៨.២៦៦	៤,៩១	៤៥,៣៥
២០០៩	៨៧៨.៥៥៩	២៩៩,៣០	៣៤០,៦៧	១២៦.០៩៩	៩,៧០	៧៦,៩៦
២០១០	៩៩២.៤៥២	៤២៥,៩២	៤២៩,១៦	១៩០.០២៣	៤០,៨៩	២១៥,២០
២០១១	១.១៥១.៣៤០	៦៤៤,៦៤	៥៥៩,៩១	២៨០.៥៣៨	១១៤,៦១	៤០៨,៥២
២០១២	១.៣១៦.១៨៥	៨៩២,៤៩	៦៧៨,០៩	៣៥៣.១១៣	២៧៩,៦៣	៣៧១,៣០
២០១៣	១.៥៦៥.៥២៦	១,៣២៥,២០	៨៤៦,៤៩	៤៩៩.៨២៩	៤៤៤,៩៨	៤៤២,០០
២០១៤	១.៧៧៩.១៧១	២.០២៨,៥៦	១.១៤០,១៧	១.១២២.៦៣០	៨៩៦,៩២	៧៩៨,៩៤
២០១៥	២.០២២.២៣៥	២.៩៥១,៧២	១.៤៥៩,៦៣	១.៤១៨.៧៣២	១.៣១៧,៨២	៩២៨,៨៧

*ប្រភព៖ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បណ្តាញឆ្លាស់ប្តូរព័ត៌មាន (NIX) - ៣១ ធ្នូ ២០១៥

ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺចាំបាច់សម្រាប់ភាពជោគជ័យនៃសកម្មភាពអាជីវកម្មរបស់ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណៈជន ហើយក៏ត្រូវបានទទួលស្គាល់ជាវិធីសាស្ត្រស្នូលក្នុងយុទ្ធសាស្ត្រ របស់ អេ អឹម ខេ ទាំងមូល។ អេ អឹម ខេ បានបណ្តុះបណ្តាលជំនាញមួយ ដែលការគ្រប់គ្រងហានិភ័យ ត្រូវបានចែករំលែក និងជាទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់ក្នុងគ្រឹះស្ថាន។ ទស្សនៈ វិទ្យារបស់យើងគឺ ធានាថាហានិភ័យដែលប្រឈម និងរាំងស្ទះដល់ការសម្រេច គោលដៅរួមជាយុទ្ធសាស្ត្រទាំងអស់របស់ អេ អឹម ខេ នឹងបន្តស្ថិតនៅក្នុងបន្ទាត់ សុវត្ថិភាពមួយដែលជាហានិភ័យដែលអាចទទួលយកបាន ហើយត្រូវបានកំណត់ និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ការធានាហានិភ័យក្នុងបន្ទាត់សុវត្ថិភាពនេះ ក៏នឹងអនុញ្ញាតឱ្យ អេ អឹម ខេ រក្សាបាននូវតុល្យភាពរវាងហានិភ័យ ប្រាក់ចំណេញ និងមូលធនផងដែរ ។

អេ អឹម ខេ បានប្រើប្រាស់យ៉ាងពេញលេញនូវក្របខ័ណ្ឌនៃការគ្រប់គ្រង ហានិភ័យគ្រឹះស្ថានទាំងមូល (Enterprise Risk Management Framework) ក្នុងគោលបំណងរៀបចំគោលនយោបាយទូទៅសេចក្តីណែនាំ និងយុទ្ធសាស្ត្រដែល ត្រូវអនុវត្តសម្រាប់ការគ្រប់គ្រងហានិភ័យចំបងទាំងឡាយដែល អេ អឹម ខេ ប្រឈមមុខ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យគ្រឹះស្ថាននេះ (ERMF) គឺជាប្រធានបទដែល បានធ្វើការវាយតម្លៃយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាថា ក្របខ័ណ្ឌនេះឆ្លើយតបទៅនឹងបញ្ហា ប្រឈម និងតម្រូវការទីផ្សារដែល អេ អឹម ខេ កំពុងធ្វើប្រតិបត្តិការ។ ក្របខ័ណ្ឌនេះក៏ បានរួមបញ្ចូលនូវស្តង់ដារបទបញ្ញត្តិ និងបទពិសោធន៍អនុវត្តល្អៗបំផុតក្នុងវិស័យ នេះដែរ។ អេ អឹម ខេ អនុវត្តតាមវិធីសាស្ត្រ ខ្សែបន្ទាត់ការពារចំនួនបី ក្នុងការគ្រប់គ្រង ហានិភ័យ ជាមួយផ្នែកអាជីវកម្ម ហានិភ័យ និងសវនកម្មផ្ទៃក្នុង ដែលចូលរួម គ្រប់គ្រងហានិភ័យទាំងអស់។

ខ្សែបន្ទាត់ការពារហានិភ័យទី១៖ ម្ចាស់ហានិភ័យ ទទួលខុសត្រូវពេញលេញ នូវហានិភ័យទាំងឡាយដែលស្ថិតក្នុងក្របខ័ណ្ឌ ដែនកំណត់ និងការត្រួតពិនិត្យ របស់ខ្លួន។ តួនាទីរបស់ខ្សែបន្ទាត់ការពារទី១នេះគឺ៖

- ជាម្ចាស់នៃហានិភ័យ លើសកម្មភាពទាំងឡាយក្នុងដែនកំណត់របស់ខ្លួន
- ធ្វើការវិនិច្ឆ័យលើអាជីវកម្ម ដើម្បីវាយតម្លៃហានិភ័យ ដែលពាក់ព័ន្ធនឹងសកម្មភាព ឬ អាជីវកម្ម របស់ខ្លួន
- ធានាថាហានិភ័យ ដែលពាក់ព័ន្ធនឹងសកម្មភាព ឬ អាជីវកម្ម ទាំងនោះស្ថិត ក្នុងរង្វង់សុវត្ថិភាពដែលអាចទទួលយកបាន និងសមស្របទៅតាមគោល នយោបាយរបស់ អេ អឹម ខេ

ខ្សែបន្ទាត់ការពារហានិភ័យទី២៖ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ដែលជាអ្នក ត្រួតពិនិត្យហានិភ័យ មានតួនាទីជាអ្នកផ្តល់យោបល់បន្ថែមដល់ម្ចាស់ហានិភ័យ ក្នុងការគ្រប់គ្រងហានិភ័យ។ ដើម្បីអោយការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ កាន់តែមានប្រសិទ្ធភាព ខ្សែបន្ទាត់ការពារទី២ មានតួនាទីដូចខាងក្រោម៖

- សម្របសម្រួល និង ត្រួតពិនិត្យការអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យ
- ទទួលខុសត្រូវ ពិនិត្យ និងតាមដានទៅលើគោលនយោបាយដែលបានដាក់ ចេញវិធានការណ៍ការវាស់វែង ការវាយការណ៍ កម្រិតដែនដំណត់ និងប្រព័ន្ធ ត្រួតពិនិត្យផ្សេងៗ
- ផ្តល់ការបណ្តុះបណ្តាល គាំទ្រ និងផ្តល់យោបល់ទៅលើគោលនយោបាយ និង ការប្រតិបត្តិតាមផ្សេងៗដែលបានដាក់ចេញ

ខ្សែបន្ទាត់ការពារហានិភ័យទី៣៖ ក្រុមសវនកម្មជាអ្នកធានាហានិភ័យ មានមុខងារ ផ្តល់យោបល់ ផ្តល់តម្លៃដោយឯករាជ្យបន្ថែមទៅលើហានិភ័យក្នុងគ្រឹះស្ថានទាំងមូល។ តួនាទីរបស់ខ្សែបន្ទាត់ការពារទី៣គឺ៖

- ត្រួតពិនិត្យមុខងារនីមួយៗ ដោយឯករាជ្យ
- ផ្តោតលើក្របខ័ណ្ឌអភិបាលកិច្ច និងប្រព័ន្ធត្រួតពិនិត្យផ្សេងៗ
- ធ្វើរបាយការណ៍លទ្ធផលសវនកម្ម ជូនថ្នាក់គ្រប់គ្រង និងគណៈកម្មាធិការសវនកម្ម

ជាមួយនឹងការប្តេជ្ញាចិត្ត និងគោលបំណងសម្រាប់ក្របខ័ណ្ឌនៃការគ្រប់គ្រង ហានិភ័យឯករាជ្យពេញលេញ អេ អឹម ខេ បានរៀបចំរចនាសម្ព័ន្ធអភិបាល កិច្ចគ្រប់គ្រងហានិភ័យ ចាប់តាំងពីក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិ រហូតដល់នាយកដ្ឋានគ្រប់គ្រងហានិភ័យជាប្រចាំថ្ងៃ។

១. នៅកម្រិតក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ មានគណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍ មានតួនាទីផ្តល់សេចក្តីណែនាំលើបញ្ហាទាក់ទងនឹងហានិភ័យ ព្រមទាំងធានាថា កម្រិតសុវត្ថិភាពហានិភ័យ ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ គឺជាកម្រិតមួយដែលអាចទទួលយកបាន និងសមស្របសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន ឱ្យមានភាពរីកចម្រើនទាំងផ្នែក ហិរញ្ញវត្ថុ និងសង្គម។ តួនាទីរបស់គណៈកម្មាធិការ ហានិភ័យកម្រិតក្រុមប្រឹក្សាភិបាលរួមមាន៖

- ការត្រួតពិនិត្យ និងអនុម័តទៅលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ (ERMF) របស់ អេ អឹម ខេ
- ផ្តល់ការគាំទ្រ តាមដាន និងពិនិត្យឡើងវិញជាទៀងទាត់នូវកម្រិតសុវត្ថិភាព ហានិភ័យដែលគ្រឹះស្ថានអាចទទួលយកបាន រួមទាំងសុច្ឆនាករហានិភ័យ សំខាន់ៗផងដែរ
- ការពិនិត្យឡើងវិញ អនុម័ត និង ធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ទៅលើកម្រិតហានិភ័យ របស់ អេ អឹម ខេ ទាំងមូលរួមបញ្ចូលផងដែរនូវកម្រិតហានិភ័យក្នុងចន្លោះ សុវត្ថិភាពដែលអាចទទួលយកបាន ព្រមទាំង យុទ្ធសាស្ត្រ និងគោលនយោបាយ/ នីតិវិធីគ្រប់គ្រងហានិភ័យ ដើម្បីធានាថា អេ អឹម ខេ អាចបន្តអនុវត្តផែនការយុទ្ធ សាស្ត្ររយៈពេលវែងរបស់ខ្លួន អោយមានប្រសិទ្ធភាព និងសមស្របទៅក្នុង បរិបទបច្ចុប្បន្ន
- ការអនុម័តគោលនយោបាយ ធម្មនុញ្ញ និងកិច្ចការជាក់លាក់ពីគណៈកម្មាធិការ ប្រតិបត្តិហានិភ័យប្រតិបត្តិ និងគ្រប់គ្រង ត្រូវប្រព្រឹត្តតាម
- ការប្រគល់សិទ្ធិអំណាចដល់គណៈកម្មាធិការប្រតិបត្តិហានិភ័យ ក្នុងការ គ្រប់គ្រង និងត្រូវអនុវត្តតាមអង្គការអភិបាលកិច្ច ដើម្បីធានាថាហានិភ័យ ត្រូវបានកែប្រែនៅកម្រិតគណៈគ្រប់គ្រង និងកម្រិតសាខាបានយ៉ាងល្អប្រសើរ

២. នៅកម្រិតគណៈគ្រប់គ្រង និងគណៈកម្មាធិការប្រតិបត្តិ

ហានិភ័យក្នុងគ្រឹះស្ថាន អេ អឹម ខេ ទាំងមូលត្រូវបានគ្រប់គ្រងជាប្រចាំថ្ងៃ ដោយគណៈកម្មាធិការប្រតិបត្តិចំនួន ៥ ដែលមានតួនាទីផ្សេងៗគ្នាទៅតាមប្រភេទ ហានិភ័យដូចខាងក្រោម៖

ឈ្មោះគណៈកម្មាធិការ	ប្រភេទហានិភ័យដែលត្រូវទទួលខុសត្រូវ
គណៈកម្មាធិការហានិភ័យឥណទាន “CRC”	<ul style="list-style-type: none"> • ហានិភ័យលើឥណទាន • ហានិភ័យនៃផលបូក
គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល កម្រិតគណៈគ្រប់គ្រង “ALCO”	<ul style="list-style-type: none"> • ការគ្រប់គ្រងមូលធន • គម្រោងផ្តល់មូលនិធិបម្រុងទុកជាមុន • ហានិភ័យលើអត្រាការប្រាក់ • ហានិភ័យសាច់ប្រាក់ • ហានិភ័យទីផ្សារ • ហានិភ័យលើអត្រាប្តូរប្រាក់
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ កម្រិតគណៈគ្រប់គ្រង “MRC”	<ul style="list-style-type: none"> • ហានិភ័យប្រតិបត្តិការ • ហានិភ័យប្រតិបត្តិតាម • ហានិភ័យផ្នែកច្បាប់
គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន “ITC”	<ul style="list-style-type: none"> • ហានិភ័យផ្នែកបច្ចេកវិទ្យា • ផែនការនិរន្តរភាពអាជីវកម្ម/ស្តារ គ្រោះមហន្តរាយ អាជីវកម្ម
គណៈកម្មាធិការប្រតិបត្តិ “EXCO”	<ul style="list-style-type: none"> • ហានិភ័យយុទ្ធសាស្ត្រអាជីវកម្ម • ហានិភ័យកេរ្តិ៍ឈ្មោះ

ឈានមកដល់ចុងឆ្នាំ ២០១៥ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិបានសិក្សាអំពីលទ្ធភាពដើម្បីលើកកម្ពស់ ការយល់ដឹងពីហានិភ័យឲ្យបានប្រសើរជាងមុនសម្រាប់៖

- គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលកម្រិតក្រុមប្រឹក្សាភិបាល
- ការកែប្រែសមាជិកភាពរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលកម្រិតគ្រប់គ្រង ជាពិសេសក្នុងផ្នែកគ្រប់គ្រងសាច់ប្រាក់ និងការរៀបគម្រោងមូលធន
- ការវិភាគលម្អិតទៅលើផលបត្រឥណទានជាមុន និងការវិភាគពីករណីហេតុការណ៍ផ្សេងៗដែលអាចកើតឡើងជាថាហេតុ
- ការត្រួតពិនិត្យឡើងវិញទៅលើ ដំណើរការ និងនីតិវិធីផ្សេងៗ ក្នុងអាជីវកម្មឥណទាន ដើម្បីធានានូវភាពរឹងមាំ និងអាចឆ្លើយតបបានចំពោះការផ្លាស់ប្តូរ និងទីផ្សារគោលដៅ

បន្ថែមទៅលើពីគណៈកម្មាធិការខាងលើ ដែលជាអង្គការអភិបាលកិច្ចអចិន្ត្រៃយ៍ អេ អឹម ខេ បានបង្កើតយន្តការសម្របសម្រួល សម្រាប់ហានិភ័យផ្សេងៗគ្នានីមួយៗ។ យន្តការផ្តើមពីកម្រិតហានិភ័យសុវត្ថិភាពដែលអាចទទួលយកបានដែលកំណត់ដោយ ក្រុមប្រឹក្សាភិបាល។ ហានិភ័យសុវត្ថិភាពដែលអាចទទួលយកបានកំណត់សុច្ឆនាករហានិភ័យ (KRI) និងត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់

ការត្រួតពិនិត្យហានិភ័យនីមួយៗ។ គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំទាំងឡាយ ត្រូវតែស្របទៅតាមសុច្ឆនាករហានិភ័យ (KRI) ដែលបានកំណត់ ហើយបានទទួលការអនុម័តដោយអ្នកដែលមានសិទ្ធិអនុម័តលើការគ្រប់គ្រងហានិភ័យនីមួយៗ មុននឹងដាក់អនុវត្តគោលនយោបាយ/នីតិវិធីទាំងនោះ ត្រូវបានប្រើសម្រាប់ជាគោលការណ៍ណែនាំដើម្បីអនុវត្តការងារ នៅក្នុងបរិយាកាសដែលមានការត្រួតពិនិត្យបានយ៉ាងល្អ។

ជាងនេះទៅទៀត ដើម្បីធានានូវភាពត្រឹមត្រូវជានិរន្តរ៍ នៃគោលនយោបាយ និងនីតិវិធីផ្សេងៗ ក្នុងការកំណត់ និងវាយតម្លៃហានិភ័យ អេ អឹម ខេ ក៏ប្រើយន្តការផ្តល់ព័ត៌មានត្រឡប់មកវិញមួយចំនួនដោយផ្អែកលើ៖

- ឧប្បទូរហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅគ្រឹះស្ថាន
- ការរកឃើញពីខ្សែបន្ទាត់ការពារទី៣ ទៅលើភាពមិនប្រក្រតីណាមួយ
- ការធ្វើវិភាគសាកល្បង ក្រោមសេណារីយ៉ូ ឬក្នុងស្ថានភាពតានតឹងផ្សេងទៀត

យន្តការផ្តល់ព័ត៌មានត្រឡប់មកវិញមានគោលដៅសំខាន់ណាស់ ក្នុងគោលបំណងព្យាករណ៍ទុកជាមុនចំពោះ បញ្ហាដែលអាចកើតឡើងនៅក្នុងពេលអនាគត និងធានាថា អេ អឹម ខេ ត្រូវបានបំពាក់ដោយឧបករណ៍ និងប្រព័ន្ធត្រួតពិនិត្យពេញលេញក្នុងករណីដែលស្ថានភាពណាមួយកើតឡើង ។



របាយការណ៍ ហិរញ្ញវត្ថុ

និងរបាយការណ៍សវនករឯករាជ្យ

របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍សវនករឯករាជ្យ

តារាងតុល្យការ

របាយការណ៍លទ្ធផល

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

របាយការណ៍លំហូរសាច់ប្រាក់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញនូវ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ១៦៩៨/០៣៧ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀត

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះមានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធដក	២៥.៤៥៣.៦៩៨	៦.២៨៤.៨៦៣	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥
ពន្ធលើប្រាក់ចំណេញ	(៥.១៣៨.១៩៤)	(១.២៦៨.៦៩០)	(៤.២៥០.២៦៧)	(១.០៤៣.០១០)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	២០.៣១៥.៥០៤	៥.០១៦.១៧៣	១៦.៣១៣.៥៩២	៤.០០៣.៣៣៥

ភាគលាភ

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តពីការប្រកាសនិងការទូទាត់ភាគលាភជា សាច់ប្រាក់ចំនួន ១.៦៣ពាន់លានរៀលក្នុងការិយបរិច្ឆេទ (៤០០.៣២២ ដុល្លារអាមេរិក) ឈរលើមូលដ្ឋាន នៃលទ្ធផលនាឆ្នាំ២០១៤។ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ភាគលាភត្រូវបានបង់ជូនម្ចាស់ភាគហ៊ុន។

ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្កទាំងអស់របស់ធីភីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុននាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ទុនបម្រុង និងសំវិធានធន

មិនមានបម្រុងបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធនសម្រាប់ការិយបរិច្ឆេទលើកលែងតែបម្រុងបម្រួលដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាវាជាឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និងសំវិធានធន មានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធនលើបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្មចរន្ត (លើកលែងតែ ករណីពាក់ព័ន្ធជាមួយឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើម ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃ ត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលបាន។ នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាល ឲ្យការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង និងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន កើតមានឡើង នាការិយបរិច្ឆេទសម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយនិង
- ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល គ្មានបំណុលយថាហេតុ ឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ខែ ខាងមុខបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍បញ្ចប់នេះ ដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលបំណុលទាំងនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយដែលមានចរិកលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុជាសារវន្តក៏មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមានចរិកលក្ខណៈមិនប្រក្រតី ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាលពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានចរិកលក្ខណៈមិនប្រក្រតីបានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទ នៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទតារាងតុល្យការ

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការប្រកាស ភាគលាភជាសាច់ប្រាក់ចំនួន ២.០៣ ពាន់លានរៀល ដែលនឹងត្រូវអនុម័តដោយ ធនាគារជាតិនៃកម្ពុជា។ លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនាថ្ងៃនៃរបាយការណ៍ ពុំមាន ព្រឹត្តិការណ៍ណាមួយ កើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលប៉ះពាល់ជា សារវន្តដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទ នៃរបាយការណ៍នេះ រួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល
លោក Tip Janvibol	អភិបាល
លោកស្រី Rebecca Ann Mckenzie	អភិបាល
លោក Adrian John Graham	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Morris	អភិបាល
លោកស្រី Hannah M. Siedek	អភិបាល
<i>(បានលាលែងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥)</i>	

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd. ជាសវនករ របស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុនដោយ ផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ មិនមានកិច្ចព្រមព្រៀងណាមួយ (ក្នុងនោះក្រុមហ៊ុនជាភាគីម្ខាង) ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងអាចបង្កលទ្ធភាព ដល់សមាជិកអភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយ ផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬរបស់សាជីវកម្ម ដទៃ។ ពុំមានអភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ ណាមួយ តាមរយៈហេតុផលនៃកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិកក្រុមប្រឹក្សាភិបាល ឬក៏ ជាមួយក្រុមហ៊ុនណាមួយដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជា សារវន្ត លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែលត្រូវបានបង្ហាញក្នុង របាយការណ៍ហិរញ្ញវត្ថុ។

**របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល
ចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថា របាយការណ៍ហិរញ្ញវត្ថុ ផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយ- បរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងលទ្ធផលនៃប្រតិបត្តិការ ហើយនិង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែល ត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និង ការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកប ដោយសង្គតិភាព។
- អនុវត្តតាមបទបញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្ត បទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារ ដែលដើម្បីជាប្រយោជន៍ ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះគម្លាត ទាំងនោះ គួរតែត្រូវបានបង្ហាញ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រង ផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែ ក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេល អនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើ ប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថា គោលនយោបាយ និងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាង សមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដែល ត្រឹមត្រូវដែលបានបង្ហាញត្រូវបានរក្សាទុកបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពច្បាស់លាស់ សមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្រប តាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈ ទទួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការ សមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលបានអនុម័ត លើរបាយការណ៍ហិរញ្ញវត្ថុដូចដែល មានភ្ជាប់ជាមួយនេះថាបាន បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និង លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទ បញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ ហើយនិង គោលការណ៍ណែនាំធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



លោក Tanmay Chetan
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦

របាយការណ៍សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានការតភ្ជាប់គ្នាជាមួយនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងគោលនយោបាយគណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលនយោបាយ ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ជាក់មតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើមូលដ្ឋាននៃការងារសវនកម្ម។ យើងខ្ញុំបានធ្វើការងារសវនកម្មដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ស្តង់ដារទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រុមស៊ីលធីម៍ និងរៀបចំផែនការនិងបំពេញការងារ សវនកម្មដើម្បីទទួលបាននូវការធានាសមហេតុផល ដើម្បីអះអាងថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តឡើយ។

ការងារសវនកម្មយើងខ្ញុំ រួមមានការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាង ដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់ និងការបង្ហាញទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ រាល់នីតិវិធីដែលយើងខ្ញុំបានជ្រើសរើសខាងលើ គឺពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលនូវការវាយតម្លៃហានិភ័យលើភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។ ក្នុងការវាយតម្លៃលើហានិភ័យទាំងនោះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំ និងការបង្ហាញពិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែការវាយតម្លៃទាំងនេះមិនមែនសម្រាប់គោលបំណងក្នុងការបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។ ការងារសវនកម្ម របស់យើងខ្ញុំក៏រួមបញ្ចូលផងដែរនូវការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ដែលធ្វើឡើងដោយគណៈគ្រប់គ្រង ព្រមទាំងការវាយតម្លៃលើការបង្ហាញជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល។ យើងជឿជាក់ថា ភ័ស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានលក្ខណៈគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

មតិយោបល់របស់សវនករ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

បញ្ហាផ្សេងទៀត

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ត្រូវបានធ្វើសវនកម្មដោយសវនករដទៃទៀត ដែលបានបញ្ចេញ មតិយោបល់ដែលមិនមានបញ្ហាទៅលើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០១៥។



Maria Cristina M. Calimbas
Partner

លោក Maria Cristina M. Calimbas
Partner

Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករប្រតិស្រុត

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦

តារាងតុល្យការ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់ សម្គាល់	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	៤៥.៤៦០.៧១៩	១១.២២៤.៨៦៩	២៥.៦០៣.២៨៨	៦.២៨៣.០១៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	២៩.៣៩៣.៥២០	៧.២៥៧.៦៥៩	២៥.៣៣៩.១៥៦	៦.២១៨.១៩៨
សមតុល្យនៅធនាគារផ្សេងៗ	៥	១៩.៤៨១.៥៩៤	៤.៨១០.២៧០	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥
ឥណទានផ្តល់ដល់អតិថិជន	៦	៥១២.៩៨៥.៦២៧	១២៦.៦៦៣.១១៨	៣៨៨.៣២៣.៥៧០	៩៥.២៩៤.១២៨
ទ្រព្យសកម្មផ្សេងៗ	៩	១៤.៣៩៦.១៩៨	៣.៥៥៤.៦១៧	១០.២៤៧.៣២៤	២.៥១៤.៦៨១
ទ្រព្យ និងបរិក្ខារ	៧	១៨.៤៥៤.៦៩៦	៤.៥៥៦.៧១៥	១១.១៨៨.៥៧៨	២.៧៤៥.៦៦៣
កម្មវិធីកុំព្យូទ័រ	៨	១.៥៤០.៧៨៨	៣៨០.៤៤១	១.៥០៦.៦៦០	៣៦៩.៧៣៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	២.៩៧៧.១៧៧	៧៣៥.១០៥	១.៨២១.៧៩៦	៤៤៧.០៦៧
ទ្រព្យសកម្មសរុប		៦៤៤.៦៩០.៣១៩	១៥៩.១៨២.៧៩៤	៤៨៥.៨២៤.៥៥០	១១៩.២២០.៧៥០
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១០	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦
បំណុលពន្ធលើប្រាក់ចំណេញ	១៣	៤.៨៩០.៣១៩	១.២០៧.៤៨៦	៣.៣៧៧.២២០	៨២៥.៧៦៦
បំណុលផ្សេងៗ	១៤	២៧.៦១៧.៣៣៦	៦.៨១៩.០៩៦	១៧.៩៨៩.០៧៤	៤.៤១៤.៤៩៨
ប្រាក់កម្ចី	១១	២២៤.៤៨០.៨៥៣	៥៥.៤២៧.៣៧១	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦
មូលនិធិសោធននិវត្តន៍	១២	៩.២៤៣.០៦២	២.២៨២.២៣៧	៧.២៩៦.៥១៤	១.៧៩០.៥៥៦
បំណុលសរុប		៥២៨.១០៧.១៣៩	១៣០.៣៩៦.៨២៤	៣៨៧.៩២៥.៤៩៣	៩៥.១៩៤.៤៤២
មូលធន					
ដើមទុន	១៥	៣៥.១២៧.៣០០	៨.៦៧៣.៤០៧	៣៥.១២៧.៣០០	៨.៦២០.១៩៦
បុព្វលាភភាគហ៊ុន		១៤៩.៥០៥	៣៦.៩១៥	១៤៩.៥០៥	៣៦.៦៨៨
ទុនបម្រុង	១៥	១៣.៨៨៨.១៣៤	៣.៤២៩.១៦៩	១១.២២៨.២២៩	២.៧៥៥.៣៩៤
ប្រាក់ចំណេញរក្សាទុក		៦៧.៤១៨.២៤១	១៦.៦៤៦.៤៧៩	៥១.៣៩៤.០២៣	១២.៦១២.០៣០
មូលធនសរុប		១១៦.៥៨៣.១៨០	២៨.៧៨៥.៩៧០	៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨
បំណុល និងមូលធនសរុប		៦៤៤.៦៩០.៣១៩	១៥៩.១៨២.៧៩៤	៤៨៥.៨២៤.៥៥០	១១៩.២២០.៧៥០

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់សម្គាល់	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	១៦	១៤៦.៩៣៥.៨១១	៣៦.២៨០.៤៤៧	១១៩.២៤៧.៣៥២	២៩.២៦៣.១៥៤
ចំណាយការប្រាក់	១៧	(៣៤.៧៤៦.៧៨៧)	(៨.៥៧៩.៤៥៣)	(៣០.១៣៣.៦៥៥)	(៧.៣៩៤.៧៦២)
ចំណូលពីការប្រាក់សុទ្ធ		១១២.១៨៩.០២៤	២៧.៧០០.៩៩៤	៨៩.១១៣.៦៩៧	២១.៨៦៨.៣៩២
ចំណាយកម្រៃសេវាកម្ម និងជើងសារ	១៨	(១២.៨២៣.៣៧០)	(៣.១៦៦.២៦៤)	(៩.០៣២.៦១៤)	(២.២១៦.៥៩២)
ចំណូលផ្សេងៗ	១៩	៩.៣៨២.១៦៩	២.៣១៦.៥៨៥	៤.២៩៩.៥៨៧	១.០៥៥.១១៣
ចំណូលពីប្រតិបត្តិការ		១០៨.៧៤៧.៨២៣	២៦.៨៥១.៣១៥	៨៤.៣៨០.៦៧០	២០.៧០៦.៩១៣
ប្រាក់ជំនួយ	២១	៣៨៦.៤៧៦	៩៥.៤២៦	៦៥៧.៦០១	១៦១.៣៧៤
សំវិធានធនលើការខាតបង់គណនាផ្តល់ដល់អតិថិជន	៦	(៤.៣៦៧.២០១)	(១.០៧៨.៣២១)	(២.១៩០.៣៥៧)	(៥៣៧.៥១១)
ចំណាយប្រតិបត្តិការផ្សេងៗ	២០	(៧៩.៣១៣.៤០០)	(១៩.៥៨៣.៥៥៧)	(៦២.២៨៤.០៥៥)	(១៥.២៨៤.៤៣១)
ប្រាក់ចំណេញមុនពន្ធដក		២៥.៤៥៣.៦៩៨	៦.២៨៤.៨៦៣	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥
ពន្ធលើប្រាក់ចំណេញ	១៣	(៥.១៣៨.១៩៤)	(១.២៦៨.៦៩០)	(៤.២៥០.២៦៧)	(១.០៤៣.០១០)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		២០.៣១៥.៥០៤	៥.០១៦.១៧៣	១៦.៣១៣.៥៩២	៤.០០៣.៣៣៥

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ដើមទុន	បុព្វលាភភាគហ៊ុន	ដើមទុនបង់មុន	ទុនបម្រុង	ប្រាក់ចំណេញរក្សាទុក	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់២.៣.១
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៣៥.១២៧.៣០០	១៤៩.៥០៥	-	១១.២២៨.២២៩	៥១.៣៩៤.០២៣	៩៧.៨៩៩.០៥៧	២៤.១៧២.៦០៧
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	២០.៣១៥.៥០៤	២០.៣១៥.៥០៤	៥.០១៦.១៧៣
ផ្ទេរទៅទុនបម្រុង	-	-	-	២.៦៥៩.៩០៥	(២.៦៥៩.៩០៥)	-	-
បែងចែកភាគលាភ	-	-	-	-	(១.៦៣១.៣៨១)	(១.៦៣១.៣៨១)	(៤០២.៨១០)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៣៥.១២៧.៣០០	១៤៩.៥០៥	-	១៣.៨៨៨.១៣៤	៦៧.៤១៨.២៤១	១១៦.៥៨៣.១៨០	២៨.៧៨៥.៩៧០
<i>សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)</i>	៨.៦៧៣.៤០៧	៣៦.៩១៥	-	៣.៤២៩.១៦៩	១៦.៦៤៦.៤៧៩	២៨.៧៨៥.៩៧០	-
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៣៤.៨៨១.៣២៥	១២៦.៩៨៤	២៦៨.៤៩៦	៨.៥៥១.៩០៤	៣៧.៧៩៦.៧៥៦	៨១.៥៨៥.៤៦៥	២០.០២០.៩៧៣
ការបន្ថែមដើមទុន	២៤៥.៩៧៥	២២.៥២១	(២៦៨.៤៩៦)	-	-	-	-
ផ្ទេរទៅទុនបម្រុង	-	-	-	២.៦៧៦.៣២៥	(២.៦៧៦.៣២៥)	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	១៦.៣១៣.៥៩២	១៦.៣១៣.៥៩២	៤.០០៣.៣៣៥
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៣៥.១២៧.៣០០	១៤៩.៥០៥	-	១១.២២៨.២២៩	៥១.៣៩៤.០២៣	៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨
<i>សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)</i>	៨.៦២០.១៩៦	៣៦.៦៨៨	-	២.៧៥៥.៣៩៤	១២.៦១២.០៣០	-	-

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	កំណត់សម្គាល់	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
សកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដារ		២៥.៤៥៣.៦៩៨	៦.២៨៤.៨៦៣	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥
<i>ការកែសម្រួល៖</i>					
រំលស់ទ្រព្យ និង បរិក្ខារ និងកម្មវិធីកុំព្យូទ័រ	២០	៥.០២៣.២១៥	១.២៤០.៣០០	៣.៥២២.៥៥១	៨៦៤.៤៣០
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ		-	-	(៤៣.៣១០)	(១០.៦២៨)
លំហូរសាច់ប្រាក់ប្រតិបត្តិការមុនបម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖		៣០.៤៧៦.៩១៣	៧.៥២៥.១៦៣	២៤.០៤៣.១០០	៥.៩០០.១៤៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(៨.៣៥៦.១២៨)	(២.០៦៣.២៤១)	(៦.១៥៨.៧១៧)	(១.៥១១.៣៤២)
សមតុល្យនៅធនាគារផ្សេងៗ		(១.២៩២.២២៨)	(៣១៩.០៦៩)	២៧.៦២៧.០៦០	៦.៧៧៩.៦៤៧
ឥណទានផ្តល់ដល់អតិថិជន		(១២៤.៦៦២.០៥៧)	(៣០.៧៨០.៧៥៥)	(៧៤.៩២៩.៦១៤)	(១៨.៣៨៧.៦៣៥)
ទ្រព្យសកម្មផ្សេងៗ		(៤.១៤៨.៨៧៤)	(១.០២៤.៤១៣)	(១.៩១៣.២១៤)	(៤៦៩.៥០០)
ប្រាក់បញ្ញើសន្សំពីអតិថិជន		១០១.៧៦៦.៦៧៥	២៥.១២៧.៥៧៤	៨៥.៣៥២.៩៩៦	២០.៩៤៥.៥២០
មូលនិធិសោធននិវត្តន៍		១.៩៤៦.៥៤៨	៤៨០.៦២៩	១.៥៩៣.៥៩៦	៣៩១.០៦៧
បំណុលផ្សេងៗ		៩.៦២៨.២៦២	២.៣៧៧.៣៤៩	៥.៥៣៥.៧៣៣	១.៣៥៨.៤៦២
		៥.៣៥៩.១១១	១.៣២៣.២៣៧	៦១.១៥០.៩៤០	១៥.០០៦.៣៦៦
ពន្ធលើប្រាក់ចំណេញដែលបានបង់	១៣	(៤.៧៨០.៤៧៦)	(១.១៨០.៣៦៤)	(៣.៨៧៤.១៣៣)	(៩៥០.៧០៧)
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ		៥៧៨.៦៣៥	១៤៦.៨៧៣	៥៧.២៧៦.៨០៧	១៤.០៥៥.៦៥៩
លំហូរសាច់ប្រាក់មកពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យនិងបរិក្ខារ		(១១.៧៤៧.៨២១)	(២.៩០០.៦៩៧)	(៥.៧៧៦.១៤៩)	(១.៤១៧.៤៦០)
ការទិញកម្មវិធីកុំព្យូទ័រ		(៥៧៥.៦៤០)	(១៤២.១៣៤)	(២៣៣.២៤៨)	(៥៧.២៣៩)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		-	-	៩៧.៩០៣	២៤.០២៥
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១២.៣២៣.៤៦១)	(៣.០៤២.៨៣១)	(៥.៩១១.៤៩៤)	(១.៤៥០.៦៧៤)

	កំណត់ សម្គាល់	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
លំហូរសាច់ប្រាក់បានមកពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៨៧.៤៧៨.៨៤១	២១,៥៩៩,៧១៤	៦១,៨១៨,០៨១	១៩,២៤៧,២៩៩
ការទូទាត់សងប្រាក់កម្ចី		(៦២,១៥១,៧៧៩)	(១៥,៣៤៦,១១៨)	(៩១,៤០៩,៨៦៦)	(២៧,១១៤,២៦៨)
បែងចែកភាគលាភ		(១,៦៣១,៣៨១)	(៤០២,៨១០)	-	-
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		២៣,៦៩៥,៦៨១	៥,៨៥០,៧៨៦	(២៩,៥៩១,៧៨៥)	(៧,៨៦៦,៩៦៩)
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការិយបរិច្ឆេទ		១១.៩៥០.៨៥៥	២.៩៥០.៨៦៨	២១.៧៧៣.៥២៨	៤.៧៣៨.០១៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		៥៦,៥១៣,០៣២	១៣,៨៦៨,២២៨	៣៤,៧៣៩,៥០៤	៨,៦៩៥,៧៤៥
បម្រែបម្រួលអត្រាប្តូរប្រាក់		-	៨៥,៦០៨	-	៤៣៤,៤៦៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	៣	៦៨,៤៦៣,៨៨៧	១៦,៩០៤,៦៦៤	៥៦,៥១៣,០៣២	១៣,៨៦៨,២២៨

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់ សម្គាល់	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
សាច់ប្រាក់ក្នុងដៃ	៣	៤៥,៤៦០,៧១៩	១១,២២៤,៨៦៩	២៥,៦០៣,២៨៨	៦,២៨៣,០១៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	៥,៧១១,០៤២	១,៤១០,១៣៤	១០,០១២,៨០៦	២,៤៥៧,១៣០
សមតុល្យនៅធនាគារផ្សេងៗ	៥	១៧,២៩២,១២៦	៤,២៦៩,៦៦១	២០,៨៩៦,៩៣៨	៥,១២៨,០៨៣
		៦៨,៤៦៣,៨៨៧	១៦,៩០៤,៦៦៤	៥៦,៥១៣,០៣២	១៣,៨៦៨,២២៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ១៦៩៨/០៣E ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀត ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារពន្លឺថ្មី (“ធីភីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ ធីភីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុននាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅអគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មជាមួយការិយាល័យ សាខាចំនួន ៣១ និងអនុសាខាចំនួន ១១៥ (២០១៤៖ ២៨ សាខា និង ១១១ អនុសាខា) ។

ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗ ដូចជា៖

- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត ។
- ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រងនិងប្រតិបត្តិការ។
- ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារដើម្បីធានាឲ្យបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន ។
- ជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្របនឹងរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អ គោលការណ៍ និងប្រព័ន្ធ ។

ដើមទុន

ដើមទុនសរុបរបស់ក្រុមហ៊ុននាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៣៥,១៣ ពាន់លានរៀល ឬ ៨.៦៧ លានដុល្លារ អាមេរិក (២០១៤៖ ៣៥,១៣ ពាន់លានរៀល ឬ ៨,៦២ លានដុល្លារអាមេរិក) ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនេះ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល

លោក Tip Janvibol	អភិបាល
លោកស្រី Rebecca Ann Mckenzie	អភិបាល
លោក Adrian John Graham	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Morris	អភិបាល
លោកស្រី Hannah M. Siedek	អភិបាល
(បានលាលែងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥)	

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ២.១២៦ នាក់ (២០១៤: ១,៧៤០ នាក់)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យប្រកាសផ្សាយដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

២. គោលនយោបាយគណនេយ្យ

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំដែលយោងទៅតាមមូលដ្ឋានតម្លៃដើម ដែលមានពីមុន។ ក្រុមហ៊ុនកត់ត្រាបញ្ជីគណនេយ្យហើយរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាទឹកប្រាក់រៀល “KHR” ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៧-១៦៤ ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចំពោះការប្រើប្រាស់ភាសារូបិយប័ណ្ណ និងអត្រាប្តូរប្រាក់សម្រាប់បញ្ជីគណនេយ្យនិងរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) ច្បាប់ដែលពាក់ព័ន្ធនិងគោលការណ៍មួយចំនួនទៀត ដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការទាំងឡាយណាដែលកើតឡើងក្រៅពីរូបិយប័ណ្ណខ្មែររៀល ត្រូវបានប្តូរទៅជារៀល ដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃប្រតិបត្តិការនោះ។ សមតុល្យទ្រព្យសកម្ម និងបំណុល ក្រោមរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទតារាងតុល្យការត្រូវបានប្តូរទៅរៀល ដោយប្រើអត្រាប្តូរប្រាក់ដែលកើតមាននាការិយបរិច្ឆេទនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ កើតពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

២.១.១ ឆ្នាំសារពើពន្ធ

ការិយបរិច្ឆេទសារពើពន្ធរបស់ក្រុមហ៊ុនគឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់ថ្ងៃទី៣១ ខែធ្នូ។

២.១.២ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកទាំងឡាយណាដែលមិនបានដឹងពីគោលការណ៍នីតិវិធី និងការអនុវត្តន៍គណនេយ្យនៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយលើសពីនេះ គឺមិនមានគោលបំណងក្នុងការបង្ហាញស្ថានភាពហិរញ្ញវត្ថុរបាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយនិងការអនុវត្តន៍គណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃ ផ្សេងពីប្រទេសកម្ពុជានោះទេ។

គោលនយោបាយគណនេយ្យទាំងឡាយដែលបានចងក្រងខាងក្រោម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទ។

២.២ ការប៉ាន់ប្រមាណ ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

២.២.១ អាយុកាលនៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែលទ្រព្យនោះត្រូវបានគេរំពឹងថា នឹងអាចប្រើប្រាស់បាន។ ការប៉ាន់

ស្មានបែបនោះ ផ្អែកលើការវាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការ វាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ ប្រហែល។ អាយុកាលដែលគេរំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យ ឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរ ពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពសឹកវិចារិលជា រូបវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬក៏កំហិតផ្សេងទៀត ទៅលើការប្រើប្រាស់ ទ្រព្យសកម្ម។ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះពាល់ ខ្លាំងដោយការផ្លាស់ប្តូរនូវកត្តាដែលបានលើកឡើងដូចខាងលើ។ ការថយចុះនូវ អាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្កឲ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យនិងបរិក្ខារនោះមានការធ្លាក់ចុះ។ មិនមានការប្រែប្រួលណាមួយនៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងកំឡុងការិយបរិច្ឆេទ។

២.២.២ ភតិសន្យា

ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់ អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថា ម្ចាស់អគារជាអ្នករ៉ាប់រង លើរាល់ហានិភ័យធំៗ និងផលប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលន ទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថា មាន ឬ ពុំមានសូចនាករនៃការការចាត់ថ្នាក់លើភតិសន្យា ប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់ អចលនទ្រព្យដែលបានជួល និងពិចារណាលើកំឡុងពេលនៃកិច្ចសន្យាជួលទាក់ទង ជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់សេដ្ឋកិច្ចរបស់អចលនទ្រព្យ ចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

ភតិសន្យាហិរញ្ញវត្ថុ

ភតិសន្យាត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ ប្រសិនបើភតិសន្យានេះ ផ្ទេរហានិភ័យ និងផលប្រយោជន៍សំខាន់ៗទាំងអស់ចំពោះកម្មសិទ្ធិទៅក្រុមហ៊ុន។ សិទ្ធិចំពោះការកាន់កាប់ទ្រព្យកម្ម ស្ថិតក្រោមភតិសន្យាហិរញ្ញវត្ថុ ត្រូវបានទទួល ស្គាល់ជាទ្រព្យសកម្មរបស់ក្រុមហ៊ុននូវតម្លៃទីផ្សារនៃទ្រព្យ ដែលបានធ្វើភតិសន្យា

(ឬប្រសិនបើទាបជាងតម្លៃបច្ចុប្បន្ននៃការទូទាត់សងភតិសន្យា អប្បបរមាត្រូវបាន កំណត់នៅពេលទទួលយកភតិសន្យាដំបូង) ។ ភតិបត្តិទទួលស្គាល់ទ្រព្យសកម្ម ដែលរក្សាទុកក្រោមភតិសន្យាហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាកាតព្វកិច្ច ភតិសន្យាហិរញ្ញវត្ថុ ។ ភតិកៈត្រូវបែងចែកចំណាយហិរញ្ញវត្ថុចំពោះ ការិយបរិច្ឆេទនីមួយៗ ក្នុងកំឡុងពេល ភតិសន្យាដើម្បីបង្កើត អត្រាការប្រាក់ចុង ឆ្នាំចេរលើសមតុល្យបំណុលនៅសល់។ ចំណាយហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយ ក្នុងរបាយការណ៍លទ្ធផល។ ទ្រព្យសកម្មស្ថិតក្រោម ភតិសន្យាហិរញ្ញវត្ថុត្រូវ បានបញ្ចូលក្នុងទ្រព្យ និងបរិក្ខារនឹងត្រូវដករំលស់និង វាយតម្លៃផងដែរចំពោះការ ធ្លាក់ចុះ តម្លៃដូចគ្នានឹងទ្រព្យសកម្មផ្ទាល់ខ្លួន។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀង ភតិសន្យាលើម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ និងបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ។

២.២.៣ ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទានត្រូវបាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសំវិធានធន លើការខាតបង់ដោយការថយចុះតម្លៃដូចដែល បានបង្ហាញក្នុងកំណត់សម្គាល់ លេខ២.៣.៨.១។

២.២.៤ ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេលដែលតម្លៃយោង របស់ទ្រព្យ ឬ បណ្តុំទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមក វិញជាក់ស្តែង ដែលបរិមាណនេះបានមកពីតម្លៃដែលខ្ពស់ជាងគេរវាង តម្លៃទីផ្សារ ដកឲ្យចំណាយផ្សេងៗដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការ គណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បីលក់ទ្រព្យ គឺអាស្រ័យលើព័ត៌មាន ជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតា ចំពោះទ្រព្យដែល មានភាពស្រដៀងគ្នា ឬ ជាតម្លៃទីផ្សារដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូ លំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះគឺបានមកពីផែនការ នាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុន មិនទាន់ជាប់កាតព្វកិច្ច ឬ ធ្វើការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឲ្យមាន ភាពប្រសើរឡើងនូវលទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណ ដែលនឹង

អាចទទួលបានមកវិញជាក់ស្តែង គឺជាចំណុចដ៏សំខាន់បំផុតនៃការអនុវត្តប្រើប្រាស់
ក្នុងគំរូលំហូរសាច់ប្រាក់ អប្បបរមាកម្មក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេល
អនាគត និង អត្រាកំណើន។

២.២.៥ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារ ជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និង
រាល់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញ
ជាប់ពន្ធនាពេលអនាគតទំនងជាមាន ដើម្បីអាចប្រើប្រាស់ការខាតពន្ធទាំងនោះ។
ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យកំណត់បរិមាណនៃពន្ធ
ពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកទៅលើពេលវេលា
និងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគតជាមួយនឹងយុទ្ធសាស្ត្រផែនការ
ពន្ធនាពេលអនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុនដែលបានព្យាករណ៍ បង្ហាញ
ឲ្យឃើញថា ភាពខុសគ្នាបណ្តោះអាសន្នអាចនឹងត្រូវបានទទួលស្គាល់នាពេល
អនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ ២០១៥ មានចំនួន ២,៩៨ ពាន់លានរៀល (០,៧៤ លានដុល្លារអាមេរិក) (២០១៤:
១,៨២ ពាន់លានរៀល ឬ ០,៤៥ លានដុល្លារអាមេរិក) ដូចដែលបានបង្ហាញក្នុង
កំណត់សម្គាល់លេខ ១៣ ។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងបង្ហាញរបស់ក្រុមហ៊ុនគឺ ខ្មែររៀល។ របាយការណ៍
ហិរញ្ញវត្ថុត្រូវបានប្តូរជា ខ្មែររៀល ផ្អែកលើអត្រាប្តូរប្រាក់ ៤.០៥០រៀល ក្នុង ១ដុល្លារ
អាមេរិក នាការិយបរិច្ឆេទ របាយការណ៍ (២០១៤: ៤.០៧៥រៀល ក្នុង១ដុល្លារ
អាមេរិក) ដែលប្រកាសដោយធនាគារជាតិនៃកម្ពុជា។ ការប្តូរនេះ មិនមែនជា
ការបកស្រាយថា បរិមាណជាប្រាក់ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួល
ជាប្រាក់រៀលលើអត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុងប្រាក់រៀល
និងដុល្លារអាមេរិក ត្រូវបានបង្កត់ជា (“សមមូលពាន់រៀល”) និងដុល្លារ រៀងគ្នា
លើកលែងតែមានការគូសបញ្ជាក់បង្ហាញផ្សេងពីនេះ។

២.៣.២ ការខាតបង់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃរាល់ការិយបរិច្ឆេទតារាងតុល្យការ ថាមាន
ភ័ស្តុតាងពិតណាខ្លះដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ
ណាមួយបានខាតបង់។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ
ត្រូវបានយល់ថា មានការខាតបង់ប្រសិនបើមានភ័ស្តុតាងពិតនៃការខាតបង់នោះ
ជាលទ្ធផលនៃព្រឹត្តិការណ៍មួយ ឬច្រើនដែលកើតមានបន្ទាប់ពីការទទួលស្គាល់
ដំបូងនៃទ្រព្យសកម្មនោះ (ការកើតមានឡើងនូវ “ព្រឹត្តិការណ៍ខាតបង់”) និង
ព្រឹត្តិការណ៍មួយ (ឬក៏ព្រឹត្តិការណ៍ច្រើន) ខាតបង់នោះមានឥទ្ធិពលទៅលើលំហូរ
សាច់ប្រាក់នាពេលអនាគតដែលបានព្យាករណ៍នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុម
នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចប៉ាន់ស្មានបានគួរឲ្យជឿជាក់។

ភ័ស្តុតាងនៃការខាតបង់សម្រាប់ឥណទានផ្តល់ដល់អតិថិជន អាចរាប់បញ្ចូល
នូវកត្តាគូសបញ្ជាក់ទាំងឡាយណាដែលអ្នកខ្ចីម្នាក់ ឬ ក្រុមនៃអ្នកខ្ចីទាំងឡាយ
មានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ គ្មានលទ្ធភាព ឬយឺតយ៉ាវក្នុងការសងការប្រាក់ ឬ
ប្រាក់ដើមដែលអាចមកពីពួកគេដូលរលំអាជីវកម្ម ឬក៏ការកែប្រែចនាសម្ព័ន្ធ
ហិរញ្ញវត្ថុដទៃទៀត និងពេលដែលទិន្នន័យដែលអាចអង្កេតបាន គូសបញ្ជាក់ពីការ
ធ្លាក់ចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់នាពេលអនាគត ដូចជា
ការប្រែប្រួលក្នុងប្រាក់បំណុលដល់ការកំណត់មិនទាន់សង ឬក៏ស្ថានភាពសេដ្ឋកិច្ច
ដែលពាក់ព័ន្ធនឹងលទ្ធភាពសងបំណុល។ ទោះបីយ៉ាងនេះក្តីវាមានការចាត់ថ្នាក់
ឥណទាន និងព្យាករណ៍អប្បបរមាដែលខានមិនបាន ដែលក្រុមហ៊ុនត្រូវតែអនុវត្ត
តាមដើម្បីស្របតាមការទាមទាររបស់ ធនាគារជាតិនៃកម្ពុជា ដូចដែលបានគូសបញ្ជាក់
ក្នុង កំណត់សម្គាល់ ២.៣.៤.១។

២.៣.៣ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នា ហើយចំនួន
ទឹកប្រាក់សុទ្ធត្រូវបានបង្ហាញក្នុងតារាងតុល្យការ តែក្នុងករណីដែលមានសិទ្ធិស្រប
ច្បាប់ ដើម្បីកាត់កងទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់
តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។
ជាទូទៅ នេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងកាត់កងឡើយ ហើយទ្រព្យ
សកម្ម និងបំណុលពាក់ព័ន្ធត្រូវបានបង្ហាញជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

២.៣.៤ ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើភតិសន្យាប្រតិបត្តិការត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរស្របតាមថេរវេលានៃការជួល។

២.៣.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់សុទ្ធ សមតុល្យនៅធនាគារ ប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែលងាយប្តូរជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ ក្នុងរយៈពេល៣ខែ ឬតិចជាងរយៈពេលដាក់ប្រាក់បញ្ញើ និងដែលងាយប្តូរជាសាច់ប្រាក់ ហើយវាមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលតម្លៃរបស់វាប្រែប្រួល។

២.៣.៦ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជាដោយ អនុលោមតាមច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងត្រូវបានកំណត់ជាភាគរយនៃមូលធនអប្បបរមានិងចំនួនប្រាក់បញ្ញើសន្សំពីអតិថិជនរៀងគ្នា។ គណនីនេះក៏រួមបញ្ចូលផងដែរនូវគណនីចរន្តតាមតម្លៃដើម។

២.៣.៧ សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀតត្រូវបានរក្សាទុកតាមតម្លៃដើម។

២.៣.៨ ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសិរិធានធនចំពោះឥណទាន បាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជី នៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលត្រូវបានលុបចេញពីបញ្ជី ឬ បានធ្វើសិរិធានធននៅក្នុងការិយបរិច្ឆេទមុនៗ នឹងបន្ថយទឹកប្រាក់នៃសិរិធានធនសម្រាប់ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារសង្ស័យ ឬបាត់បង់ គឺជាឥណទានមិនដំណើរការ។

២.៣.៨.១ ការចាត់ថ្នាក់ឥណទាន និង សិរិធានធនលើឥណទានបាត់បង់

ក្រុមហ៊ុន អនុវត្តតាមការចាត់ថ្នាក់ និងការធ្វើសិរិធានធនឥណទានដែលតម្រូវដោយប្រកាសលេខ ធ៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២។ ប្រកាសបានតម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណទាំងឡាយធ្វើការចាត់ថ្នាក់ឥណទានរបស់ខ្លួន ជាបួនចំណាត់ថ្នាក់ ដោយពឹងផ្អែកទៅលើចំនួនថ្ងៃលើសកាលកំណត់សងប្រាក់ដើម និង/ឬ ការប្រាក់។ ចំណាត់ថ្នាក់ នៃការធ្វើសិរិធានធនជាក់លាក់ត្រូវបានផ្តល់ឱ្យ ដោយយោងទៅតាមការចាត់ថ្នាក់ឥណទានដោយមិនគិតពីទ្រព្យសកម្ម (លើកលែងតែសាច់ប្រាក់) ដែលដាក់ជាវត្ថុបញ្ចាំដូចមានចែងខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសិរិធានធន
<i>ឥណទាន (កាលកំណត់លើសពី១ឆ្នាំ)</i>		
• ឥណទានស្តង់ដារ	តិចជាង ៣០ ថ្ងៃ	0%
• ឥណទានក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ឬ ច្រើនជាង	១០%
• ឥណទានជាប់សង្ស័យ	ពី ៦០ថ្ងៃ ឬ ច្រើនជាង	៣០%
• ឥណទានបាត់បង់	ពី ៩០ថ្ងៃ ឬ ក៏ច្រើនជាង	១០០%
<i>ឥណទាន (កាលកំណត់លើសពី១ឆ្នាំ)</i>		
• ឥណទានស្តង់ដារ	តិចជាង ៣០ថ្ងៃ	0%
• ឥណទានក្រោមស្តង់ដារ	ពី ៣០ថ្ងៃ ឬ ច្រើនជាង	១០%
• ឥណទានជាប់សង្ស័យ	ពី ១៨០ ថ្ងៃ ឬ ច្រើនជាង	៣០%
• ឥណទានបាត់បង់	ពី ៣៦០ថ្ងៃ ឬ ក៏ច្រើនជាង	១០០%

បន្ថែមលើសិរិធានធនជាក់លាក់តម្រូវតាមច្បាប់ខាងលើ និងដូចមានចែងក្នុងគោលនយោបាយ គណនេយ្យ ក្រុមហ៊ុនធ្វើសិរិធានធនទូទៅបន្ថែម តាមអត្រា១% នៃឥណទានដំណើរការទាំងមូល លើកលែងឥណទានបុគ្គលិក។

សំវិធានធនជាក់លាក់ ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាន នៅពេលដែលឥណទាននោះត្រូវបានគេចាត់ថ្នាក់ដោយមិនរាប់បញ្ចូលនូវការប្រាក់ បង្ក ហើយត្រូវបានចាត់ទុកជាចំណាយ។ ការប្រាក់ដែលបង្កពីឥណទានមិន ប្រតិបត្តិការត្រូវបានកត់ត្រាជាការប្រាក់ព្យួរនៅក្នុងតារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវាយតម្លៃ ប្រចាំខែដោយគណៈគ្រប់គ្រង។

កត្តាវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធនផ្អែកលើទំហំឥណទានបទពិសោធន៍ នៃការខាតបង់កន្លងមកស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់ អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទាន រៀបរយនឹងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។ ឥណទានត្រូវបានលុបចេញពីបញ្ជី ដោយស្វ័យប្រវត្តិនៅពេលអតិថិជនទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀតចំពោះ ឥណទានមិនត្រូវបានទូទាត់សងផ្អែកទៅលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និង យោងលើការអនុម័តពីក្រុមប្រឹក្សាភិបាល។

ឥណទានដែលបានលុបចេញពីបញ្ជីត្រូវដកចេញពីឥណទានជាក់ស្តែង និង ពីសំវិធានធនសម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ទទួលបានមកវិញពីឥណទាន ដែលបានលុបចេញពីបញ្ជីពេលមុន និងការជម្រះនៃការព្យាករណ៍ត្រូវបានបង្ហាញ ដាច់ដោយឡែករួមគ្នា ជាមួយបម្រែបម្រួលសុទ្ធក្នុងការព្យាករណ៍ សម្រាប់ បំណុលអាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍ លទ្ធផល។

ឥណទានលើសកាលកំណត់

ដោយអនុលោមតាម ប្រកាសលេខ ៨៧-០០-៥១ ប្រ.ក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០០ ឥណទាន លើសកាលកំណត់ត្រូវបានកំណត់ថា សមតុល្យប្រាក់ដើម សរុប ដែលប្រាក់ដើម ឬក៏ការប្រាក់ហួសកាលកំណត់ត្រូវសង ដោយមិនគិតថា កាលកំណត់ត្រូវសងលើការប្រាក់ ឬប្រាក់ដើម ត្រូវបានកែសម្រួលនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះ ឥណទានត្រូវបានអនុញ្ញាតឱ្យកែសម្រួល ម្តងក្នុងមួយរដ្ឋនៃឥណទាន។ ការបន្ថែមជាអតិបរមា នៃកាលកំណត់អាចរហូតដល់ ៥ខែ និងនៃប្រាក់ដើមដំបូង អាចរហូតដល់ ៥០% តែប៉ុណ្ណោះ។

២.៣.៩ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដកចេញនូវការរំលស់ បង្កនិងការខាតបង់ (បើមាន)។ តម្លៃដើមទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញ និង តម្លៃដើមជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងឡាយដែលនាំយកទ្រព្យសកម្មទាំងអស់ នោះ មកកាន់លក្ខខណ្ឌ និងទីតាំងសម្រាប់ការប្រើប្រាស់របស់វា។ នៅពេលណាដែល ធាតុនៃទ្រព្យ និងបរិក្ខារមានសមាសភាពចំបងៗជាច្រើន ដែលមានអាយុកាល ប៉ាន់ស្មានខុសៗគ្នា សមាសភាពទាំងអស់នោះ ត្រូវបានគេចាត់ថ្នាក់ជាប្រភេទ ផ្សេងៗគ្នា សម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួល ស្គាល់រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្ម នោះ នៅពេលដែលវាទំនងថា អត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយ លើសពីបទដ្ឋានដែលវាយតម្លៃ ជាធម្មតានៃការអនុវត្តន៍លើទ្រព្យសកម្មដែលមាន ស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបាន គេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬការខាតបង់កើតចេញពី ការបញ្ឈប់ ឬការលក់នូវធាតុណាមួយ នៃទ្រព្យ និងបរិក្ខារ គឺត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែល រំពឹងទុក និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយនឹងត្រូវបានគេទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលនាថ្ងៃដែលទ្រព្យសកម្មនោះត្រូវបានបញ្ឈប់ ឬលក់។

ការរំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាល ប៉ាន់ស្មានរបស់ទ្រព្យសកម្ម ដូចខាងក្រោម៖

កុំព្យូទ័រ និងសម្ភារការិយាល័យ	៣ ទៅ ៤ឆ្នាំ
យានយន្ត	៨ឆ្នាំ
ម៉ូតូ	៥ឆ្នាំ
ការកែលម្អអាគារ	៤ឆ្នាំ

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេ រហូតទាល់តែដល់ពេល ដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះ បានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យ ប្រើប្រាស់ក្នុងប្រតិបត្តិការ។

ទ្រព្យសកម្មដែលបានរំលស់ទាំងស្រុងត្រូវបានរក្សាទុកក្នុងរបាយការណ៍ ហិរញ្ញវត្ថុរហូតទាល់តែវាស្រេចត្រូវបានប្រើប្រាស់ ឬក៏គ្មានការកាត់រំលស់ណាត្រូវ បានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងអស់នោះ។

ប្រសិនបើមានកត្តាណាមួយដែលមានការផ្លាស់ប្តូរយ៉ាងធំដុំនៅក្នុងការកាត់ រំលស់ឬក៏អត្រាកាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃទ្រព្យ សកម្មនោះ ការធ្វើរំលស់លើទ្រព្យសកម្មនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពី ការរំពឹងទុកដែលកើតមានជាថ្មី។

២.៣.១០ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដកចេញនូវ រំលស់បង្ក និង សំវិធានធនលើការខាតបង់ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ ថេរ តាមអត្រា ២០%ក្នុងមួយឆ្នាំ។ ប្រសិនបើមានកត្តាណាមួយដែលមានការ ផ្លាស់ប្តូរយ៉ាងធំដុំនៅក្នុងការកាត់រំលស់ ឬក៏អត្រាកាត់រំលស់អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃកម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធីកុំព្យូទ័រនឹងត្រូវ បានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកដែលកើតមានជាថ្មី។

ផលិតផលពាក់កណ្តាលសម្រេច មិនត្រូវបានកាត់រំលស់នោះទេ រហូតទាល់តែ ដល់ពេលដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះ បានផលិតរួចរាល់ និងត្រូវបានដាក់ឱ្យ ប្រើប្រាស់។

២.៣.១១ ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេ ប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទារដែលជាប់ សង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យដែលនៅសល់នៅការិយបរិច្ឆេទ រាយការណ៍។

២.៣.១២ ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានរាយការណ៍តាមតម្លៃដើម។

២.៣.១៣ ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើមដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗ លើការបង្កើតឱ្យមានប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និង រំលស់ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចី ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

២.៣.១៤ កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេសត្រូវ បានវាស់វែងដំបូងនូវតម្លៃសូន្យ និងវាស់វែង បន្តបន្ទាប់នៅតម្លៃទីផ្សារ ដោយយក ភាពខុសគ្នារវាងអត្រានាពេលអនាគត ឬ អត្រាដោះដូរធៀបនឹងអត្រាជាក់ស្តែង។ ការវាស់វែងនេះគឺ អនុលោមតាមសារាចររបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧- ០១២-០០១ ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី “សេចក្តីណែនាំ កិច្ចបញ្ជីកាតណេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬ កិច្ចសន្យានាពេលអនាគត” ។

២.៣.១៥ មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍ មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណាដែលបានបញ្ចប់រយៈពេល សាកល្បង មានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមាន ប្រភពដូចខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន ៣% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់ ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន ៦% សម្រាប់បុគ្គលិកដែល បម្រើការងារតិចជាង ៣ឆ្នាំ និង ៧% សម្រាប់បុគ្គលិកដែលបម្រើការងារ ចាប់ពី ៣ឆ្នាំ។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនត្រូវបានកត់ត្រាជាចំណាយ នៅក្នុងរបាយការណ៍លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្កនៃមូលនិធិសោធននិវត្តន៍តាមអត្រា ៧% ក្នុងមួយឆ្នាំ។ ការប្រាក់នេះ បានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ លទ្ធផល។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែក រួមទាំងការប្រាក់ ត្រូវបានក្រុមហ៊ុនទូទាត់ជូនយ៉ាងពេញលេញ។

អ្នកទាំងឡាយណា ដែលត្រូវបានបណ្តេញចេញដោយសារតែការអនុវត្តខុសឆ្គងឆ្លងនឹងទទួលបានមូលនិធិនេះ ត្រឹមចំណែកដែលនិយោជិតបានបង់ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

២.៣.១៦ សវិធានធន

សវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានការហូរចេញនូវធនធាន ជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់ កាតព្វកិច្ចនោះ និងការព្យាករណ៍ដែលគួរឲ្យជឿជាក់ អាចត្រូវបានគេវាស់វែងបានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

២.៣.១៧ ការទទួលស្គាល់ចំណូល ឬ ចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការនឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការវាស់វែងគួរឲ្យជឿជាក់បាន។ លក្ខខណ្ឌទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុននឹងចំណូលត្រូវបានទទួលស្គាល់៖

(i) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កលើកំលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្កសម្រាប់ឥណទានទាំងនេះត្រូវបានកត់ត្រាជាការប្រាក់ក្នុងគណនីព្យួរ។ បន្តបន្ទាប់មក ចំណូលពីការប្រាក់សម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាតាមសាច់ប្រាក់ប្រមូលបាន។ ការប្រាក់ព្យួរនេះ ត្រូវបានបង្ហាញដោយកាត់កងនឹងការប្រាក់ត្រូវទទួលក្នុង “ទ្រព្យសកម្មផ្សេងៗ”។

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក។

(ii) ចំណូល និងចំណាយកម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារ ពីសេវាកម្មផ្សេងៗពីគ្នាដែល ក្រុមហ៊ុនបានផ្តល់ទៅ ឲ្យអតិថិជនរបស់ខ្លួន ដែលជាចម្បងតាមរយៈការរៀបចំឥណទាន។

ប្រាក់ចំណូលរដ្ឋបាលឥណទាន គឺត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលឥណទាន បានផ្តល់ទៅឲ្យអតិថិជន។ ប្រាក់កម្រៃជើងសារលើឥណទាន គឺអាស្រ័យទៅលើភាគរយ នៃ ប្រាក់ដើមឥណទាន។ គណនីនេះត្រូវបានបង្ហាញជាផ្នែកមួយនៃចំណូលផ្សេងៗ។

ចំណាយកម្រៃសេវាកម្ម និងជើងសារ ត្រូវកត់ត្រាក្នុងរបាយការណ៍លទ្ធផលនៅពេលចំណាយបានកើតឡើង។ សោហ៊ុយចំណាយលើប្រាក់កម្ចីត្រូវបានការរំលស់យោងតាម មូលដ្ឋានរំលស់ថេរ ទៅតាមពេលកំណត់នៃប្រាក់កម្ចី។

(iii) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ទៅតាមមូលដ្ឋានបង្ក។

២.៣.១៨ ភាគលាភលើដើមទុន

ភាគលាភលើដើមទុនត្រូវបានទទួលស្គាល់ជាបំណុល និងកាត់ពីមូលធននៅពេលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល និងធនាគារជាតិនៃកម្ពុជា។ ភាគលាភបានប្រកាសកំឡុងឆ្នាំ ប៉ុន្តែត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការិយបរិច្ឆេទតារាងតុល្យការ គឺត្រូវដោះស្រាយជាមួយព្រឹត្តិការណ៍ក្រោយពីការិយបរិច្ឆេទតារាងតុល្យការ។

២.៣.១៩ ជំនួយ

ជំនួយបានទទួលពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុនដែលត្រូវបានកាត់ចេញ ពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលធ្វើការផ្ទេរផ្គត់ផ្គង់ជាមួយចំណាយពាក់ព័ន្ធដែលត្រូវទូទាត់។

ជំនួយបានទទួលពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារត្រូវបានកាត់រំលស់ក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលលើអាយុកាលនៃ ទ្រព្យសកម្ម។ ជំនួយមិនកាត់រំលស់ត្រូវបានបង្ហាញជាចំណូលស្វយសារពន្យារ។

២.៣.២០ សម្ព័ន្ធហិរញ្ញវត្ថុ

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធហិរញ្ញវត្ថុ លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រង ផ្ទាល់ ឬ ប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេច ចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយទៅវិញប្រសិនបើក្រុមហ៊ុន និងភាគីនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធហិរញ្ញវត្ថុអាច ជាប់វិន័យប្រកួល ឬនីតិប្រកួល ហើយក៏បានរួមបញ្ចូលផងដែរនូវប្រកួលជិតស្និទ្ធនៅ ក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធហិរញ្ញវត្ថុដូចបានកំណត់ក្នុងមាត្រា ៤៩ និង៥០ នៃច្បាប់ស្តីពីធនាគារ និង ស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាមាន៖

- ក. រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលនូវ ភាគហ៊ុនយ៉ាងហោចណាស់១០ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- ខ. រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោល នូវភាគហ៊ុន យ៉ាងហោចណាស់ ១០ ភាគរយនៃដើមទុន ឬ សិទ្ធិបោះឆ្នោត
- គ. រាល់បុគ្គលទាំងឡាយណាដែលចូលរួមក្នុងអភិបាលកិច្ច ការចាត់ចែង ការគ្រប់គ្រង ដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- ឃ. រាល់សវនករខាងក្រៅ

២.៣.២១ ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបច្ឆេទគ្រាមុន និង បច្ចុប្បន្ន ត្រូវបានវាស់វែងនូវទឹកប្រាក់ ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូល មកវិញ ឬ ត្រូវបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើ ដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាពរហូត ដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការលើ ចំនួនខុសគ្នាបណ្តោះអាសន្ន នាកាលបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធ នៃទ្រព្យសកម្ម និងបំណុល និងតម្លៃរបស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់ចំនួនខុសគ្នាបណ្តោះអាសន្ននៃ ចំនួនជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារជាបំណុលកើតឡើងពី ការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬ បំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ ឬ ប្រាក់ចំណេញ ឬ ខាត ដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះ- អាសន្នទាំងអស់ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថា ប្រាក់ ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្មកើត ឡើងពីការទទួលស្គាល់នាគ្រាដំបូងនៃទ្រព្យសកម្ម ឬ បំណុលក្នុង ប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនមានជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ ឬ ប្រាក់ចំណេញ ឬ ខាត ដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាល បរិច្ឆេទតារាង តុល្យការនីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលវាមិនទំនងថាមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្ម ទាំងអស់ ឬ មួយផ្នែកអាចស្តារមកវិញនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាកាលបរិច្ឆេទនៃ តារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានយកត្រលប់មកវិញ។

៣. សាច់ប្រាក់ក្នុងដៃ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ទីស្នាក់ការកណ្តាល	១.៧៩២.១៨៧	៤៤២.៥១៥	៨២៤.០៩០	២០២.២៣០
សាខាផ្សេងៗ	៤៣.៦៦៨.៥៣២	១០.៧៨២.៣៥៤	២៤.៧៧៩.១៩៨	៦.០៨០.៧៨៥
	៤៥.៤៦០.៧១៩	១១.២២៤.៨៦៩	២៥.៦០៣.២៨៨	៦.២៨៣.០១៥

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ខ្មែររៀល (“KHR”)	២០.២៣៤.៤១៣	៤.៩៩៦.១៥១	១៣.៤៣២.៤៦៦	៣.២៩៦.៣១១
ដុល្លារ អាមេរិក (“US\$”)	២៣.៧៧៦.១៥៩	៥.៨៧០.៦៥៧	១១.១៨៥.៩៨១	២.៧៤៥.០២៦
ថៃ បាត (“THB”)	១.៤៥០.១៤៧	៣៥៨.០៦១	៩៨៤.៨៤១	២៤១.៦៧៨
	៤៥.៤៦០.៧១៩	១១.២២៤.៨៦៩	២៥.៦០៣.២៨៨	៦.២៨៣.០១៥

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
គណនីចរន្ត	៥.៧១១.០៤២	១.៤១០.១៣៤	១០.០១២.៨០៦	២.៤៥៧.១៣០
ប្រាក់តម្កល់ធានាលើដើមទុន	៣.៥១២.៧៣០	៨៦៧.៣៤១	៣.៥១២.៧៣០	៨៦២.០២០
ប្រាក់បម្រុងកាតព្វកិច្ច	២០.១៦៩.៧៤៨	៤.៩៨០.១៨៤	១១.៨១៣.៦២០	២.៨៩៩.០៤៨
	២៩.៣៩៣.៥២០	៧.២៥៧.៦៥៩	២៥.៣៣៩.១៥៦	៦.២១៨.១៩៨

យោងតាមប្រកាសលេខ ៨៧-០០-០៦ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ២០០០ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់ធានាលើដើមទុនទទួលបានការប្រាក់ ៣% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (២០១៤: ៣%) ខណៈដែលគណនីចរន្តមិនទទួលបានការប្រាក់ទេ។

៥. សមតុល្យនៅធនាគារផ្សេងៗ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
គណនីចរន្ត	២.៨២៩.៣៩៩	៦៩៨.៦១៧	១.៣៣៨.១៧០	៣២៨.៣៨៥
គណនីសន្សំ	១៤.៤៦២.៧២៧	៣.៥៧១.០៤៤	១៩.៥៥៨.៧៦៨	៤.៧៩៩.៦៩៨
គណនីមានកាលកំណត់	២.១៨៩.៤៦៨	៥៤០.៦០៩	៨៩៧.២៤០	២២០.១៨២
	១៩.៤៨១.៥៩៤	៤.៨១០.២៧០	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥

គណនីចរន្តមិនទទួលបានការប្រាក់ទេ គណនីសន្សំទទួលបានការប្រាក់ក្នុងអត្រាពី ០,២៥% - ០,៧៥% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (២០១៤: ០,២៥% - ០,៧៥%) ខណៈដែលគណនីមានកាលកំណត់ ទទួលបានការប្រាក់ពី ១,០០% ទៅ ៥,០០% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៥ (២០១៤: ១,០០% ទៅ៥,០០%)។

សមតុល្យនៅធនាគារផ្សេងៗវិភាគតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ខ្មែររៀល (“KHR”)	៩.០០៤.៦៥៧	២.២២៣.៣៧២	១៤.០៥៨.១៨០	៣.៤៤៩.៨៦០
ដុល្លារ អាមេរិក (“US\$”)	៨.០៨២.៥៧៨	១.៩៩៥.៦៩៨	៦.៣០២.១១៣	១.៥៤៦.៥៣១
ថៃ បាត (“THB”)	២.៣៩៤.៣៥៩	៥៩១.២០០	១.៤៣៣.៨៨៥	៣៥១.៨៧៤
	១៩.៤៨១.៥៩៤	៤.៨១០.២៧០	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥

៦. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនបានចាត់ថ្នាក់ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ឥណទានធនាគារភូមិ៖				
សងបណ្តាក់	១៣៤.៤០០.៥២៦	៣៣.១៨៥.៣១៥	៦៨.៥៦២.៥៨២	១៦.៨២៥.១៧៣
សងនៅចុងវគ្គ	១២៤.០០៤.២៧០	៣០.៦១៨.៣៣៨	៩២.៧៣៧.៤២៣	២២.៧៥៧.៦៥០
សងរំលស់ដើមថេរ	៧២.៣៩៥.៥៦៦	១៧.៨៧៥.៤៤៨	៨៩.៩៥២.៥៩០	២២.០៧៤.២៥៥
ឥណទានឯកត្តជន៖				
សងរំលស់ដើមថេរ	១១៦.០៩៦.៥១៨	២៨.៦៦៥.៨០៨	៨៨.៦៨៣.៥៨០	២១.៧៦២.៨៤៣
សងបណ្តាក់	៥៧.៤០០.៨៨៩	១៤.១៧៣.០៥៩	២៤.៦៤១.៨៥០	៦.០៤៧.០៨០
សងនៅចុងវគ្គ	១៥.៣៩២.៨៣៩	៣.៨០០.៧០១	២៧.៩៨១.៤០៥	៦.៨៦៦.៦០២
ឥណទានផ្តល់ដល់អតិថិជនដុល	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣
សំវិធានធនសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន				
ជាក់លាក់	១.៦០៦.៦៣៩	៣៩៦.៧០១	៣៨១.៩០៧	៩៣.៧២០
ទូទៅ	៥.០៩៨.៣៤២	១.២៥៨.៨៥០	៣.៨៥៣.៩៥៣	៩៤៥.៧៥៥
សំវិធានធននៅចុងឆ្នាំ	៦.៧០៥.៩៨១	១.៦៥៥.៥៥១	៤.២៣៥.៨៦០	១.០៣៩.៤៧៥
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	៥១២.៩៨៤.៦២៧	១២៦.៦៦៣.១១៨	៣៨៨.៣២៣.៥៧០	៩៥.២៩៤.១២៨

បម្រែបម្រួលនៃសំវិធានធនការខាតបង់ លើឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ដើមឆ្នាំ	៤.២៣៥.៨៦០	១.០៣៩.៤៧៥	៣.៤៤៤.៧៣៦	៨៦២.២៦២
សំវិធានធនក្នុងគ្រា	៤.៣៦៧.២០១	១.០៧៨.៣២១	២.១៩០.៣៥៧	៥៣៧.៥១១
ការលុបចេញពីបញ្ជីក្នុងគ្រា	(១.៨៩៨.០៨០)	(៤៦៨.៦៦២)	(១.៣៩៩.២៣៣)	(៣៤៣.៣៧០)
ភាពខុសគ្នានៃការប្រែសម្រួលរូបិយប័ណ្ណ	-	៦.៤១៧	-	(១៦.៩២៨)
ចុងឆ្នាំ	៦.៧០៥.៩៨១	១.៦៥៥.៥៥១	៤.២៣៥.៨៦០	១.០៣៩.៤៧៥

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជនមានគូសបញ្ជាក់ដូចខាងក្រោម៖

ក. ចំណាត់ថ្នាក់ឥណទានផ្តល់ដល់អតិថិជន

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ឥណទានស្តង់ដារ៖				
មានការធានា	១៨៧.០៨២.៧៨៣	៤៦.១៩៣.២៨០	១៣៩.៤៤៧.១៧៥	៣៤.២២០.១៦៦
ពុំមានការធានា	៣៣០.៤៩៣.៤៤៨	៨១.៦០៣.៣២០	២៥២.៤៨៩.៤៩៩	៦១.៩៦០.៦១៣
ឥណទានក្រោមស្តង់ដារ៖				
មានការធានា	២០៤.៣៦៧	៥០.៤៦១	៦៨.២៧០	១៦.៧៥៣
ពុំមានការធានា	២៦៤.១៣៨	៦៥.២១៩	១០៨.១២៤	២៦.៥៣៣
ឥណទានជាប់សង្ស័យ៖				
មានការធានា	១៣២.៩៦០	៣២.៨៣០	១៨.៣១២	៤.៤៩៤
ពុំមានការធានា	២១៤.១២០	៥២.៨៦៩	៩៨.៩៦៧	២៤.២៨៦
ឥណទានបាត់បង់៖				
មានការធានា	២១៣.០៨២	៥២.៦១៣	១១៤.៨៦៧	២៨.១៨៩
ពុំមានការធានា	១.០៨៥.៧១០	២៦៨.០៧៧	២១៤.២១៦	៥២.៥៦៩
សរុបឥណទានដុល	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣

ខ. វិភាគឥណទានតាមកាលកំណត់ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
តិចជាង ១ខែ	២៩.៣៨៦.៩០២	៧.២៥៦.០២៥	២៧.៥៧៨.៣៩៥	៦.៧៦៧.៧០៤
ពី ១ខែ ទៅ ៣ខែ	១០៦.៩៦៧.៥៣៦	២៦.៤១១.៧៣៧	៩៦.៣៧៤.៤២៩	២៣.៦៥០.១៦៧
ពី ៣ខែ ទៅ ១២ខែ	២៥០.៣០៧.៣០៧	៦១.៨០៤.២៧៤	១៩៤.៨៨៣.១៤៦	៤៧.៨៧៤.០៨៥
ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	១៣០.៩៦៧.៤៧៧	៣២.៣៣៧.៦៤៩	៧២.៤០៤.៥៥៥	១៧.៧៦៧.៩៨៩
លើសពី ៥ឆ្នាំ	២.០៦១.៣៨៦	៥០៨.៩៨៤	១.៣១៨.៩០៥	៣២៣.៦៥៨
	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣

គ. ការវិភាគឥណទានតាម និវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធព្យាបាល រូបិយប័ណ្ណ ផ្នែកសេដ្ឋកិច្ច និងទីតាំងការិយាល័យ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១
តាមនិវាសនដ្ឋាន៖				
និវាសនជន	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣
តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល៖				
អតិថិជនខាងក្រៅ	៥០៩.៧៨២.៩៩៩	១២៥.៨៧២.៣៤៥	៣៨៥.៣៩៥.២២៥	៩៤.៥៧៥.៥១៥
ឥណទានបុគ្គលិក	៩.៩០៧.៦០៩	២.៤៤៦.៣២៤	៧.១៦៤.២០៥	១.៧៥៨.០៨៨
	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣
តាមរូបិយប័ណ្ណ៖				
ខ្មែររៀល (“KHR”)	៤០៤.២៥៤.៣៦០	៩៩.៨១៥.៨៩២	៣០៦.៥៦០.៩៥៨	៧៥.២២៩.៦៨៣
ដុល្លារ អាមេរិក (“US\$”)	៨៦.៨២៦.៤១៣	២១.៤៣៨.៦២០	៦១.៦៥៥.០៨៨	១៥.១៣០.០៨៣
ថៃ បាត (“THB”)	២៨.៦០៩.៨៣៥	៧.០៦៤.១៥៧	២៤.៣៤៣.៣៨៤	៥.៩៧៣.៨៣៧
	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣
តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	២៨២.០៨១.៩៤០	៦៩.៦៤៩.៨៦២	២១៩.០០០.៧១៣	៥៣.៧៤២.៥០៦
ពាណិជ្ជកម្ម និងជំនួញ	៩៨.១៤៣.៥៦០	២៤.២៣២.៩៧៨	៧៤.២៥៣.៧៩២	១៨.២២១.៧៨៩
លក្ខណៈគ្រួសារ	២៣.៤៤១.៤២០	៥.៧៨៨.០០៥	១៤.៤៦៤.៧៨៩	៣.៥៤៩.៦៤១
សេវាកម្ម	២០.៣៤៧.៣៨០	៥.០២៤.០៤៤	១៨.៤២៧.៤០៥	៤.៥២២.០៦៣
សំណង់	៨៩.៩២១.៥៧០	២២.២០២.៨៥៧	៦៣.១៥៨.៨០៥	១៥.៤៩៩.០៩៣
ការដឹកជញ្ជូន	៤.១៦៥.៥៧០	១.០២៨.៥៣៦	៣.២២០.៤៨១	៧៩០.៣០២
ផ្សេងៗ	១.៥៨៩.១៦៨	៣៩២.៣៨៧	៣៣.៤៤៥	៨.២០៩
	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣
តាមទីតាំងការិយាល័យ៖				
ទីស្នាក់ការកណ្តាល	២.៥១៨.០៦២	៦២១.៧៤៤	២.០២៧.២៦០	៤៩៧.៤៨៧
សាខានានា	៥១៧.១៧២.៥៤៦	១២៧.៦៩៦.៩២៥	៣៩០.៥៣២.១៧០	៩៥.៨៣៦.១១៦
	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣

ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	២០១៥	២០១៤
អតិថិជនខាងក្រៅ	២០,៤០% - ៣៦,០០%	២៤,០០% - ៣៦,០០%
ឥណទានបុគ្គលិក	២,០០% - ១១,០០%	២,០០% - ១២,០០%

៧. ទ្រព្យ និងបរិក្ខារ

ការកែលម្អអាការ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារការិយាល័យ	សំណង់កំពុងសាងសង់	សរុប	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	

តម្លៃដើម

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	១.៥៨២.៩៤៥	៣.០៦៤.៤៨០	៧.៣២១.៩៤០	៩.០៣៧.៧៥១	៥៤០.១១២	២១.៥៤៧.២២៨	៥.៣២០.៣០៣
ការទិញបន្ថែម	៣៤៦.០៤២	៨៦៩.១៨៨	១.៥៣១.០៤១	៧.៦៨១.៤២២	១.៣២០.១២៨	១១.៧៤៧.៨២១	២.៩០០.៦៩៧
ការផ្ទេរចូល/(ចេញ)	៥៦៨.២៨៤	-	-	៦៧៨.៣១៣	(១.៥២០.៣៨៣)	(២៧៧.៧៨៦)	(៦៧.០៦២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	២.៤៩៧.២៧១	៣.៩៣៣.៦៦៨	៨.៨៥២.៩៨១	១៧.៣៩៧.៤៨៦	៣៣៩.៨៥៧	៣៣.០២១.២៦៣	៨.១៥៣.៣៩៨

ដក: រំលស់បង្គរ

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៣៩៩.៦២៦	១.៥៥៦.១៨៤	៣.៧៦៤.៨១៣	៤.៦៣៨.០២៧	-	១០.៣៥៨.៦៥០	២.៥៥៧.៦៩១
រំលស់ក្នុងគ្រា	៤៩៧.២៨៩	២៥០.៧៩២	៧៩០.៣២៧	២.៦៦៩.៥០៩	-	៤.២០៧.៩១៧	១.០៣៨.៩៩២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៨៩៦.៩១៥	១.៨០៦.៩៧៦	៤.៥៥៥.១៤០	៧.៣០៧.៥៣៦	-	១៤.៥៦៦.៥៦៧	៣.៥៩៦.៦៨៣

តម្លៃយោង

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	១.៦០០.៣៥៦	២.១២៦.៦៩២	៤.២៩៧.៨៤១	១០.០៨៩.៩៥០	៣៣៩.៨៥៧	១៨.៤៥៤.៦៩៦	៤.៥៥៦.៧១៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	១.១៨៣.៣១៩	១.៥០៨.២៩៦	៣.៥៥៧.១២៧	៤.៣៥៩.៧២៤	៥៤០.១១២	១១.១៨៨.៥៧៨	២.៧៤៥.៦៦៣

សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៣៩៥.១៥០	៥២៥.១០៩	១.០៦១.១៩៥	២.៤៩១.៣៤៦	៨៣.៩១៥	៤.៥៥៦.៧១៥	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	២៩០.៣៨៥	៣៧០.១៣៤	៨៧២.៩១៤	១.០៧៩.៦៨៧	១៣២.៥៤៣	២.៧៤៥.៦៦៣	

៨. កម្មវិធីកុំព្យូទ័រ

	ពាន់រៀល	ដុល្លារអាមេរិក	
		កំណត់សម្គាល់ ២.៣.១	
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៤.៩៧៧.១៥៩	១.២២៨.៩២៦	
ការទិញបន្ថែម	៥៧៥.៦៤០	១៤២.១៣៤	
ធ្វើចូល/(ចេញ)	២៧៣.៧៨៦	៦៧.៦០១	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៥.៨២៦.៥៨៥	១.៤៣៨.៦៦១	
ដក: រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៣.៤៧០.៤៩៩	៨៥៦.៩១២	
រំលស់ក្នុងការិយបរិច្ឆេទ	៨១៥.២៩៨	២០១.៣០៨	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៤.២៨៥.៧៩៧	១.០៥៨.២២០	
តម្លៃយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	១.៥៤០.៧៨៨	៣៨០.៤៤១	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	១.៥០៦.៦៦០	៣៦៩.៧៣៣	

៩. ទ្រព្យសកម្មផ្សេងៗ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ការប្រាក់ត្រូវទទួល	៧.៩៩៦.៦៦៩	១.៩៧៤.៤៨៦	៦.១៣១.៣៣៥	១.៥០៤.៦២២
ចំណាយបង់មុន	៤.៨៥៩.៩០៣	១.១៩៩.៩៧៦	៣.០៩០.៧៥៥	៧៥៨.៤៦៧
ប្រាក់ចំណេញបង្កើតការប្តូររូបិយប័ណ្ណអនាគត	-	-	២៦៩.២៤២	៦៦.០៧២
ទ្រព្យសកម្មផ្សេងៗ	១.៥៣៩.៦២៦	៣៨០.១៥៥	៧៥៥.៩៩២	១៨៥.៥២០
	១៤.៣៩៦.១៩៨	៣.៥៥៤.៦១៧	១០.២៤៧.៣២៤	២.៥១៤.៦៨១

១០. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
គណនីសន្សំ	៩៣.៩១៦.៦៣៨	២៣.១៨៩.២៩៣	៦៣.៣៧៥.៣៣៥	១៥.៥៥២.២២៩
គណនីមានកាលកំណត់	១៦៧.៩៥៨.៩៣១	៤១.៤៧១.៣៤១	៩៦.៧៣៣.៥៥៩	២៣.៧៣៨.២៩៧
	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជនមានដូចខាងក្រោម៖

ក. តាមរូបិយប័ណ្ណ៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ខ្មែររៀល (“KHR”)	១៦៩.៧៥២.១៤៧	៤១.៩១៤.១១០	១០៧.៧៨៧.១៤៨	២៦.៤៥០.៨៣៤
ដុល្លារ អាមេរិក (“US\$”)	៨៧.៦២១.១៥៨	២១.៦៣៤.៨៥៤	៥០.១៩៣.៨៦៨	១២.៣១៧.៥១៤
ថៃ បាត (“THB”)	៤.៥០២.២៦៤	១.១១១.៦៧០	២.១២៧.៨៧៨	៥២២.១៧៨
	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦

ខ. តាមទំនាក់ទំនង៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
អតិថិជនខាងក្រៅ	២៥៩.២១៩.០៥៦	៦៤.០០៤.៧០៤	១៥៩.៩១០.២៣៣	៣៩.២៤១.៤៨៧
សម្ព័ន្ធព្យាតិ	២.៦៥៦.៥១៣	៦៥៥.៩៣០	១៩៨.៦៦១	៤៩.០៣៩
	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦

គ. តាមកាលកំណត់៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
តិចជាង ១ខែ	១០៨.០៦៤.២២៧	២៦.៦៨២.៥២៥	៦៨.៤៩៦.៤៦៦	១៦.៨០៨.៩៤៩
ពី ១ខែ ទៅ ៣ខែ	៣៧.០៩៣.១៧៧	៩.១៥៨.៨០៩	១៧.៩៣៩.១៤៥	៤.៤០២.២៤៤
ពី ៣ខែ ទៅ ១២ខែ	៨២.៩៨៤.៧៤៧	២០.៤៩០.០៦១	៤១.៥៤៣.១៩៣	១០.១៩៤.៦៤៩
លើសពី ១២ខែ	៣៣.៧៣៣.៤១៨	៨.៣២៩.២៣៩	៣២.១៣០.០៩០	៧.៨៨៤.៦៨៤
	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦

ឃ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	២០១៥	២០១៤
គណនីសន្សំ	៣,០០% - ៥,៧៥%	៣,០០% - ៥,៧៥%
គណនីមានកាលកំណត់	៤,២៥% - ១២,២៥%	៤,២៥% - ១២,០០%

១១. ប្រាក់កម្ចី

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
Instituto de Credito Official of the Kingdom of Spain (ICO)	៧៥.៩៩៧.២៩៨	១៨.៧៦៤.៧៦៥	៧៦.៤៦៦.៤១៧	១៨.៧៦៤.៧៦៥
Oikocredit	៣០.៤០០.០០០	៧.៥០៦.១៧៣	២៤.៩២០.០០០	៦.១១៥.៣៣៧
Symbiotics SA Information	១២.០០៩.១៧៤	២.៩៦៥.២២៧	២.០៣៧.៥០០	៥០០.០០០
Hivos-Triodos Fonds	១២.០០០.០០០	២.៩៦២.៩៦៣	១២.០០០.០០០	២.៩៤៤.៧៨៥
BlueOrchard	១១.៩៥៩.១៨៨	២.៩៥២.៨៨៦	១៤.៩៩៨.៦០៣	៣.៦៨០.៦៣៩
ResponsAbility	១០.៦០៦.០៦១	២.៦១៨.៧៨១	១២.៤៤១.៥៧៧	៣.០៥៣.១៤៨
Rural Impulse Fund	៥.៦២៥.០០០	១.៣៨៨.៨៨៩	២.១១៦.៥០០	៥១៩.៣៨៧
Microvest GMG Local Credit Master Fund, Ltd	៩.៤៨៧.៥០០	២.៣៤២.៥៩៣	៤.១៥០.០០០	១.០១៨.៤០៥

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
Global Commercial Microfinance Consortium II B.V	១៦.២០០.០០០	៤.០០០.០០០	១៦.៣០០.០០០	៤.០០០.០០០
ASN Novib Mikrokredietfonds	៨.១៤៦.០០០	២.០១១.៣៥៨	៨.១៤៦.០០០	១.៩៩៩.០១៨
Grameen Credit Agricole Microfinance Foundation	៤.៨០០.០០០	១.១៨៥.១៨៥	៩.០០០.០០០	២.២០៨.៥៨៩
VDK-Spaarbank n.v	៤.០៥០.០០០	១.០០០.០០០	៤.០៧៥.០០០	១.០០០.០០០
ICBC Limited Phnom Penh Branch	៨.១០០.០០០	២.០០០.០០០	-	-
Bank im Bistum Essen EG	៤.០៥០.០០០	១.០០០.០០០	-	-
Foreign Trade Bank of Cambodia	៩.១០៩.៤៨៨	២.២៤៩.២៥៦	-	-
Vattanac Bank	១.៩៤១.១៤៤	៤៧៩.២៩៥	-	-
DWM Asset Management	-	-	៨.០៧៩.០០០	១.៩៨២.៥៧៧
Oxfam Novib	-	-	៤.៤២៣.១៩៤	១.០៨៥.៤៤៦
	២២៤.៤៨០.៨៥៣	៥៥.៤២៧.៣៧១	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦

គ្រប់ប្រាក់ម្ចីខាងលើ របស់ក្រុមហ៊ុនបានមកពីភាគីមិនមែនសម្ព័ន្ធព្រាតិ ហើយពុំមានការធានា។

ក. តាមរូបិយប័ណ្ណ៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ខ្មែររៀល (“KHR”)	៧២.៥១៩.៤៨៨	១៧.៩០៦.០៤៧	៧៩.៩៧១.៤៤៤	១៩.៦២៤.៨៩៤
ដុល្លារ អាមេរិក (“US\$”)	១២៤.៥១៣.៤៤២	៣០.៧៤៤.០៥៩	១០២.៩៥៣.៩១៧	២៥.២៦៤.៧៦៥
ថៃ បាត (“THB”)	២៧.៤៤៧.៩២៣	៦.៧៧៧.២៦៥	១៦.២២៨.៤៣០	៣.៩៨២.៤៣៧
	២២៤.៤៨០.៨៥៣	៥៥.៤២៧.៣៧១	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦

ខ. តាមកាលកំណត់៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
តិចជាង ១ខែ	២៣.៣១៦.៦៧៩	៥.៧៥៧.២០៥	៦.៤០០.០០២	១.៥៧០.៥៥៣
ពី ១ខែ ទៅ ៣ខែ	១០.៥៣៩.០០០	២.៦០២.២២២	៨.៩០០.៣៣៤	២.១៨៤.១៣១
ពី ៣ខែ ទៅ ១២ខែ	២៥.៨០២.២១១	៦.៣៧០.៩១៦	៤១.៥៣៣.២៩៧	១០.១៩២.២២០
ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	៨៧.៩២៤.៩៥៦	២១.៧០៩.៨៦៦	៨៥.៨៣០.៦១២	២១.០៦២.៧២៧
លើសពី ៥ឆ្នាំ	៧៦.៨៩៨.០០៧	១៨.៩៨៧.១៦២	៥៦.៤៨៩.៥៤៦	១៣.៨៦២.៤៦៥
	២២៤.៤៨០.៨៥៣	៥៥.៤២៧.៣៧១	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦

១២. មូលនិធិសោធននិវត្តន៍

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
សមតុល្យដើមឆ្នាំ	៧.២៩៦.៥១៤	១.៧៩០.៥៥៦	៥.៧០២.៩១៨	១.៤២៧.៥១៤
បន្ថែមក្នុងការិយបរិច្ឆេទ៖				
វិភាគទានរបស់និយោជក	១.៧៥២.០០៣	៤៣២.៥៩៣	១.៣៩៩.៨៩៩	៣៤៣.៥៣៣
វិភាគទានរបស់និយោជិត	៨៧៦.០០២	២១៦.២៩៧	៦៩៩.៩៥០	១៧១.៧៦៧
ការប្រាក់	៥៥៥.០៣១	១៣៧.០៤៥	១៦១.១០៣	៣៩.៥៣៤
ការទូទាត់ក្នុងការិយបរិច្ឆេទ	(១.០៤៧.៨៩៦)	(២៥៨.៧៤០)	(៦៩៨.៨៥០)	(១៧១.៤៩៦)
ការដកចេញ	(១៨៨.៥៤៦)	(៤៦.៥៥៥)	(៨២.៧០៨)	(២០.២៩៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤៦)	១១.០៤១	១១៤.២០២	-
សមតុល្យចុងឆ្នាំ	៩.២៤៣.០៦២	២.២៨៧.២៣៧	៧.២៩៦.៥១៤	១.៧៩០.៥៥៦

១៣. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធនានាទៅលើប្រតិបត្តិការជាច្រើនប្រភេទផ្សេងគ្នា ស្ថិតនៅក្នុងភាពមន្ទិលក្នុងការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងមានការប្រែប្រួលនៅពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអង្គការពន្ធ។

អត្រាពន្ធដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាមច្បាប់ពន្ធដារ នៃប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើ ប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាងអត្រា ២០% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុប ដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែពន្ធលើតំលៃបន្ថែម។

១៣.១ ចំណាយពន្ធលើប្រាក់ចំណេញ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៦.២៩៣.៥៧៥	១.៥៥៣.៩៦៩	៤.៥៧៩.៤៨១	១.១២៣.៧៩៩
ពន្ធពន្យារ	(១.១៥៥.៣៨១)	(២៨៥.២៧៩)	(៣២៩.២១៤)	(៨០.៧៨៩)
	៥.១៣៨.១៩៤	១.២៦៨.៦៩០	៤.២៥០.២៦៧	១.០៤៣.០១០

បម្រែបម្រួលពន្ធលើប្រាក់ចំណេញត្រូវទូទាត់ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១	ពាន់រៀល	ដុល្លារអាមេរិក កំណត់សម្គាល់ ២.៣.១
សមតុល្យដើមគ្រា	៣.៣៧៧.២២០	៨២៨.៧៦៦	២.៦៧១.៨៧២	៦៦៨.៨០៤
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៦.២៩៣.៥៧៥	១.៥៥៣.៩៦៩	៤.៥៧៩.៤៨១	១.១២៣.៧៩៩
ពន្ធលើប្រាក់ចំណេញដែលបានបង់	(៤.៧៨០.៤៧៦)	(១.១៨០.៣៦៤)	(៣.៨៧៤.១៣៣)	(៩៥០.៧០៧)
ភាពខុសគ្នាលើអត្រាប្តូរប្រាក់	-	៥.១១៥	-	(១៣.១៣០)
សមតុល្យចុងគ្រា	៤.៨៩០.៣១៩	១.២០៧.៤៨៦	៣.៣៧៧.២២០	៨២៨.៧៦៦

ការផ្ទៀងផ្ទាត់នៃពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធលើការចំណាយពន្ធ លើប្រាក់ចំណេញដាក់បង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ប្រាក់ចំណេញមុនជកពន្ធ	២៥.៤៥៣.៦៩៨	៦.២៨៤.៨៦៣	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥
ចំណាយបង់ពន្ធអត្រា២០%	៥.០៩០.៧៤០	១.២៥៦.៩៧៣	៤.១១២.៧៧២	១.០០៩.២៦៩
ចំណាយដែលមិនអាចកាត់កងបាន	១.២០៨.២៩២	២៩៨.៣៤៤	៥៩.៦០០	១៤.៦២៦
ផ្សេងៗ	(១.១៦០.៨៣៨)	(២៨៦.៦២៧)	៧៧.៨៩៥	១៩.១១៥
ពន្ធលើប្រាក់ចំណេញ	៥.១៣៨.១៩៤	១.២៦៨.៦៩០	៤.២៥០.២៦៧	១.០៤៣.០១០

១៣.២ ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញ (បំណុល) បានទទួលស្គាល់កំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
សិទ្ធិធានសម្រាប់មូលនិធិ សោធននិវត្តន៍បុគ្គលិក	១.៨៤៨.៦១២	៤៥៦.៤៤៧	១.០៣៧.២១៥	២៥៤.៥៣១
សិទ្ធិធានធនទូទៅ	១.០១៩.៦៦៨	២៥១.៧៧០	៧៧០.៧៩១	១៨៩.១៥១
គណនីបង្គរ	៤២៥.៦២៥	១០៥.០៩៣	៣៤៨.៨១១	៨៥.៥៩៧
ការខាតមិនទាន់ទទួលស្គាល់លើអត្រាប្តូរប្រាក់	១៣១.៩៤៣	៣២.៥៧៨	៣៣២.៦៣៥	៨១.៦២៨
ទ្រព្យ និងបរិក្ខារ	(៤៤៨.៦៧១)	(១១០.៧៨៣)	(៦៦៧.៦៥៦)	(១៦៣.៨៤០)
	២.៩៧៧.១៧៧	៧៣៥.១០៥	១.៨២១.៧៩៦	៤៤៧.០៦៧

១៤. បំណុលផ្សេងៗ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ការប្រាក់បង្កត្រូវទូទាត់	១០.១៥១.៣៤៩	២.៥០៦.៥០៦	៧.២៣០.០៦៦	១.៧៧៤.២៤៩
គណនីបង្ក និងបំណុលផ្សេងៗ	៥.០៨៨.៨៥៧	១.២៥៦.៥០៩	២.៩៧៧.៧១៣	៧៣០.៧២៩
បំណុលភតិសន្យាហិរញ្ញវត្ថុ	៤.៣៧៥.៦១៦	១.០៨០.៣៩៩	៦៥០.៥៧៤	១៥៩.៦៥០
កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគត លើអត្រាប្តូរប្រាក់	៤.១៦៩.០០៩	១.០២៩.៣៨៥	៤.០២៨.១០៥	៩៨៨.៤៩២
ចំណាយបុគ្គល និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ	៣.២៥០.៣៧៤	៨០២.៥៦១	២.៦០១.០៤៨	៦៣៨.២៩៤
ពន្ធត្រូវទូទាត់ផ្សេងៗ	៥៨២.១៣១	១៤៣.៧៣៦	៥០១.៥៦៨	១២៣.០៨៤
	២៧.៦១៧.៣៣៦	៦.៨១៩.០៩៦	១៧.៩៨៩.០៧៤	៤.៤១៤.៤៩៨

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងភតិសន្យា លើម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ជាមួយនឹង Novus Technologies (Cambodia) Company Limited សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។ បំណុលភតិសន្យា

ហិរញ្ញវត្ថុនេះ ត្រូវបានធានាយ៉ាងមានប្រសិទ្ធភាពជាសិទ្ធិលើ ទ្រព្យសកម្មភតិសន្យា ដែលត្រូវបានបង្វិលទៅភតិសន្យាបតីនៅក្នុងករណី មានការយឺតយ៉ាវក្នុងការ ទូទាត់សង។ ការទូទាត់ភតិសន្យាអប្បបរមា អនាគតមានដូចខាងក្រោម៖

	ការទូទាត់ភតិសន្យា អប្បបរមាអនាគត	ការប្រាក់	តម្លៃបច្ចុប្បន្ននៃ ការទូទាត់ភតិសន្យាអប្បបរមា
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥			
តិចជាង ១ឆ្នាំ	២.០៩៤.៣២៨	៣៤២.៨៣៣	១.៧៥១.៤៩៥
ពី ១ឆ្នាំ ទៅ៣ឆ្នាំ	២.៨៦៦.២៣០	២៤២.១០៩	២.៦២៤.១២១
	៤.៩៦០.៥៥៨	៥៨៤.៩៤២	៤.៣៧៥.៦១៦
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	១.២២៤.៨២៩	១៤៤.៤៣០	១.០៨០.៣៩៩
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤			
តិចជាង ១ឆ្នាំ	៣០៨.០១៨	៥៦.១៨៣	២៥១.៨៣៥
ពី ១ឆ្នាំ ទៅ៣ឆ្នាំ	៤៣៥.៨៧៧	៣៧.១៣៨	៣៩៨.៧៣៩
	៧៤៣.៨៩៥	៩៣.៣២១	៦៥០.៥៧៤
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់២.៣.១)	១៨២.៥៥១	២២.៩០១	១៥៩.៦៥០

១៥. ដើមទុន

ព័ត៌មានលំអិតអំពី ភាគហ៊ុនមានដូចខាងក្រោម៖

	២០១៥			២០១៤		
	ពាន់រៀល	ដុល្លារអាមេរិក	%	ពាន់រៀល	ដុល្លារអាមេរិក	%
		កំណត់សម្គាល់ ២.៣.១			កំណត់សម្គាល់ ២.៣.១	
Agora Micro-finance N.V	១៧.៨១៩.៤៥០	៤.៣៩៩.៨៦៤	៥០,៧៣	១៧.៨១៩.៤៥០	៤.៣៧២.៨៧១	៥០,៧៣
Rural Impulse Fund II	៨.៦៤៤.៨០០	២.១៣៤.៥១៩	២៤,៦១	៨.៦៤៤.៨០០	២.១២១.៤២៣	២៤,៦១
PROPARCO	៥.២៥០.០០០	១.២៩៦.២៩៦	១៤,៩៥	៥.២៥០.០០០	១.២៨៨.៣៤៤	១៤,៩៥
CLDF	២.៣៥៥.០០០	៥៨១.៤៨១	៦,៧០	២.៣៥៥.០០០	៥៧៧.៩១៤	៦,៧០
AMK - Staff Association	១.០៥៨.០៥០	២៦១.២៤៧	៣,០១	១.០៥៨.០៥០	២៥៩.៦៤៤	៣,០១
	៣៥.១២៧.៣០០	៨.៦៧៣.៤០៧	១០០,០០	៣៥.១២៧.៣០០	៨.៦២០.១៩៦	១០០,០០

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុនមានចំនួន ១.៤០៥.០៩២ ហ៊ុន (២០១៤: ១.៤០៥.០៩២ ហ៊ុន) នូវតម្លៃក្នុងៗហ៊ុន ស្មើនឹង២៥.០០០ រៀល។

ភាគលាភ

អនុលោមទៅតាមការប្រជុំក្រុមប្រឹក្សាភិបាលនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភជាសាច់ប្រាក់ចំនួន ១.៦៣ ពាន់រៀល (USD ៤០០.៣២២) ទៅឲ្យភាគទុនិក។ ការបែងចែកភាគលាភត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ និងបានបើកផ្តល់ជូនភាគទុនិកនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភជាសាច់ប្រាក់ចំនួន ២.០៣ ពាន់លានរៀល ដែលការបែងចែកនេះនឹងត្រូវសុំការអនុម័តពីធនាគារជាតិនៃកម្ពុជា។

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO ក្រុមហ៊ុនតម្រូវឲ្យផ្ទេរទុនបម្រុងចំនួន ៣,៥០ % នៃប្រាក់កម្ចីនៅ សល់ពី ICO រៀងរាល់ឆ្នាំប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទចូលក្នុងមូលធនសម្រាប់ការពង្រឹងគណនីទុនបម្រុង។ ICO មិនមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

១៦. ចំណូលពីការប្រាក់

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ឥណទានផ្តល់ដល់អតិថិជន	១៤៦.៨៣៨.៩០១	៣៦.២៥៦.៥១៩	១១៨.៣១៥.២៦៦	២៩.០៣៤.៤២១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៩៦.៩១០	២៣.៩២៨	៩៣២.០៨៦	២២៨.៧៣៣
	១៤៦.៩៣៥.៨១១	៣៦.២៨០.៤៤៧	១១៩.២៤៧.៣៥២	២៩.២៦៣.១៥៤

១៧. ចំណាយការប្រាក់

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ប្រាក់កម្ចី	១៨.៨៧៤.៧២៧	៤.៦៦០.៤២៦	២០.៩០៥.៥៩១	៥.១៣០.២០៦
ប្រាក់បញ្ញើរបស់អតិថិជន	១៥.៣១៧.០២៩	៣.៧៨១.៩៨២	៨.៧៨១.៦៤៩	២.១៥៥.០០៦
មូលនិធិសោធននិវត្តន៍បុគ្គលិក	៥៥៥.០៣១	១៣៧.០៤៥	៤៤៦.៤១៥	១០៩.៥៥០
	៣៤.៧៤៦.៧៨៧	៨.៥៧៩.៤៥៣	៣០.១៣៣.៦៥៥	៧.៣៩៤.៧៦២

១៨. ចំណាយកម្រៃសេវាកម្ម និងកម្រៃជើងសារ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ប្រាក់លើកទឹកចិត្តប្រធានធនាគារ ភូមិ និងភ្នាក់ងារធនាគារចល័ត	៨.៣៩៥.៩១៤	២.០៧៣.០៦៥	៤.៩៦២.៣៩៨	១.២១៧.៧៦៦
កម្រៃលើប្រាក់កម្ចី និង ការដោះដូរ	៤.៤២៧.៤៥៦	១.០៩៣.១៩៩	៤.០៧០.២១៦	៩៩៨.៨២៦
	១២.៨២៣.៣៧០	៣.១៦៦.២៦៤	៩.០៣២.៦១៤	២.២១៦.៥៩២

១៩. ចំណូលផ្សេងៗ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
កម្រៃសេវាធនាគារចល័ត ទទួលពីអតិថិជន	៣.៩៩៧.២១៤	៩៨៦.៩៦៦	៦៦៦.០៧៨	១៦៣.៤៥៥
កម្រៃឥណទាន	៣.១៦៧.៦៨៥	៧៨២.១៤៤	២.៦១៩.៣២១	៦៤២.៧៧៨
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	១.១៣៤.៩៩១	២៨០.២៤៥	២៨.៤៧៥	៦.៩៨៨
កម្រៃផ្ទេរប្រាក់	៥៩៥.៦៥០	១៤៧.០៧៤	៧៣៣.៧៤១	១៨០.០៥៩
កម្រៃបើកបៀវត្ស និងទូទាត់	១៦៥.៥៧៧	៤០.៨៨៣	៣៥.១៣២	៨.៦២១
ឥណទានអាក្រក់ប្រមូលបានវិញ	៤៩.២៤៦	១២.១៦០	៥៥.៤៤២	១៣.៦០៥
ចំណេញពីការលក់អចលន ទ្រព្យនិងបរិក្ខារ	-	-	៤៣.៣១០	១០.៦២៨
ចំណូលផ្សេងៗ	២៧១.៨០៦	៦៧.១១៣	១១៨.០៨៨	២៨.៩៧៩
	៩.៣៨២.១៦៩	២.៣១៦.៥៨៥	៤.២៩៩.៥៨៧	១.០៥៥.១១៣

២០. ចំណាយប្រតិបត្តិការផ្សេងៗ

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ចំណាយបុគ្គលនិងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ	៤៤.៦៦០.៧៨៤	១១.០២៧.៣៥៤	៣៦.៣៣៦.៨៨៨	៨.៩១៧.០២៨
ចំណាយរំលស់	៥.០២៣.២១៥	១.២៤០.៣០០	៣.៥២២.៥៥១	៨៦៤.៤៣០
ចំណាយជួលការិយាល័យ	៤.៩២២.៧៩៨	១.២១៥.៥០៦	៣.៧៣១.៤៥១	៩១៥.៦៩៣
ចំណាយក្នុងការដឹកជញ្ជូន	៤.២១៧.៥៥៦	១.០៤១.៣៧២	៤.៣១៣.៦៥១	១.០៥៨.៥៦៥
ចំណាយផ្នែកវិជ្ជាជីវៈ	៣.៤៣៨.៣៤៥	៨៤៨.៩៧៤	២.៨៤៦.៧៤១	៦៩៨.៥៨៧
ចំណាយលើគ្រឿងសង្ហារឹមមិនដាក់បញ្ចូលជាមូលធន	២.២០៥.៧៣៨	៥៤៤.៦២៦	១.២៨៨.១២៩	៣១៦.១០៥
ចំណាយសន្តិសុខ	២.២០១.១៩៤	៥៤៣.៥០៥	១.៩២៦.៥៨៧	៤៧២.៧៧២
ចំណាយលើការផ្សព្វផ្សាយ	២.១៨១.៧៥០	៥៣៨.៧០៤	៦៧៥.៦០៤	១៦៥.៧៩២
ចំណាយបោះពុម្ព	១.៨៩៥.៣៣០	៤៦៧.៩៨៣	១.២២៦.៧១៩	៣០១.០៣៥
ចំណាយសម្ភារការិយាល័យ	១.៧២៩.៦៨៥	៤២៧.០៨៣	១.២៧៣.៩៥៤	៣១២.៦២៧
ចំណាយអគ្គិសនី ធនាគារជាតិនៃកម្ពុជា	១.៤៤០.២៥០	៣៥៥.៦១៧	១.៤៦៥.២៩០	៣៥៩.៥៨០

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ចំណាយទឹក ភ្លើង	១.៣៧៣.៤៤៧	៣៣៩.១២៣	១.០១៨.៦៣៦	២៤៩.៩៧២
ការខាតបង់ពីអត្រាប្តូរប្រាក់ (សុទ្ធ)*	១.២៣០.៨៦៦	៣០៣.៩១៧	៤១០.៧៦៨	១០០.៨០២
ចំណាយទំនាក់ទំនង	១.១៦៤.៤៤៥	២៨៧.៥១៧	៩៥៥.១៥៣	២៣៤.៣៩៣
ចំណាយផ្សេងៗ	១.៦២៧.៩៩៧	៤០១.៩៧៦	១.២៩១.៩៧៣	៣១៧.០៥០
	៧៩.៣១៣.៤០០	១៩.៥៨៣.៥៥៧	៦២.២៨៤.០៥៥	១៥.២៨៤.៤៣១

(*) ចំណាយនេះរួមមានការខាតលើអត្រាប្តូរប្រាក់ចំនួន ១.៤៧ពាន់លានរៀល (៣៦២.៥៤៦ដុល្លារអាមេរិក) (២០១៤ ០.១៤ពាន់លានរៀល ឬ ៣៣.៧០៩ដុល្លារអាមេរិក) បានកើតឡើងពីការទទួលស្គាល់នូវកិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត ស្របតាមសាវ័យណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១២-០០១ ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពីសេចក្តីណែនាំកិច្ចបញ្ជីកា គណនេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យានាពេលអនាគត។

២១. ប្រាក់ជំនួយ

ចំណូលជាជំនួយ គឺជាមូលនិធិទទួលបានពី Agence Francasie De Development (“AFD”) សម្រាប់ការផ្គត់ផ្គង់ការងារជំនួយផ្នែកបច្ចេកទេសក្នុងផ្នែកមួយចំនួន ដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

២២. ការសន្យា

ក្រុមហ៊ុនជួលការិយាល័យស្ថិតក្រោមភតិសន្យាប្រតិបត្តិការ ដោយធ្វើការព្រមព្រៀងទូទាត់ ភតិសន្យាអប្បបរមាដូចខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ក្នុងកំឡុង ១ឆ្នាំ	៣.០៥៥.០៣០	៧៥៤.៣២៨	៣.២០៣.៩៦៥	៧៨៦.២៤៩
ច្រើនជាង ១ឆ្នាំ ទៅ៥ឆ្នាំ	៧.៦៦៤.៨២៦	១.៨៩២.៥៥០	៦.០០០.៥២០	១.៤៧២.៥២០
ច្រើនជាង ៥ឆ្នាំ	២.៩៦២.៣៤៧	៧៣១.៤៤៤	៧២៣.៨៩៣	១៧៧.៦៤២
	១៣.៦៨២.២០៣	៣.៣៧៨.៣២២	៩.៩២៨.៣៧៨	២.៤៣៦.៤១១

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ពាក់ព័ន្ធ និងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេដែលរួមមាន៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	៧៨.៥៧០.០០០	១៩.៤០០.០០០	៥៥.៩៩៧.៦៨៣	១៣.៧៤១.៧៦៣
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសនា ពេលអនាគត	១៦.២០០.០០០	៤.០០០.០០០	២៨.៥២៥.០០០	៧.០០០.០០០
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	៥១.៤២៩.៦២៣	១២.៦៩៨.៦៧២	២២.០៥៦.៩៤៨	៥.៤១២.៧៤៨

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស ចំនួន២១ (២០១៤: ១៤កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ និងកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសនាពេលអនាគតចំនួន១ (២០១៤: ២កិច្ចសន្យា) ជាមួយ

ស្ថានប័ណ្ណនិយមដោះដូររូបិយប័ណ្ណ (“TCX”) នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់។

២៣. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធព្យាតិ

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាតិ ក្នុងកំឡុងការិយបរិច្ឆេទមានដូចជា៖

សម្ព័ន្ធព្យាតិ	ប្រភេទនៃប្រតិបត្តិការ	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ក្រុមប្រឹក្សាភិបាល	លាភការ	២៣២.៤៣២	៥៧.៣៩១	២០៨.៤១៣	៥១.១៤៤
គណៈគ្រប់គ្រងជាន់ខ្ពស់	ចំណូលការប្រាក់	៨.៩៨៣	២.២១៨	១១៧.៤១៧	២៨.៨១៤
	លាភការ	១.២១៤.៥៩១	២៩៩.៨៩៩	១.០៩០.៤០៩	២៦៧.៥៨៥
AMK - SA (ភាគទុនិក)	ដើមទុនបង់មុន	-	-	២៤៥.៩៧៥	៦០.៣៦១

សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០១៥		២០១៤	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	១២២.៨៧៦	៣០.៣៤០	១៩០.១៥២	៤៦.៩៥១
	ឥណទាន	៧៧.៦៥៣	១៩.១៧៤	៩៣.២៦៣	២៣.០២៨
Agora Micro-Finance N.V (ភាគទុនិក)	ប្រាក់បញ្ញើ	២.៥៣៣.៦៣៧	៦២៥.៥៩០	៨.៥០៩	២.០៨៨

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពក្រុមហ៊ុនឆ្លុះបញ្ចាំង ពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាសូលយ៉ាងសំខាន់ក្នុងការ ប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួច ក្នុងអាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត និងដោះដូររូបិយប័ណ្ណ ដើម្បីគ្រប់គ្រងហានិភ័យ អត្រាប្តូរប្រាក់ (កំណត់សម្គាល់ ២២)។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ យ៉ាងណាដំដោយ ក្រុមហ៊ុនទទួលស្គាល់ថា ការអនុវត្តន៍ល្អបំផុត ជាលក្ខណៈអន្តរជាតិ លើការគ្រប់គ្រងហានិភ័យពុំទាន់បានអនុវត្តបានពេញលេញនៅឡើយ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តប៉ារ៉ាម៉ែត្រដ៏ទូលំទូលាយ នៃហានិភ័យ ដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៤៥.៤៦០.៧១៩	១១.២២៤.៨៦៩	២៥.៦០៣.២៨៨	៦.២៨៣.០១៥
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៥.៧១១.០៤២	១.៤១០.១៣៤	១០.០១២.៨០៦	២.៤៥៧.១៣០
សមតុល្យនៅធនាគារផ្សេងៗ	១៩.៤៨១.៥៩៤	៤.៨១០.២៧០	២១.៧៩៤.១៧៨	៥.៣៨៨.២៦៥
ឥណទានផ្តល់ដល់អតិថិជន	៥១២.៩៨៥.៦២៧	១២៦.៦៦៣.១១៨	៣៨៨.៣២៣.៥៧០	៩៥.២៩៤.១២៨

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ទ្រព្យសកម្មផ្សេងៗ	៧.៩៩៦.៦៦៩	១.៩៧៤.៤៨៦	៦.១៣១.៣៣៥	១.៥០៤.៦២២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៩១.៦៣៥.៦៥១	១៤៦.០៨២.៨៧៧	៤៥១.៨៦៥.១៧៧	១១០.៨៨៧.១៦០
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	២៦១.៨៧៥.៥៦៩	៦៤.៦៦០.៦៣៤	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦
ប្រាក់កម្ចី	២២៤.៤៨០.៨៥៣	៥៥.៤២៧.៣៧១	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦
បំណុលផ្សេងៗ	២៧.០៣៥.២០៥	៦.៦៧៥.៣៦០	១៧.៤៨៧.៥០៦	៤.២៩១.៤១៤
បំណុលហិរញ្ញវត្ថុសរុប	៥១៣.៣៩១.៦២៧	១២៦.៧៦៣.៣៦៥	៣៧៦.៧៥០.១៩១	៩២.៤៥៤.០៣៦

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុន អនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និងរក្សាស្ថានភាពហិរញ្ញវត្ថុរឹងមាំហើយ និងអនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃទ្រព្យធន ភាគទុនិក ជាអតិបរមា។

ក្រុមហ៊ុនគ្រប់គ្រងការចនាមូលធនរបស់ខ្លួន និងធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិកលក្ខណៈនៃសកម្ម

ភាពដែលមានហានិភ័យ។ ដើម្បីថែរក្សា ឬកែសម្រួលការចនាមូលធន ក្រុមហ៊ុនអាចកែសម្រួលនូវចំនួនភាគលាភដែល ត្រូវផ្តល់ឲ្យភាគទុនិក ចំណេញពីមូលធន ឬការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមានកែប្រែណាមួយបានកើតឡើង ពាក់ព័ន្ធនឹងគោលបំណង គោលនយោបាយ និងដំណើរការ ពីការិយបរិច្ឆេទឆ្នាំមុននោះទេ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុនបានអនុលោមតាមជាមួយអនុបាតសាធនភាពរបស់ធនាគារ ជាតិនៃកម្ពុជាដែលមានកម្រិតកំណត់ទាបបំផុត ១៥% ដូចដែលបានបង្ហាញក្នុងតារាង ខាងក្រោម:

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ដើមទុន	៣៥.១២៧.៣០០	៨.៦៧៣.៤០៧	៣៥.១២៧.៣០០	៨.៦២០.១៩៦
បុព្វលាភភាគហ៊ុន	១៤៩.៥០៥	៣៦.៩១៥	១៤៩.៥០៥	៣៦.៦៨៨
ទុនបម្រុង	១៣.៨៨៨.១៣៤	៣.៤២៩.១៦៩	១១.២២៨.២២៩	២.៧៥៥.៣៩៤
ប្រាក់ចំណេញរក្សាទុក	៦៧.៤១៨.២៤១	១៦.៦៤៦.៤៧៩	៥១.៣៩៤.០២៣	១២.៦១២.០៣០
	១១៦.៥៨៣.១៨០	២៨.៧៨៥.៩៧០	៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨
ដកចេញនូវឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល	(១.៦១៨.៦៩១)	(៣៩៩.៦៧៧)	(១.១០៥.៣៩៨)	(២៧១.២៦៣)
សរុបមូលធន	១១៤.៩៦៤.៤៨៩	២៨.៣៨៦.២៩៣	៩៦.៧៩៣.៦៥៩	២៣.៧៥៣.០៤៥
ទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ	៦២០.០៦០.៦៥៩	១៥៣.១០១.៣៩៧	៤៥៦.៩៣៩.០៥៤	១១២.១៣២.២៨៣
អនុបាតសាធនភាព	១៨,៥៤%	១៨,៥៤%	២១,១៨%	២១,១៨%

ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាលបានដកពីមូលធនរបស់ក្រុមហ៊ុន ដោយយោងតាមបទបញ្ញត្តិក្នុងមាត្រា ៤៩ និង៥០ ច្បាប់នៃកម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ (កំណត់សម្គាល់២.៣.២០)។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ ត្រូវបានគណនាផ្អែកតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុវត្តតាម លក្ខខណ្ឌតម្រូវមូលធនផ្សេងៗ។

២៤.១ ហានិភ័យឥណទាន

ក្រុមហ៊ុនចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុ ចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចំបងក្នុង សកម្មភាពផ្តល់ឥណទានដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យ ឥណទានត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយផ្អែកលើគោលការណ៍នីតិវិធី និងការអនុវត្តន៍ឥណទាន។ គណៈកម្មាធិការឥណទាន ជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងគ្រប់គ្រាន់នៃគោលនយោបាយ ។

ខ. ការត្រួតពិនិត្យដែនកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រង ការកំណត់ និងការត្រួតពិនិត្យ នូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទានត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទានដែលផ្តល់ ឲ្យទៅអ្នកទទួលប្រយោជន៍ណាម្នាក់ដែលមានចំនួនទឹកប្រាក់លើស ២% សម្រាប់ឥណទានឯកត្តជន និង៣% សម្រាប់ឥណទានក្រុម នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន តាមប្រកាស ធ៧-០៧-១៦៣ ប្រ.ក នៃធនាគារជាតិនៃកម្ពុជា។

គ. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនមានគោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ ឥណទាន។ ការអនុវត្តដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ជាក់សម្រាប់ ឥណទាន ផ្តល់ដល់អតិថិជន ដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផលដែរនូវការធានា ជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការ ទទួលយកបាននូវប្រភេទវត្ថុបញ្ជាក់ ឬការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ជាក់ចំបងៗដើម្បីធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ជាក់ជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអគារ។

ឃ. គោលនយោបាយក្នុងការកំណត់ខ្លិនភាពតម្លៃ និងការធ្វើសវិធានធន

ក្រុមហ៊ុនតម្រូវឱ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធនដែលស្របតាមប្រកាសដូចបានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៨.១។

ង. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	២០១៥		២០១៤	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		កំណត់សម្គាល់ ២.៣.១		កំណត់សម្គាល់ ២.៣.១
ឥណទានមិនហួសកំណត់ និងមិនខាតបង់ (i)	៥១៧.៥៧៦.២៣១	១២៧.៧៩៦.៦០០	៣៩១.៧៧១.៦៣៦	៩៦.១៤០.២៧៩
ឥណទានហួសកំណត់ និងមិនខាតបង់ (ii)	៤៤៩.៧៣៦	១១១.០៤៦	១៦៥.០៣៨	៤០.៥០០
ឥណទានខាតបង់ (iii)	១.៦៦៤.៦៤១	៤១១.០២៣	៦២២.៧៥៦	១៥២.៨២៤
ឥណទានផ្តល់ដល់អតិថិជនដុល	៥១៩.៦៩០.៦០៨	១២៨.៣១៨.៦៦៩	៣៥២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣

សម្រាប់គោលបំណងនៃសវិធានធនឥណទាន ការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ជាក់ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកំណត់ និងមិនខាតបង់

ឥណទានមិនហួសកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាណាមានព័ត៌មានផ្សេង ទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនហួសកំណត់ និងមិនខាតបង់

ឥណទានហួសកំណត់រយៈពេលតិចជាង ៣០ថ្ងៃ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយលុះត្រា ណាមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។

(iii) ឥណទានផ្តល់ដល់អតិថិជនខាតបង់

យោងតាមប្រកាសលេខ ៨៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២ ស្តីអំពីការចាត់ថ្នាក់ និងសវិធានធនលើបំណុលអាក្រក់ និងបំណុលសង្ស័យ ឥណទានហួសកំណត់រយៈពេលចាប់ពី ៣០ថ្ងៃ ត្រូវបានចាត់ទុកថាខាតបង់ ហើយកម្រិតអប្បបរមានៃការធ្វើ សវិធានធនជាក់លាក់សម្រាប់ការខាតបង់ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ដែលពាក់ព័ន្ធ លុះត្រាណាមានព័ត៌មាន ផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

២៤.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏សមស្រប និងការវាយការណ៍ ពីសកម្មភាព

អាជីវកម្មពីផ្នែកត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតច្បាស់លាស់នូវវេទនាសម្ព័ន្ធកូនាទី និងគោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបានអនុវត្ត។ វិធានការទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្បូរ។ ទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ។

២៤.៣ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃទីផ្សារបច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើត

ឡើងពីបម្រែបម្រួលនៃ អត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងការ បម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពន្យារឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

(i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ ដុល្លារអាមេរិក ខ្មែររៀល និងថៃបាត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណមួយដែលមិនមែន ជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀលសមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	២០១៥			២០១៤		
	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត
ធាតុក្នុងតារាងតុល្យការ						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	២០.២៣៤.៤១៣	២៣.៧៧៦.១៥៨	១.៤៥០.១៤៧	១៣.៤៣២.៤៦៦	១១.១៨៥.៩៨១	៩៨៤.៨៤១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២.៣៧៦.៧៥០	៣.៣៣៤.២៩២	-	២៥.១១៦.៩០៩	២២២.២៤៧	-
សមតុល្យនៅធនាគារផ្សេងៗ	៨.៩៦០.៥១៥	៨.១៣១.២៣០	២.៣៨៩.៨៤៩	១៤.០៥៨.១៨០	៦.៣០២.១១៣	១.៤៣៣.៨៨៥
ឥណទានផ្តល់ដល់អតិថិជន	៣៩៨.៩១២.៨៤៤	៨៥.៩២៥.៣៤៥	២៨.១៤៧.៤៣៨	៣០៣.១៧៧.១៧០	៦១.០៧៣.១០៤	២៤.០៧៣.២៩៦
ទ្រព្យសកម្មផ្សេងៗ	៦.៧៣៣.៧៨៦	៩៩៣.៧៧៧	១.៣៣៩.៧៣៩	៥.២២៩.៤៤៦	១.៥៦៦.១៩១	៣៦០.៩៣២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤៣៧.២១៨.៣០៨	១២២.១៦០.៨០២	៣៣.៣២៧.១៧៣	៣៦១.០១៤.១៧១	៨០.៣៤៩.៦៣៦	២៦.៨៥២.៩៥៤
រូបិយប័ណ្ណចំហបំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	១៦៩.៧៥២.១៤៧	៨៧.៦២១.១៥៨	៤.៥០២.២៦៤	១០៧.៧៨៧.១៤៨	៥០.១៩៣.៨៦៨	២.១២៧.៨៧៨
ប្រាក់កម្ចី	៧២.៥១៩.៤៨៨	១២៤.៥១៣.៤៤២	២៧.៤៤៧.៩២២	៧៩.៩៧១.៤៤៤	១០២.៩៥៣.៩១៧	១៦.២២៨.៤៣០
បំណុលផ្សេងៗ	១៤.៣៤០.៤២៩	១២.១៨៧.៤៤៦	៥០៧.៣៣០	១០.៩៦៩.២៣៣	៦.៦៩៦.៨៣៣	៣២៣.០០៨
បំណុលហិរញ្ញវត្ថុសរុប	២៥៦.៦១២.០៦៤	២២៤.៣២២.០៤៦	៣២.៤៥៧.៥១៦	១៩៨.៧២៧.៨២៥	១៥៩.៨៤៤.៦១៨	១៨.៦៧៩.៣១៦
រូបិយប័ណ្ណចំហ	១៨០.៦០៦.២៤៤	(១០២.១៦១.២៤៤)	៨៦៩.៦៥៧	១៦២.២៤៦.៣៤៦	(៧៩.៤៩៤.៩៨២)	៨.១៧៣.៦៣៨

	២០១៥			២០១៤		
	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត	ពាន់រៀល	ដុល្លារអាមេរិក	ថៃបាត
សមាសធាតុក្រៅតារាងតុល្យការ						
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	(៧៨.៥៧០.០០០)	៧៨.៥៧០.០០០	-	(៥១.៨០០.៨៩១)	៥៥.៩៩៧.៦៨៣	(៤.១៩៦.៧៩២)
កិច្ចសន្យានាពេលអនាគតលើការប្តូររូបិយប័ណ្ណបរទេស	(១៦.២០០.០០០)	១៦.២០០.០០០	-	(២៨.៥២៥.០០០)	២៨.៥២៥.០០០	-
	(៩៤.៧៧០.០០០)	៩៤.៧៧០.០០០	-	(៨០.៣២៥.៨៩១)	៨៤.៥២២.៦៨៣	(៤.១៩៦.៧៩២)
រូបិយប័ណ្ណចំហសុទ្ធ	៨៥.៨៣៦.២៤៤	(៧.៣៩១.២៤៤)	៨៦៩.៦៥៧	៨១.៩៦០.៤៥៥	៥.០២៧.៧០១	៣.៩៧៦.៨៤៦
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)	២១.១៩៤.១៣៤	(១.៨២៤.៩៩៩)	២១៤.៧៣០	២០.១១២.៩៩៥	១.២៣៣.៧៩២	៩៧៥.៩១៣

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥទ្ធិពលនៃហានិភ័យត្រូវបានចាត់ជាអប្បបរមា ដូចនេះពុំមានការវិភាគស៊ីជម្រៅសម្រាប់ហានិភ័យ ប្តូររូបិយប័ណ្ណត្រូវបានបង្ហាញទេ។

(ii) ហានិភ័យតម្លៃ

ក្រុមហ៊ុនមិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលបត្រដែលអាចលក់បាន ឬមូលបត្រជាតិម្តេទីផ្សារសមស្របដែលត្រូវទទួលស្គាល់ថាចំណេញ ឬខាត។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ តម្លៃបន្ថែម ការប្រាក់អាចកើនឡើងដោយសារតែបម្រែបម្រួល និងអាចកាត់

បន្ថយការខាតក្នុងព្រឹត្តិការណ៍ ដែលបម្រែបម្រួលមិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាល នេះគណៈគ្រប់គ្រងក្រុមហ៊ុន មិនមានគោលនយោបាយណាមួយដើម្បីដាក់កំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់ឡើងវិញ ដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណា គណៈគ្រប់គ្រងជាធម្មតាក៏ត្រួតពិនិត្យមើលលើគម្លាតនេះដែរ។

ហានិភ័យអត្រាការប្រាក់កើតឡើង ពីការអាចប្រែប្រួលអត្រាការប្រាក់ ដែលនឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ស្តែងចែញពីគម្លាត នៃការកំណត់ថ្លៃអត្រាការប្រាក់សារជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុន គ្រប់គ្រងហានិភ័យនេះ ដោយផ្ទេរផ្ទេងការកំណត់ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។ ក្រុមហ៊ុន ពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារនៅផ្សេងៗទទួលបានអត្រាការប្រាក់ថេរ នៅក្នុងចន្លោះពេលនៃឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវ អត្រាការប្រាក់ថេរតាមសមតុល្យដែលនៅសល់ ផ្អែកលើកិច្ចព្រមព្រៀងគ្នា។

រហូតដល់១ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាថ្លឹង
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ជាមធ្យម %

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៥.៤៦០.៧១៩	៤៥.៤៦០.៧១៩	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	៥.៧១១.០៤២	៥.៧១១.០៤២	-
សមតុល្យនៅធនាគារផ្សេងៗ	១៧.២៩២.១២៦	-	២.១៨៩.៤៦៨	-	-	-	១៩.៤៨១.៥៩៤	១,០០
ឥណទានផ្តល់ដល់អតិថិជន	២៩.៣៨៦.៩០៣	១០៦.៩៦៧.៥៣៥	២៥០.៣០៧.៣០៧	១២៤.២៦២.៤៩៦	២.០៦១.៣៨៦	-	៥១២.៩៨៥.៦២៧	៣៣,២២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៧.៩៩៦.៦៦៩	៧.៩៩៦.៦៦៩	-
	៤៦.៦៧៩.០២៩	១០៦.៩៦៧.៥៣៥	២៥២.៤៩៦.៧៧៥	១២៤.២៦២.៤៩៦	២.០៦១.៣៨៦	៥៩.១៦៨.៤៣០	៥៩១.៦៣៥.៦៥១	

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	១០៨.០៦៤.២២៧	៣៧.០៩៣.១៧៧	៨២.៩៨៤.៧៤៧	៣៣.៧៣៣.៤១៨	-	-	២៦១.៨៧៥.៥៦៩	
ប្រាក់កម្ចី	២.៤០០.០០០	១៥.០៥៥.៤៨០	៥៨.៦១៧.៦១៧	១១៧.៥៩៧.២០២	៣០.៨១០.៥៥៤	-	២២៤.៤៨០.៨៨៣	៧,៥២
បំណុលផ្សេងៗ	១.១៥៨.៩៨៥	៧៨៤.១០១	២០.៧១៦.៥០៣	៤.៣៧៥.៦១៦	-	-	២៧.០៣៥.២០៥	៨,៩៧
	១១១.៦២៣.២១២	៥២.៩៣២.៧៥៨	១០៦.៧១៨.៨៦៧	១៥៥.៧០៦.២៣៦	៣០.៨១០.៥៥៤	-	៥១៣.៣៩១.៦២៧	
គម្លាតតាមកាលវេលា	(៦៤.៩៤៤.១៨៣)	៥៤.០៣៤.៧៧៧	៩០.១៧៧.៩០៨	(៣១.៤៤៣.៧៤០)	(២៨.៧៤៩.១៦៨)	៥៩.១៦៨.៤៣០	៧៨.២៤៤.០២៤	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)	(១៦.០៣៥.៦០១)	១៣.៣៤១.៩២០	២២.២៦៦.១៥០	(៧.៧៦៣.៨៨៦)	(៧.០៩៨.៥៦០)	១៤.៦០៩.៤៨៩	១៩.៣១៩.៥១២	

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៥.៦០៣.២៨៨	២៥.៦០៣.២៨៨	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	១០.០១២.៨០៦	១០.០១២.៨០៦	-
សមតុល្យនៅធនាគារផ្សេងៗ	១៩.៥៥៨.៧៦៨	-	-	៨៩៧.២៤០	-	-	២១.៤៥៦.០០៨	៣,៣៨
ឥណទានផ្តល់ដល់អតិថិជន	៩.៧៩៩.២៧២	៣៦.៩៨៤.២៤៧	២៣៤.៩៥៣.៥៩២	១០៤.១៨៨.០៨៤	២.៣៩៨.៣៧៥	-	៣៨៣.៣២៣.៥៧០	៣៣,២១
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៤០០.៥៧៧	៦.៤០០.៥៧៧	-
	២៩.៣៥៨.០៤០	៣៦.៩៨៤.២៤៧	២៣៤.៩៥៣.៥៩២	១០៤.០៨៨.៣២៤	២.៣៩៨.៣៧៥	៤៣.៣៥៤.៨៤១	៤៥២.១៣៥.៤១៩	

រហូតដល់១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាថ្លឹង
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ជាមធ្យម %

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៦៨.៤៩៦.៤៦៦	១៧.៩៣៩.១៤៥	៤១.៥៤៣.១៩៣	៣២.១៣០.០៩០	-	-	១៦០.១០៨.៨៩៤	
ប្រាក់កម្ចី	៦.៤០០.០០២	៨.៩០០.៣៣៤	៤១.៥៣៣.២៩៧	៨៥.៨៣០.៦១២	៥៦.៤៨៩.៥៤៦	-	១៩៩.១៥៣.៧៩១	៦,២៨
បំណុលផ្សេងៗ	-	-	-	-	-	១៧.៤៨៧.៥០៦	១៧.៤៨៧.៥០៦	៩,៤៨
	៧៤.៨៩៦.៤៦៨	២៦.៨៣៩.៤៧៩	៨៣.០៧៦.៤៩០	១១៧.៩៦០.៧០២	៥៦.៤៨៩.៥៤៦	១៧.៤៨៧.៥០៦	៣៧៦.៧៥០.១៩១	-
គម្លាតតាមកាលវិភាគ	(៤៥.៥៣៨.៤២៨)	១០.១៤៤.៧៦៨	១៥១.៨៧៧.១០២	(១២.៨៧៥.៣៧៨)	(៥៤.០៩១.១៧១)	២៥.៨៦៧.៣៣៥	៧៥.៣៨៤.២២៨	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)	(១១.១៧៥.០៧៤)	២.៤៨៩.៥១៤	៣៧.២៧០.៤៥៤	(៣.១៥៩.៦០២)	(១៣.២៧៣.៩០៧)	៦.៣៤៧.៨១២	១៨.៤៩៩.១៩៧	

២៤.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងមិនមានប្រាក់បង្វិលនៅពេលគេដកប្រាក់។ មូលហេតុទាំងនេះធ្វើឲ្យក្រុមហ៊ុន ខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើ ជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញ កិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រងគ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំហើយ និងព័ត៌មាននៃកាលវិភាគរបស់បំណុល។ ការត្រួតពិនិត្យនិងការវាយការណ៍ មានលក្ខណៈ ជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំ

គម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ដោយរំពឹងទុក ពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទ គន្លឹះដ៏សំខាន់សម្រាប់ ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវិភាគដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់ នាកាលបរិច្ឆេទតុល្យការទៅនឹងកាលបរិច្ឆេទ កាលវិភាគកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលបរិច្ឆេទ កាលវិភាគ។

រហូតដល់១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានកាលវេលាផ្សេង	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

តារាងទី៣១ ខែធ្នូ ឆ្នាំ២០១៥

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	៤៥.៤៦០.៧១៩	-	-	-	-	-	៤៥.៤៦០.៧១៩
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៥.៧១១.០៤២	-	-	-	-	-	៥.៧១១.០៤២
សមតុល្យនៅធនាគារផ្សេងៗ	១៧.២៩២.១២៦	-	២.១៨៩.៤៦៨	-	-	-	១៩.៤៨១.៥៩៤
ឥណទានផ្តល់ដល់អតិថិជន	២៩.៣៨៦.៩០៣	១០៦.៩៦៧.៥៣៥	២៥០.៣០៧.៣០៧	១២៤.២៦២.៤៩៦	២.០៦១.៣៨៦	-	៥១២.៩៨៥.៦២៧
ទ្រព្យសកម្មផ្សេងៗ	៧.៩៩៦.៦៦៩	-	-	-	-	-	៧.៩៩៦.៦៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០៥.៨៤៧.៤៥៩	១០៦.៩៦៧.៥៣៥	២៥២.៤៩៦.៧៧៥	១២៤.២៦២.៤៩៦	២.០៦១.៣៨៦	-	៥៩១.៦៣៥.៦៥១

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	១០៨.០៦៤.២២៧	៣៧.០៩៣.១៧៧	៨២.៩៨៤.៧៤៧	៣៣.៧៣៣.៤១៨	-	-	២៦១.៨៧៥.៥៦៩
ប្រាក់កម្ចី	២.៤០០.០០០	១៥.០៥៥.៤៨០	៥៨.៦១៧.៦១៧	១១៧.៥៩៧.២០២	៣០.៨១០.៥៥៤	-	២២៤.៤៨៦.៨៥៣
បំណុលផ្សេងៗ	១.១៥៨.៩៨៥	៧៨៤.១០១	២០.៧១៦.៥០៣	៤.៣៧៥.៦១៦	-	-	២៧.០៣៥.២០៥
បំណុលហិរញ្ញវត្ថុសរុប	១១១.៦២៣.២១២	៥២.៩៣២.៧៥៨	១៦២.៣១៨.៨៦៧	១៥៥.៧០៦.២៣៦	៣០.៨១០.៥៥៤	-	៥១៣.៣៨៦.៦២៧
អតិថិក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	(៥.៧៧៥.៧៥៣)	៥៨.០៣៤.៧៧៧	៩០.១៧៧.៩០៨	(៣១.៤៤៣.៧៤០)	(២៨.៧៤៩.១៦៨)	-	៧៨.២៦៤.០២៤
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)	(១.៤២៦.១១២)	១៣.៣៤១.៩២០	២២.២៦៦.១៥០	(៧.៧៦៣.៨៨៦)	(៧.០៩៨.៥៦០)	-	១៩.៣១៩.៥១២

តារាងទី៣១ ខែធ្នូ ឆ្នាំ២០១៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	២៥.៦០៣.២៨៨	-	-	-	-	-	២៥.៦០៣.២៨៨
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	១០.០១២.៨០៦	-	-	-	-	-	១០.០១២.៨០៦
សមតុល្យនៅធនាគារផ្សេងៗ	២១.៧៩៤.១៧៨	-	-	-	-	-	២១.៧៩៤.១៧៨
ឥណទានផ្តល់ដល់អតិថិជន	២៣.៣៤២.៥៣៥	៩៦.៣៧៤.៤២៩	១៩៤.៨៨៣.១៤៦	៧២.៤០៤.៥៥៥	១.៣១៨.៩០៥	-	៣៨៨.៣២៣.៥៧០
ទ្រព្យសកម្មផ្សេងៗ	៦.៤០០.៥៧៧	-	-	-	-	-	៦.៤០០.៥៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៧.១៥៣.៣៨៤	៩៦.៣៧៤.៤២៩	១៩៤.៨៨៣.១៤៦	៧២.៤០៤.៥៥៥	១.៣១៨.៩០៥	-	៤៥២.១៣៤.៤១៩

រហូតដល់១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានកាលវិសាន្តថេរ	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៦៨.៤៩៦.៤៦៦	១៧.៩៣៩.១៤៥	៤១.៥៤៣.១៩៣	៣២.១៣០.០៩០	-	-	១៦០.១០៨.៨៩៤
ប្រាក់កម្ចី	៦.៤០០.០០២	៨.៩០០.៣៣៤	៤១.៥៣៣.២៩៧	៨៥.៨៣០.៦១២	៥៦.៤៨៩.៥៤៦	-	១៩៩.១៥៧.៨៩១
បំណុលផ្សេងៗ	៣.៦២៨.២៨៧	១២.១៦៣.៦៤៦	១.៦៩៥.៥៧៣	-	-	-	១៧.៤៨៧.៥០៦
បំណុលហិរញ្ញវត្ថុសរុប	៧៨.៥២៤.៧៥៥	៣៩.០០៣.១២៥	៨៤.៧៧២.០៦៣	១១៧.៩៦០.៧០២	៥៦.៤៨៩.៥៤៦	-	៣៧៦.៧៥០.១៩១
អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	៨.៦២៨.៦២៩	៥៧.៣៧១.៣០៤	១១០.១១១.០៨៣	(៤៥.៥៥៦.១៤៧)	(៥៥.១៧០.៦៤១)	-	៧៥.៣៨៤.២២៨
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១)	២.១៣០.៥២៦	១៤.១៦៥.៧៥៤	២៧.១៨៧.៩២២	(១១.២៤៨.៤៣១)	(១៣.៦២២.៣៨០)	-	១៨.៦១៣.៣៩១

២៤.៥ តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬ បំណុលត្រូវបានទូទាត់តាម មូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់ បាន ដូច្នោះតម្លៃទីផ្សារមិនអាចរកបានសម្រាប់ ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុល នោះទេ។ ហេតុនេះ តម្លៃទីផ្សារត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រងដោយ យោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈ របស់ គណៈគ្រប់គ្រងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានក្នុង តារាងតុល្យការមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការ វាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថា ឥណទានផ្តល់ដល់អតិថិជន ត្រូវបាន កាន់កាប់ដល់កាលវិសាន្តជាមួយនឹងតម្លៃទីផ្សារ ស្មើនឹងតម្លៃយោងនៃឥណទាន ផ្តល់ដល់អតិថិជនដែលត្រូវបានធ្វើការកែតម្រូវសំវិធានធន សម្រាប់ឥណទាន បាត់បង់ប្រសិនបើមាន។

២៥. ព្រឹត្តិការណ៍ក្រោយតារាងតុល្យការ

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីការិយបរិច្ឆេទនៃរបាយ ការណ៍នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះទេ។

២៦. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា មានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើន ប្រភេទ និងមានការផ្លាស់ប្តូរជាញឹកញាប់ ដែលមានភាពមិនច្បាស់លាស់ ភាព ផ្ទុយពីគ្នា និងស្ថិតក្រោមការបកស្រាយ បំភ្លឺដែលមានឡើងនូវភាពខុសគ្នាក្នុង ចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោម ការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ ពិន័យដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះ អាចបង្កើត ឲ្យមានហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈធំជាងនៅប្រទេស ដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយ បទបញ្ញត្តិពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់ អាចមានទំហំធំ។







ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា

KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ

Nation Religion King



ធនាគារជាតិ នៃ កម្ពុជា

National Bank of Cambodia

លេខ ២.២ ០៧-១២/០១/០៨/០១

N° M.F 07-12/01/08/01

អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ
LICENSE TO CONDUCT DEPOSIT TAKING BUSINESS

ធនាគារជាតិនៃកម្ពុជា

THE NATIONAL BANK OF CAMBODIA

អនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ **អេ អិម ខេ គីអិលស៊ី** ដែលមាន
ទីស្នាក់ការកណ្តាលនៅអាគារលេខ២៨៥ ផ្លូវលេខ២៧១ សង្កាត់ទំនប់បឹង
ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ។

allows microfinance institution **AMK Plc**, to conduct deposit
taking business at N°285, St. 271, Sangkat Tumnob Tuek, Khan
Chamkar Mon, Phnom Penh.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ **អេ អិម ខេ គីអិលស៊ី** ត្រូវគោរពយ៉ាងម៉ឺងម៉ាត់
តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រកាស បទបញ្ជា សភាពវណ្ណនាំ
ព្រមទាំងលក្ខខណ្ឌទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា ។

Microfinance institution **AMK Plc**, shall abide by the Law on
Banking and Financial Institutions and Prakas, regulations,
circulars, and conditions prescribed by the National Bank of
Cambodia.

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ីនា ឆ្នាំ ២០១៤

Phnom Penh, March 21, 2014

ហ. ចាន់ឌី

Governor
Signed and sealed.

- អាជ្ញាប័ណ្ណនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
- អាជ្ញាប័ណ្ណនេះ ត្រូវតែបង្ហាញសាធារណជនគ្រប់ពេលវេលា

- This license is valid from the signing date.
- This license shall be displayed in public at all times.

ការិយាល័យកណ្តាល

អគារលេខ២៥៨ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
រាជធានីភ្នំពេញ កម្ពុជា

- ប្រអប់សំបុត្រ PO Box 480
- ទូរស័ព្ទ (៨៥៥) ២៣ ៨៦ ១៤ ៦១
- ទូរសារ (៨៥៥) ២៣ ៩៩ ៣០ ៦២
- អ៊ីម៉ែល info@amkcambodia.com
- Website: www.amkcambodia.com

របាយការណ៍
ប្រចាំឆ្នាំ
| ២០១៥ |



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត